

ຮໍສາສ. ໑.୦.២

ម្រព័ន្ធគ្រប់គ្រួទភារជាក់លិខិតម្រូកាសពន្ធ លើផ្រាក់ចំណូលម្រចាំឆ្លាំ តាមអនន្យាញ

ស្ដីពី ກາະເງະງິງຊາຜ່

ເຮງືອເສາເ້ໝສໍ





© ເສງເພື່ອສູ່ມູສແງ່ບແງ່ອ

សៀវភៅណែនាំស្តីពីការប្រើប្រាស់ "**ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ តាមអនឡាញ**" គី ជាកម្មសិទ្ធិរបស់អគ្គនាយកដ្ឋានពន្ធដារ។ រាល់ការផលិត ឬថតចម្លងឡើងវិញន្ធូវស្នាដៃនេះ ទោះបីទាំងស្រុងក្តី ឬជាភាគក្តី និងតាម រយៈការប្រើមធ្យោបាយណាក៏ដោយត្រូវបានហាមឃាត់ជាដាច់ខាត កាលបើពុំមានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីសំណាក់ អ្នករៀបរៀងទេនោះ។

ការបំពានលើសិទ្ធិអ្នករៀបរៀង គឺជាបទល្មើសព្រហ្មទណ្ឌដែលត្រូវទទួលការផ្តន្ទាទោសពិន័យជាប្រាក់ និងដាក់ពន្ធនាគារ ដោយអនុលោមតាមច្បាប់ស្តីពីសិទ្ធិអ្នករៀបរាង និងសិទ្ធិប្រហាក់ប្រហែល ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៣០៣/០០៨ ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០០៣ និងត្រូវផ្តន្ទាឱ្យទទួលខុសត្រូវផ្នែករដ្ឋប្បវេណីចំពោះព្យសនកម្មដែល បានបង្កឡើង។

ຍາສື່ສາ

© រក្សាសិន្ធិអ្នករៀបរៀខ	0
ເສຍສູ້ເໝລຳ	4
ຮ້ຕູສຂຶ້ອ÷ ຂຶ້ະສູ້ສາຕສູເຂ່	8
១.០ សេចក្តីផ្តើម	8
១.១ វិសាលភាព	8
១.២ ប្រវត្តិកំណែប្រែ	8
១.៣ សង្ខេបរំហ្វូរការងារ	8
ខិត្តគនិ២÷ គារប្រើផ្ទាស់ប្រព័ន្ធ	9
២.០ តម្រវការនៃការប្រើប្រាស់ប្រព័ន្ធ	9
២.១ ការចូលប្រើប្រាស់ប្រព័ន្ធ	. 10
២.២ ការបង្កើតគណនីថ្មី	. 12
២.២.១ ភ្លេចពាក្យសម្ងាត់	. 15
២.២.២ ការចុះឈ្មោះសហគ្រាស	. 17
២.៣ ការបង្កើតលិខិតប្រកាស / ការបញ្ចូលព័ត៌មានប្រកាសពន្ធ	. 21
២.៣.១ ការបញ្ចូលព័តិមានប្រកាសពន្ធសម្រាប់ទីស្នាក់ការកណ្តាល	. 24
២.៣.១ (បន្ត) ជំហានទី១ - ព័ត៌មានសហគ្រាស	. 25
២.៣.១ (បន្ត) ជំហានទី២ - ការចូលរួមមូលធនគិតត្រឹមការិយបរិច្ឆេទ	. 26
២.៣.១ (បន្ត)ជំហានទី៣ - ព័ត៌មានអំពីនិយោជិតសហគ្រាសនៅក្នុងការិយបរិច្ឆេទ	. 27
២.៣.១ (បន្ត) ជំហានទី៤ - តារាងតុល្យការគិតត្រឹមការិយបរិច្ឆេទ	. 28
២.៣.១ (បន្ត) ជំហានទី៥ - របាយការណ៍លទ្ធផលសំរាប់ការិយបរិច្ឆេទ	. 30
២. ៣.១ (បន្ត)ជំហានទី៦ - ថ្លៃដើមផលិតផលបានលក់ (សហគ្រាសផលិតកម្ម)	. 31
២. ៣.១ (បន្ត)ជំហានទី៧ - ថ្លៃដើមទំនិញបានលក់ (សហគ្រាសក្រៅពីផលិតកម្ម)	. 33
២.៣.១ (បន្ត) ជំហានទី៨ - តារាងគណនាពន្ធលើប្រាក់ចំណូល	. 33

២.៣.១ (បន្ត) ជំហានទី៩ (ក)- តារាងគណនាវិភាគទានសប្បុរសធម៌ ការប្រាក់អាចកាត់កងបាននិងឥណទានខាត
យោងទៅមុខ
២.៣.១ (បន្ត) ជំហានទី៩ (ខ)- តារាងគណនាវិភាគទានសប្បុរសធម៌ិ ការប្រាក់អាចកាត់កងបាននិងឥណទានខាត
យោងទៅមុខ
២.៣.១ (បន្ត) ជំហានទី១០ - តារាងគណនារំលស់តាមច្បាប់ស្តីពីសារពើពន្ធ
២.៣.១ (បន្ត) ជំហានទី១១ - តារាងគណនារំលស់ពិសេសតាមច្បាប់ស្តីពីសារពើពន្ធ
២.៣.១ (បន្ត) ជំហានទី១២ - តារាងតម្លៃលើសឬខ្វះ ពីការលក់ឬការដកចេញទូវទ្រព្យសកម្មរយៈពេលវែងតាម
ច្បាប់ស្តីពីសារពើពន្ធ
២.៣.១ (បន្ត) ជំហានទី១៣ - តារាងគណនាសំវិធានធន
២.៣.១ (បន្ត) ជំហានទី១៤ - តារាងប្រតិបត្តិការជាមួយបុគ្គលទាក់ទិន
២.៣.១ (បន្ត) ជំហានទី១៥ - បញ្ចីឈ្មោះនៃទ្រព្យសកម្មរយៈពេលវែង
ក. ការបញ្ចូលផ្ទាល់នៅក្នុងប្រព័ន្ធ
ខ. ការបញ្ចូលជាកញ្ចប់ពី excel template
២.៣.១ (បន្ត) ជំហានទី១៦ - ពន្ធលើប្រាក់ចំណ្វូលលើសកម្រិតលើប្រតិបត្តិការធនធានរ៉ែ / ប្រេងកាត
២.៣.១ (បន្ត) ជំហានទី១៧ - ពន្ធលើប្រាក់ចំណូលត្រូវបង់ ឬឥណទានពន្ធយោងទៅមុខ
២.៣.២ ការបញ្ចូលព័ត៌មានប្រកាសពន្ធសម្រាប់សាខា
២.៣.២ (បន្ត) ជំហានទី១ - ឧបសម្ព័ន្ធភ្ជាប់ជាមួយលិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ (សាខាសហគ្រាស
ក្នុងស្រុក)
២.៣.២ (បន្ត) ជំហានទី២ - បញ្ចីឈ្មោះនៃគណនីចំណុលចំណាយ50
២. ៣. ២ (បន្ត) ជិហានទី៣ - បញ្ចីឈ្មោះនៃទ្រព្យសកម្មរយៈពេលវែង
២. ៣. ២ (បន្ត) ជំហានទី៤ - ការបញ្ជាក់អំពីការប្រកាសពន្ធសម្រាប់សាខា
២.៤ ការបោះពុម្ពពាក្យស្នើសុំបង់ប្រាក់ពន្ធ55
២.៥ ការបោះពុម្ពលិខិតបញ្ជាក់ការដាក់លិខិតប្រកាសពន្ធ56

ព្រះ**រាបាណាចក្រភម្ពុបា** បាតិ សាសនា ព្រះមហាក្យត្រ



ត្រសួចសេដ្ឋកិច្ច និច សិះញ្ញួនត្ អគ្គនាយកដ្ឋានពន្ធដា៖ លេខ...៣១៤០.....អពដ

> ថ្ងៃ**ច្រា.២ Oeversa ខែកុស្កុន** ឆ្នាំជួត ទោល័ក ព. ស. ២៥៦៤ រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១

ಕುರಣ್ಣಿಣಾಖ ಕ್ವೇಣ

ກາະນະກ່ຽງເງຍິງຄຼາຜ່າຍຕໍລູງສູບ່າສອກາະນະກໍ່ເບື້ອສາຍການຕລູເພິງຄຼາກ່ະບໍ່ແກ່ເບຍນໍ້ສູ່ກໍ່ສາຍສະຊາກາງ (Tax on Income -ToI E-Filing)

អត្តនាយកដ្ឋានពន្ធដារ មានកិត្តិយសស្ងមជម្រាបជូនដំណឹងដល់ស្ថាប័នពាក់ព័ន្ធ លោក-លោកស្រី ជា អភិបាល បណ្ណាធិការ ឬកម្មសិទ្ធិករសហគ្រាស និងលោក-លោកស្រីជាប្រធានសមាគមនិងអង្គការក្រៅរដ្ឋាភិបាលក្នុង ស្រុកនិងបរទេសទាំងអស់ ឱ្យបានជ្រាបថា កន្លងមក ក្រសួងសេដ្ឋកិច្ចនិងហិរញ្ឈវត្ថុបានដាក់ចេញនូវសេចក្តីណែនាំលេខ ០០៣ សហវ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាម អនឡាញ (E-Filing) និងទម្រង់លិខិតប្រកាសពន្ធប្រចាំខែថ្មីសម្រាប់អ្នកជាប់ពន្ធ សម្រាប់ដាក់លិខិតប្រកាសពន្ធតាម អនឡាញ (E-Filing) និងទម្រង់លិខិតប្រកាសពន្ធប្រចាំខែថ្មីសម្រាប់អ្នកជាប់ពន្ធ សម្រាប់ដាក់លិខិតប្រកាសនិងបង់ ប្រាក់ពន្ធប្រចាំខែ។ បន្ថែមលើការអនុវត្តតាមសេចក្តីណែនាំខាងលើ និងស្របតាមយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ និងតោលការណ៍កំណែទម្រង់របស់អត្ថនាយកដ្ឋានពន្ធដារ អត្វនាយកដ្ឋានពន្ធដារបានអភិវឌ្ឍរួចរាល់នូវប្រព័ន្ធ ត្រប់ត្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ (ToI E-Filing) ដើម្បីសម្រលដល់ការដាក់ លិខិតប្រកាសនិងបង់ប្រាក់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ដើម្បីពង្រឹងសេវាផ្នែកចាត់ចែងលិខិតប្រកាសពន្ធជ្វនអ្នកជាប់ពន្ធ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស័ក្តិសិទ្ធិភាព ធានាបាននូវតម្លាភាព ភាពងាយស្រួល ឆ្នាប់រហ័ស ចំណេញពេលវេលា និង ភាពជឿទុកចិត្តក្នុងការផ្តល់សេវាជូនដល់អ្នកជាប់ពន្ធ។

អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសទាំងអស់ ត្រវដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមប្រព័ន្ធ គ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ (ToI E-Filing) ចាប់ពីខែមីនា ឆ្នាំ២០២១ នេះតទៅ ដោយត្រូវអនុវត្តតាមបែបបទនិងនីតិវិធី ដូចខាងក្រោម÷

9. ສາເອາບໍ່ສຸສວາບໍ່ດລູຍສຽຍຂືອສໍ÷

អ្នកជាប់ពន្ធមធ្យមនិងធំទាំងអស់ត្រូវដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណ្*ូ*លប្រចាំឆ្នាំ ដោយប្រើប្រាស់ប្រព័ន្ធ គ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណ្*ូ*លប្រចាំឆ្នាំតាមអនឡាញ (ToI E-Filing) ក្នុងរយៈពេល ៣ ខែ ក្រោយ ពីដំណាច់ឆ្នាំជាប់ពន្ធនីមួយៗ។

9.9 ສາເຮຸຍເຮຼິງສາສ່ງຮູຕໍ່ສູ ToI E-Filing

អ្នកប្រើប្រាស់ដែលមានគណនី និងធ្លាប់ប្រើប្រាស់ប្រព័ន្ធ E-Filing ដើម្បីបង់ពន្ធប្រចាំខែរួចហើយ មិនតម្រវង្យ ចុះឈ្មោះប្រើប្រាស់ឡើងវិញទេ ដោយគ្រាន់តែចូលប្រើប្រាស់គណនីដែលមានស្រាប់ ដូចធ្លាប់ចូលប្រើប្រាស់ប្រព័ន្ធ E-Filing ប្រចាំខែនេះ។ ដោយឡែក ចំពោះអ្នកប្រើប្រាស់ទាំងឡាយណាដែលពុំទាន់មានគណនី ត្រូវចុះឈ្មោះប្រើប្រាស់ប្រព័ន្ធ គ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ (ToI E-Filing) ដោយត្រូវចូលទៅកាន់គេហទំព័រ ដែលមានអាសយដ្ឋាន <u>https://www.tax.gov.kh</u> ដើម្បីចុះឈ្មោះបង្កើតគណនី (User Account) សម្រាប់ប្រើប្រាស់ ប្រព័ន្ធ ដោយត្រូវវាយបញ្ចូលព័ត៌មានដូចខាងក្រោម÷

- ព័ត៌មានបុគ្គលរបស់អ្នកប្រើប្រាស់
- លេខអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់អ្នកប្រើប្រាស់
- លេខសម្គាល់ការចុះបញ្ជីព័ត៌មានបុគ្គល (TID) ប្រសិនបើមាន
- ជ្រើសរើសប្រភេទអ្នកប្រើប្រាស់ រួមមាន អ្នកជាប់ពន្ធ, អ្នកតំណាងក្រុមហ៊ុន, ឬភ្នាក់ងារសេវាកម្មពន្ធដារ (និង ត្រូវបំពេញលេខអាជ្ញាប័ណ្ណ សម្រាប់ភ្នាក់ងារសេវាកម្មពន្ធដារ) និង
- លើខទូរស័ព្ទ និងអ៊ីម៉ែលដែលបានផ្តល់នៅពេលចុះបញ្ចិពន្ធដារនិងត្រូវបានកត់ត្រាក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យ របស់អត្តនាយកដ្ឋានពន្ធដារ (ក្នុងករណីលេខទូរស័ព្ទឬអ៊ីម៉ែលត្រូវបានផ្លាស់ប្តូរ លោក-លោកស្រី ត្រូវធ្វើ បច្ចុប្បន្នភាពព័ត៌មានដើម្បីផ្លាស់ប្តូរលេខទូរស័ព្ទ)។

១.២ ລິສິຣິສິຎຊິສສູອສາະເຫຼິງຄາຍ່າຍຕໍລູ ToI E-Filing

បន្ទាប់ពីបានចុះឈ្មោះបង្កើតគណនី (User Account) សម្រាប់ប្រើប្រាស់ហើយ ឬមានគណនីដែលបាន បង្កើតរួចស្រាប់ អ្នកប្រើប្រាស់អាចចូលក្នុងប្រព័ន្ធ គ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអន ឡាញ (ToI E-Filing) បានដោយត្រូវអនុវត្តតាមនីតិវិធីលម្អិត ដូចខាងក្រោម÷

- ចូលទៅគេហទំព័រដែលម៉ានអាសយដ្ឋាន <u>https://www.tax.gov.kh</u> ដោយប្រើប្រាស់គណនីដែលបាន បង្កើតរួច ដោយត្រូវជ្រើសរើសយកប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចំឆ្នាំតាម អនឡាញ (ToI E-Filing)
- បន្ទាប់មក បង្កើតពាក្យស្នើសុំប្រកាសពន្ធនិងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ដើម្បីបញ្ចូលព័ត៌មានសហគ្រាស ដែលត្រូវប្រកាសដូចខាងក្រោម÷
 - លេខ៍អត្តសញ្ញាណកម្មសារពើពន្ធ (VATIN)
 - លេខប័ណ្ណសម្គាល់ការចុះបញ្ចីពន្ធដារ (Tax Registration Identification Card) នៅលើប័ណ្ណប្តាស្ទីក ដែលអគ្គនាយកដ្ឋានពន្ធដារផ្តល់ជូនលោក-លោកស្រី
 - លេខទូរស័ព្ទដែលបានផ្តល់នៅពេលចុះបញ្ជីពន្ធដារនិងត្រូវបានកត់ត្រាក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់ អគ្គនាយកដ្ឋានពន្ធដារ(ក្នុងករណីលេខទូរស័ព្ទត្រូវបានផ្លាស់ប្តូរ លោក-លោកស្រីត្រូវធ្វើបច្ចុប្បន្នភាពព័ត៌មាន សហគ្រាស ដើម្បីផ្លាស់ប្តូរលេខទូរស័ព្ទ)។ អគ្គនាយកដ្ឋានពន្ធដារនឹងមិនទទួលខុំសត្រូវចំពោះការបញ្ចូល ព័ត៌មានលេខទូរស័ព្ទខុសរបស់អ្នកប្រើប្រាស់ឡើយ ហើយករណីបញ្ចូលខុស អ្នកប្រើប្រាស់នឹងមិនអាច ចូលប្រើប្រាស់ប្រព័ន្ធបានឡើយ
- បញ្ចូលព័ត៌មាននៃប្រតិបត្តិការរបស់សហគ្រាសជាបន្តបន្ទាប់តាមរំហូរដែលមានក្នុងប្រព័ន្ធ តាមចំណុចលម្អិត នីម្ទ័យៗពីទំព័រទី១ ដល់ទំព័រទី១៦ (ដូចមានក្នុងឧបសម្ព័ន្ធ TOI 01)
- ផ្ទៀងផ្ទាត់ទិន្នន័យ និងចុចប៊្លុតុងបង្កើតពាក្យស្នើសុំប្រកាសពន្ធនិងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ រួចចុច បញ្ចូន (Submit)
- ក្នុងការបង់ប្រាក់ពន្ធ អ្នកជាប់ពន្ធអាចមានជម្រើសដូចខាងក្រោម÷
 - ក្នុងករណីអ្នកជាប់ពន្ធបង់ប្រាក់ពន្ធនៅរដ្ឋបាលសារពើពន្ធ ឬនៅធនាគារ អ្នកជាប់ពន្ធត្រូវបោះពុម្ភពាក្យ ស្នើសុំប្រកាសពន្ធនិងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ (ដូចមានក្នុងឧបសម្ព័ន្ធ TOI 01-Å) ដើម្បីទៅបង់ ប្រាក់ពន្ធនៅតាមបញ្ចរទទួលប្រាក់ពន្ធនៅរដ្ឋបាលសារពើពន្ធ ឬនៅតាមធនាគារជាដៃគូដែលបានចុះ អនុស្សរណៈយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬ
 - ក្នុងករណីអ្នកជាប់ពន្ធបង់ប្រាក់ពន្ធតាមប្រព័ន្ធអនឡាញ (E-Payment) អ្នកជាប់ពន្ធអាចជ្រើសរើសគណនី ធនាគារជាដៃគ្លូដែលបានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ របស់លោក-លោកស្រី (ដូចមានក្នុងឧបសម្ព័ន្ធ TOI 01-C) និងបង់ពន្ធ ហើយបោះពុម្ពបង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ ពន្ធ (ដូចមានក្នុងឧបសម្ព័ន្ធ TOI 01-B)

 អ្នកជាប់ពន្ធពុំចាំបាច់យកលិខិតបញ្ជាក់ការបង់ប្រាក់ពន្ធ និងពាក្យស្នើសុំបង់ប្រាក់ពន្ធមកដាក់នៅរដ្ឋបាល សារពើពន្ធនោះទេ ដោយត្រាន់តែបោះពុម្ពលិខិតបញ្ជាក់ការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ចំនួន ១៦ ទំព័រ និងបង្កាន់ដែបញ្ជាក់ការបង់ប្រាក់ពន្ធ ដើម្បីទុកជាឯកសារ និងត្រូវរក្សាទុកឯកសារនានាដែល ពាក់ព័ន្ធនឹងការដាក់លិខិតប្រកាសនេះ ដើម្បីបង្ហាញជូនរដ្ឋបាលសារពើពន្ធនៅពេលដែលត្រូវបានស្នើសុំត្រួត ពិនិត្យ ឬធ្វើសវនកម្មពន្ធដារ។

២. ສາງອາອິສສະກະອິດສູສຸຮ÷

អ្នកជាប់ពន្ធតូចអាចដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចំាឆ្នាំ ដោយប្រើប្រាស់កម្មវិធីប្រកាសពន្ធសម្រាប់ អ្នកជាប់ពន្ធតូច (GDT Tax Prefiling App) ក្នុងរយៈពេល ៣ ខែ ក្រោយពីដំណាច់ឆ្នាំជាប់ពន្ធនីមួយៗ។ ក្នុងករណី អ្នក ជាប់ពន្ធតូចមិនទាន់អាចបំពេញលិខិតប្រកាសពន្ធលើប្រាក់ចំណូលតាមកម្មវិធីនេះបាន អាចបំពេញលិខិតប្រកាសពន្ធ ដោយដៃនិងដាក់លិខិតប្រកាសពន្ធនៅរដ្ឋបាលសារពើពន្ធបាន។

២.១ ສາເລາຕງເບສ ລຶອອຸນເງຍິງຄູາພ່ສຮູຣິສິ

អ្នកប្រើប្រាស់ដែលមានគណនី និងធ្លាប់ប្រើប្រាស់កម្មវិធីខាងលើ ដើម្បីបង់ពន្ធប្រចាំខែរួចហើយ មិនតម្រវឱ្យ ចុះឈ្មោះប្រើប្រាស់ឡើងវិញទេ ដោយគ្រាន់តែចូលប្រើប្រាស់គណនីដែលមានស្រាប់ ដូចធ្លាប់ចូលប្រើប្រាស់កម្មវិធីនេះ។ ដោយឡែក ចំពោះអ្នកប្រើប្រាស់ទាំងឡាយណាដែលពុំទាន់មានគណនី ត្រូវចុះឈ្មោះប្រើប្រាស់ដោយចូលទៅទាញយក កម្មវិធីបានតាម App Store (សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទដៃតាមប្រព័ន្ធ iOS) ឬទាញយកពី Play Store (សម្រាប់អ្នក ប្រើប្រាស់ទូរស័ព្ទដៃតាមប្រព័ន្ធ Android) ដោយស្វែងរកពាក្យ GDT Tax Prefiling App និងត្រូវវាយបញ្ចូលព័ត៌មាន មួយចំនួនដូចខាងក្រោម÷

- ព័ត៌មានបុគ្គលរបស់អ្នកប្រើប្រាស់
- លេខអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់អ្នកប្រើប្រាស់
- លេខសម្គាល់ការចុះបញ្ជីព័ត៌មានបុគ្គល (TID) ប្រសិនបើមាន
- ជ្រើសរើសប្រភេទអ្នកប្រើប្រាស់ រួមមាន អ្នកជាប់ពន្ធ, អ្នកតំណាងក្រុមហ៊ិន, ឬភ្នាក់ងារសេវាកម្មពន្ធដារ (និង ត្រូវបំពេញលេខអាជ្ញាប័ណ្ណ សម្រាប់ភ្នាក់ងារសេវាកម្មពន្ធដារ) និង
- លើខទូរស័ព្ទ និងអ៊ីម៉ែលដែលបានផ្តល់នៅពេលចុះបញ្ជីពន្ធដារនិងត្រូវបានកត់ត្រាក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យ របស់អគ្គនាយកដ្ឋានពន្ធដារ (ក្នុងករណីលេខទូរស័ព្ទនិងអ៊ីម៉ែលត្រូវបានផ្ទាស់ប្តូរ លោក-លោកស្រី ត្រូវធ្វើ បច្ចុប្បន្នភាពព័ត៌មានដើម្បីផ្លាស់ប្តូរលេខទូរស័ព្ទ)។

២.២ ລິສິຣິຮິญຊິສສູວກາະເບີງຊານ່ອຍຮິຮິ

ក្នុងការប្រើប្រាស់់កម្មវិធីប្រកាសពន្ធសម្រាប់អ្នកជាប់ពន្ធត្ចច (GDT Tax Prefilling App) អ្នកប្រើប្រាស់ត្រូវ អនុវត្តតាមនីតិវិធីលម្អិតដូចតទៅ÷

- ចូលទៅកម្មវិធីប្រកាសពន្ធសម្រាប់អ្នកជាប់ពន្ធត្វច ដោយប្រើប្រាស់គណនីដែលបានបង្កើតរួច
- បន្ទាប់មក ចុចប្ចិតុង បន្ថែមសហគ្រាសថ្មី ដើម្បីបញ្ចូលព័ត៌មានសហគ្រាសដែលត្រូវប្រកាសដូចខាងក្រោម÷
 - លេខអត្តសញ្ញាណកម្មសារពើពន្ធ (BIN)
 - លេខប័ណ្ណសម្គាល់ការចុះបញ្ជីពន្ធដារ (Tax Registration Identification Card) នៅលើប័ណ្ណប្លាស្ទីក ដែលអគ្គនាយកដ្ឋានពន្ធដារផ្តល់ជូនលោក-លោកស្រី
 - លេខទូរស័ព្ទរបស់ម្ចាស់ភាគហ៊ុនដែលឈរឈ្មោះនៅលើប័ណ្ណពន្ធប៉ាតង់និងបានផ្តល់នៅពេលចុះបញ្ចី ពន្ធដារនិងត្រូវបានកត់ត្រាក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់អគ្គនាយកដ្ឋានពន្ធដារ (ក្នុងករណីលេខទូរស័ព្ទ ត្រូវបានផ្ទាស់ប្តូរ លោក-លោកស្រីត្រូវធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស ដើម្បីផ្ទាស់ប្តូរលេខទូរស័ព្ទ)។ អគ្គនាយកដ្ឋានពន្ធដារនឹងមិនទទួលខុំសត្រូវចំពោះការបញ្ចូលព័ត៌មានលេខទូរស័ព្ទខុសរបស់អ្នកប្រើប្រាស់ ឡើយ ហើយករណីបញ្ចូលខុស អ្នកប្រើប្រាស់នឹងមិនអាចចូលប្រើប្រាស់កម្មវិធីបានឡើយ

- ជ្រើសរើសជម្រើសគ្រប់គ្រងការប្រកាសពន្ធលើប្រាក់ចំណ្វូលប្រចាំឆ្នាំ
- បញ្ចូលព័ត៌មាននៃប្រតិបត្តិការរបស់សហគ្រាសជាបន្តបន្ទាប់តាមរំហូរដែលមានក្នុងកម្មវិធី
- ផ្ទៀំងផ្ទាត់ទិន្នន័យ និងចុចប៊្លុតុងបង្កើតលេខក្ខុដសម្រាប់បង់ពន្ធប្រចាំឆ្នាំ
- ក្នុងការបង់ប្រាក់ពន្ធ លោក- លោកស្រីអាចបង់ប្រាក់ពន្ធតាមប្រព័ន្ធអនឡាញ (E-Payment) ដោយចុចប៊ូតុង បង់ប្រាក់ រួចជ្រើសរើសធនាគារដើម្បីធ្វើប្រតិបត្តិការបង់ពន្ធ។ ពេលលោក- លោកស្រីបង់ពន្ធជោគជ័យ កម្មវិធី នឹងផ្ញើបង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធទៅសារអេឡិចត្រូនិកដែលលោក- លោកស្រីប្រើនៅពេលចុះឈ្មោះ បង្កើតគណនី
- លោក-លោកស្រីក៍អាចបង់ប្រាក់ពន្ធនៅតាមបញ្ចរទទួលប្រាក់ពន្ធនៅរដ្ឋបាលសារពើពន្ធ ឬនៅតាមធនាគារ ជាដៃគូដែលបានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- អ្នកជាប់ពន្ធដែលប្រើប្រាស់កម្មវិធីប្រកាសពន្ធសម្រាប់អ្នកជាប់ពន្ធតូច(GDT Tax Prefilling App) ពុំថាំបាច់ យកលិខិតប្រកាសមកដាក់នៅរដ្ឋបាលសារពើពន្ធនោះទេ។

៣. ສາເຮິເຕຄຸງເຮືອສາຍສາສເຕລູເຂົ້າເຮັເຂໍ÷

អ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធតូច ដែលមិនទាន់អាចប្រើប្រាស់ប្រព័ន្ធនេះបាន អាចស្នើសុំមករដ្ឋបាល សារពើពន្ធ ដើម្បីបំពេញលិខិតប្រកាសពន្ធដោយដៃនិងដាក់លិខិតប្រកាសពន្ធនៅរដ្ឋបាលសារពើពន្ធជាបណ្ដោះអាសន្នបាន។ អ្នកជាប់ពន្ធដែលស្នើសុំបំពេញលិខិតប្រកាសពន្ធដោយដៃ អាចបញ្ចូនលិខិតប្រកាសពន្ធនិងបង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ ពន្ធមករដ្ឋបាលសារពើពន្ធ តាមរយៈប្រព័ន្ធអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ (E-Uploader) ដោយអនុវត្តតាមនីតិវិធី ដូចមានចែងក្នុងសេចក្តីណែនាំលេខ ៧៧០៥ អពដ ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានពន្ធដារ (ដួច មានក្នុងឧបសម្ព័ន្ធ-សេចក្តីណែនាំលេខ ៧៧០៥ អពដ ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០)។

ដើម្បីឈ្វេងយល់បន្ថែមអំពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ តាមអនឡាញ (ToI E-Filing) និងកម្មវិធីប្រកាសពន្ធសម្រាប់អ្នកជាប់ពន្ធត្ថថ (GDT Tax Prefiling App) អ្នកប្រើប្រាស់ អាចពិនិត្យមើលលម្អិតក្នុងសៀវភៅណែនាំស្តីពីការប្រើប្រាស់ របស់អគ្គនាយកដ្ឋានពន្ធដារ ដែលមាននៅលើគេហទំព័រ https://www.tax.gov.kh ឬចូលទស្សនាវីដេអូណែនាំ (Video Tutorial) ឬអាចទូរស័ព្ទមក Call Center 1277 ឬចូល ជជែកសួរក្នុង GDT Live Chat ដែលអាចទាញយកកម្មវិធីទូរស័ព្ទដៃចេញពី App Store សម្រាប់ iOS ឬ Play Store សម្រាប់ Android។

អគ្គនាយកដ្ឋានពន្ធដារសង្ឃឹមយ៉ាងមុតមាំថា ស្ថាប័នពាក់ព័ន្ធ លោក-លោកស្រី ជាអភិបាល បណ្ណាធិការ ឬ កម្មសិទ្ធិករសហគ្រាស និងលោក-លោកស្រីជាប្រធានសមាគមនិងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកនិងបរទេសទាំងអស់ នឹង ចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំស្តីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ ចំណូលប្រចាំឆ្នាំតាមអនឡាញ (ToI E-Filing) ដើម្បីធ្វើការដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធប្រចាំឆ្នាំឱ្យបានត្រឹមត្រូវ និងទទួលបាននូវប្រសិទ្ធភាពខ្ពស់។

រដ្ឋមន្ត្រីប្រតិតុអមនាយករដ្ឋមន្ត្រី **ງຮູສສຸກ**ະເຊົາສິຄາໜ างบระสองหลุดาเยสะละหลุดาเยสะกิจตาดูสำร 5525 -10

ರಿದ್ರಣão÷ ଛಿಕ್ಷನಾದಜೀಷ

9.0 เพยรีเญีย

យោងសេចក្តីណែនាំលេខ ៣១៤០ អពដ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ ដើម្បីជួយសម្រួលដល់អ្នកជាប់ពន្ធ ក្នុង ការប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ តាមអនឡាញ ដោយគ្រាន់វាយបញ្ចូលនូវព័តិមានទៅក្នុងប្រព័ន្ធ និងគោរពតាម ជំហាននីមួយៗ រួមមាន ១៧ ជំហាន សម្រាប់ទីស្នាក់ការកណ្តាល និង ៤ ជំហាន ទៀតសម្រាប់សហគ្រាសដែលមានសាខា។

໑.໑ ອົຄາແລາຕ

ប្រព័ន្ធនេះមានវិសាលភាពសម្រាប់សហគ្រាសអ្នកជាប់ពន្ធធំ និងមធ្យម ដោយមានមុខងារបោះពុម្ពពាក្យស្នើសុំបង់ប្រាក់ ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងមានជាបារក្វដសម្រាប់យកទៅបង់ប្រាក់ពន្ធ នៅធនាគារជាដៃគូរបស់អពដ ឬអ្នកជាប់ ពន្ធអាចធ្វើការបង់ប្រាក់ពន្ធតាមប្រព័ន្ធអនឡាញ (E-Payment)។ ក្រោយបង់ប្រាក់ពន្ធរួច អ្នកជាប់ពន្ធអាច បោះពុម្ព លិខិតបញ្ចាក់ ការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញបានដោយខ្លួនឯង ដោយពុំចាំបាច់យក លិខិតប្រកាសទៅដាក់ជូនមន្ត្រីទៀតឡើយ។

໑.២ ງຮອສິສໍາເລາເອ

សៀវភៅណែនាំនេះត្រូវបានរៀបចំឡើងដំប្លុង នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ **ខិនាន់រមស់ម្រូព័ន្ធ ១.O.២**។

១.៣ សច្ចេមរំឆ្យាំនាះខាវ



ຽບ່ມສູສສຸລິລະ ນາແມີເອີນອາຊາລາ

២.0 ສຽຍອກກະລາກເຫຼິງຄຼາຍ່າຍຕໍ່ລູ

ដើម្បីច្ចូលប្រើប្រាស់ប្រព័ន្ធនេះបានលោកអ្នកត្រូវមាន÷

- កុំព្យូទ័រដែលមានភ្ជាប់បណ្តាញរបស់អពដ ជាមួយកម្មវិធី Browser Chrome ឬ កម្មវិធី Firefox ជំនាន់ថ្មី
- ✓ អាសយដ្ឋានសម្រាប់ច្ចូលប្រើប្រាស់ប្រព័ន្ធ÷ <u>https://iwp.tax.gov.kh:7878/core/</u>
- 🗸 👘 គណនី (ឈ្មោះ និងលេខសម្ងាត់) ដែលបានផ្តល់ជូនដោយអគ្គនាយកដ្ឋានពន្ធដារ
- សូមអនុញ្ញាតឱ្យផ្ទាំង POP-UP ដំណើការបាន

*របៀបដោះ Pop-up តាមរយៈកម្មវិធី *Browser Firefox* ស្ងួមវាយពាក្យខាងក្រោមនៅក្នុងប្រអប់អាសយដ្ឋាន÷

about:preferences#privacy

✓ ស្ងួមលោក- លោកស្រីពិនិត្យមើលពាក្យ Privacy & Security

បន្ទាប់មកពិនិត្យមើលពាក្យ Block pop-up windows និងស្ងូមដោះធីកចេញជាការរួចរាល់។

*របៀបដោះ Pop-up តាមរយៈកម្មវិធី Browser Chrome ស្ងួមវាយពាក្យខាងក្រោមនៅក្នុងប្រអប់អាសយដ្ឋាន÷
 <u>chrome://settings/content/popups</u>

ស្ងូមលោក-លោកស្រីពិនិត្យមើលពាក្យ Allowed និងស្ងូមចុចលើប៊្ងូតុងខាងស្តាំអោយបើកដំណើរការជាការរួចរាល់ ។



រូបភាពទី 1 ÷ ផ្ទាំងដោះ pop-up តាមរយៈ Firefox browser

🗘 Settings 🛛 🗙 -	+	
← → C	/settings/content/popups	☆ <u>□</u>
≡ Settings	Q. Bearch settings	
	← Pop-ups and redirects	
	Allowed	⇒
	Block	Add
	No sites added	
	Allow	Add
	http://192.168.2.14	3
	http://192.168.2.16	I
	http://192.168.2.18:	I

រូបភាពទី 2 ÷ Allow Pop-up Browser Chrome

២.១ ສາເອຸຎເງຍິງຊາສ່ງຍູຕໍ່ສູ

ដើម្បីអាចចូលទៅប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចំឆ្នាំបាន ត្រូវចូលទៅក្នុងគេ ហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារ តាមរយៈអាសយដ្ឋាន<u>www.tax.gov.kh</u> នោះ លោក លោកស្រី និ៍ងឃើញផ្ទាំងដូច ខាងក្រោម÷



បន្ទាប់មកសូមចុចលើម៉ីនុយ សេវាកម្មអេឡិកត្រូនិកពន្ធដារ នោះ លោក លោកស្រី នឹងឃើញរូបតំណាងប្រព័ន្ធគ្រប់គ្រង ការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ដូចនៅក្នុងរូបភាពខាងក្រោម÷



ចុចលើរូបតំណាងប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ នោះ ប្រព័ន្ធ នឹងនាំ លោក លោក ស្រី ទៅដល់ផ្ទាំងប្រព័ន្ធគ្រប់គ្រង e-Tax ដូចនៅក្នុងរូបបន្ទាប់។



រូវបភាពទី 3 ÷ផ្ទាំងច្ងលប្រើប្រាស់ (login) ច្ចូលប្រព័ន្ធគ្រប់គ្រង e-Tax

នៅក្នុងផ្ទាំងខាងលើនេះ គីប្រព័ន្ធតម្រវឱ្យអ្នកប្រើប្រាស់ចូលប្រើប្រាស់(login)(ចំពោះអ្នកដែលធ្លាប់បានចុះឈ្មោះប្រើ ប្រាស់ ឬ អ្នកដែលមានគណនីស្រាប់) ឬ បង្កើតគណនីថ្មី (ចំពោះអ្នកដែលមិនទាន់មានគណនីប្រើប្រាស់នៅក្នុងប្រព័ន្ធ គ្រប់គ្រង e-Tax) ដើម្បីអាចចូលប្រើប្រាស់ប្រព័ន្ធបាន។



ដើម្បីបង្កើតគណនីថ្មីស្ងូម លោក លោកស្រី ចុចលើតំណភ្ជាប់ត្រង់ ពាក្យបង្កើតគណនីថ្មី



ក្រោយពេលចុចលើតំណភ្ជាប់រួចហើយនោះ ប្រព័ន្ធនឹងនាំ លោក លោកស្រី ទៅដល់ផ្ទាំងចុះឈ្មោះអ្នកប្រើប្រាស់ដ្ងូចខាង ក្រោម÷

← ចុះឈ្មោះអ្នកប្រើប្រាស់		
តាមក្រហូលជាអក្សវន្ថែ៖ •	នាមឆ្លួនជាអក្សវន្ថែរ -	
នាមត្រកូលជាអក្សរឡានាំង •	នាមខ្លួនជាអក្សរទ្យាទាំង *	
កេទ 🔵 ប្រុស 🌑 ស្រី	ថ្ងៃ ខ្វែទំណើត - 🕅	
លេខទូរស័ព្ទ -	ក្តីម៉ែល ។	
លេខអង្គសញ្ញាណប័ណ្ណ ឬលិនិកន្លងដែន *	សញ្ញាតិ * 🗸 🗸	
លេខសម្គាល់ការចុះបញ្ជីរាំត៌មានបុគ្គល(TID)		
ប្រភេទហើប្រាស់ - 🗸 🗸		
📄 ខ្ញុំសូមពានាអះអាង និង ទទួលខុសត្រូវចំពោះមុខច្បាប់ថា	ព័ត៌មានដែលបំពេញខាងលើនេះ ពិតជាត្រឹមត្រូវប្រាកដមែន	
សូមបំពេញអក្សរឬលេខ (CAPTOHA) ដែលមាននៅ ក្នុងរូបភាពឱ្យបានត្រឹមក្រូវ	YKoBek សូមចំណេ្ញនៅទីនេះ 🔿	
ບຊາບໍ່ ເລະບລິ		

នៅក្នុងផ្ទាំងខាងលើនេះគឺ តម្រវឱ្យអ្នកប្រើប្រាស់បំពេញព័ត៌មានចាំបាច់មួយចំនួនដូចជា នាមត្រកូល និងនាមខ្លួនជា ភាសាខ្មែរ, នាមត្រកូល និងនាមខ្លួនជាភាសាឡាតាំង, ភេទ, ថ្ងៃ ខែ ឆ្នាំកំណើត, លេខទូរស័ព្វ, អ៊ីម៉ែល, លេខអត្ត សញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន, សញ្ចាតិ, លេខសម្គាល់ព័ត៌មានបុគ្គល (TID), ប្រភេទអ្នកប្រើប្រាស់ ជាដើម។ ខាងក្រោមនេះគឺជាឧទាហរណ៍ដើម្បីចុះឈ្មោះបង្កើតគណនីប្រើប្រាស់

- palotopatri	- regarangige	
ELS.	C18.	
- andofragandadaga	repringent	
MEAN	BAN	
	10 in griefite	
nen 🗿 fam 💿 fig	15/10/1880	-
angely .	Alter:	
065454321	moantan908@gmail.com	
munited in starselin	NE	
22111111	īgi	
លោកហើរហុមនោះធម្លីខ្មោះមុនមិនវេបាយ		
រូបអនុវ្រៃនាជ		
ម្មរកពាប់នេះគ្ន		
🧧 ខ្ញុំសូមជាជាអះអាង និង ទទួលខុសត្រូវចំពោះមុខហ្គាប់ថា	ល័ត៍មានដែលបំណេខាងលើនេះ ពិកជាក្រឹមត្រូវ	(pindles
សូមបំណេរូមប្រែបានសេកាលកក្ស ដែលមានជា។ ក្នុងប្រភពដែលប្បីអាច្រូវ	YKoBek VKcGes	0

ស្ងូមចុចលើប៊្ងូតុងបន្ទាប់ នោះប្រព័ន្ធនឹងនាំ លោក លោកស្រី មកដល់ផ្ទាំងដូចរូបភាពខាងក្រោម ដែលបញ្ជាក់ថាប្រព័ន្ធ បានផ្ញើតំណភ្ជាប់ទៅកាន់អ៊ីម៉ែលរបស់ លោក លោកស្រី ប៉ុន្តែប្រសិនបើមិនទាន់បានទទួលអ៊ីម៉ែលទេ នោះ លោក លោក ស្រីអាចចុចត្រង់ពាក្យថា ផ្ញើម្តងទៀត (មើលរូបភាពខាងក្រោម) ដើម្បីឱ្យប្រព័ន្ធផ្ញើទៅកាន់អ៊ីម៉ែល លោក លោកស្រី ឡើងវិញ។



បន្ទាប់មកប្រព័ន្ធនឹងបង្ហាញផ្ទាំងដូចខាងក្រោម÷



បន្ទាប់ពីបានចូលដល់ផ្ទាំងនេះរួចហើយ ស្ងួម លោក លោកស្រី ចូលទៅក្នុងអ៊ីម៉ែលហើយចុចលើ តំណភ្ជាប់ដូចរូបភាព ខាងក្រោម



ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណ្វូលប្រចាំឆ្នាំ តាមអនឡាញ

នៅក្នុងផ្ទាំងនេះ គឺប្រព័ន្ធតម្រូវឱ្យបង្កើតពាក្យសម្ងាត់ថ្មី និងបញ្ជាក់ពាក្យសម្ងាត់ថ្មីម្តងទៀត ដើម្បីយកពាក្យសម្ងាត់នេះទៅ login ចូលប្រព័ន្ធ។ ចំពោះពាក្យសម្ងាត់ត្រូវបំពេញយ៉ាងណា ដើម្បីឱ្យមានសុវត្ថិភាពខ្ពស់ ខាងក្រោមនេះគឺជាឧទាហរណ៍

1 X 47	🗲 បង្កើតពាក្យសម្នាក់		1432 -	
		$\overline{\langle}$		
	អ៊ីម៉ែលរបស់អ្នកពិតជាត្រឹមប្រ ^{ពាក្យសទ្ធាត់} ថ្មិ	ត្តវ សូមបង្កើតពាក្យសម្ងាត់ដើម្បីចូលប្រព័ន្ធ។ ©		
	បញ្ជាក់ពារប្រសព្វធន៍ទ្វីមូលម្បិក 	۵		
		បង្កើព	k	

បន្ទាប់មកចុចលើប៊្ងូតុងបង្កើត នោះប្រព័ន្ធនឹងនាំលោក លោកស្រី ទៅផ្ទាំងចូលប្រើប្រាស់ loginវិញដូចខាងក្រោម÷



២.២.១ ເສຍຄາສງຄະອາສ່

ប្រសិនបើលោក លោកស្រីភ្លេចពាក្យសម្ងាត់ដើម្បី login ចូលប្រើប្រាស់ប្រព័ន្ធសូមចុចលើពាក្យ **ភ្លេចពាក្យសម្ងាត់** នោះប្រព័ន្ធនឹងនាំ លោក លោកស្រី មកដល់ផ្ទាំងដូចខាងក្រោម÷

ស្ងូមបំពេញលេខក្លុដ៦ ខ្ទង់, ពាក្យសម្ងាត់ថ្មី និងពាក្យសម្ងាត់ថ្មីម្តងទៀត រួចចុចលើប៊្ងូតុង រក្សាទុក។

M Gmail	Q Search mail			◎ 🅸 🏢
Compose	□ • C :			1-2 of 2 (>
Inbox 1	Primary	Social	Promotions	
Starred	📋 😭 🍺 General Department	 	ម្រៅវិទ្ធគ្រប់គ្រង e-Tax - សូមលោកដុកយកលេខកូដ ទ	ទ្ទង់ [442746] គើហ្បីបន្តរ 4:35 PM
Snoozed	🗌 🍲 🌫 Google	Security alert - New	device signed in to samnanglorn@gmail.com Your i	Google Account was just Feb 7
Important	A CONTRACTOR AND			
Chats	I			
Sent				
Drafts				
All Mail				
·				
at		т	orms - Privany - Program Policios	Last account activity. It minutes ann
New meeting	7.06 GB of 15 GB used 🗹		enna Frivacy Frogram Forcias	Details
Join a meeting				
gouts				

ស្ងូមចូលទៅកាន់អ៊ីម៉ែលរបស់ លោក លោកស្រី ដើម្បីយកលេខក្លូដ៦ខ្ទង់

← ភ្លេចពាក្យសម្ងាត់	
សូមបញ្ចូលអ៊ីម៉ែលរបស់អ្នកដើម្បីទទួលបានលេខតូដ ៦ខ្លង់។ អូមែល meanban806@gmail.com រឿទៅដីម៉ែល	

ស្ងូមវាយបញ្ចូលអ៊ីម៉ែល រួចចុចលើប៊្ងូតុង ផ្ញើទៅអ៊ីម៉ែល។ ស្ងូមមើលឧទាហរណ៍ខាងក្រោម÷

743(05)	← ភ្លេច៣ក្យសម្ងាត់ 	SON XANA
	សូមបញ្ចូលអ៊ីម៉ែលរបស់អ្នកដើម្បីទទួលបានលេខកូដ ៦ខ្លង់។ អ៊ីម៉ែល អ៊ីម៉ែល	

← បង្កើតពាក្យសម្ងាត់ថ្មី	202/859	
	12	
សូមលោកអ្នកបញ្ចូលលេខកូដ៦ខ្ទង់ទទួលបាន ឈេទកូដ៦ខ្ទង់ 442746	ះពីអ៊ីម៉ែលក្នុងប្រអប់ខាងក្រោម	
រពញសត្វាក់ភ្លឺ •••••	٢	
បញ្ជាក់ពាក្យសម្គាត់ថ្មីម្តងទៀត	٢	
រក្សាខ្នុក		

ក្រោយពេលចុចលើប៊្លូតុងរក្សាទុក ប្រព័ន្ធនឹងនាំ លោក លោកស្រី ទៅដល់ផ្ទាំងចូលប្រើប្រាស់ login ដោយតម្រូវឱ្យ លោក លោកស្រី បញ្ចូលអ៊ីម៉ែល និងពាក្យសម្ងាត់ដែលបានផ្លាស់ប្តូរនោះ ហើយចុចលើប៊្លុតុង ចូលប្រើប្រព័ន្ធ។

២.២.២ ភារចុះឈ្មោះសទាគ្រាស

នៅក្នុងផ្ទាំងខាងលើនេះ ប្រសិនបើ លោក លោកស្រី ធ្លាប់បានចុះឈ្មោះក្រុមហ៊ុនរួចមកហើយនោះ ប្រព័ន្ធនឹងបង្ហាញ ក្រុមហ៊ុនដែលធ្លាប់បានចុះឈ្មោះនោះ ប៉ុន្តែប្រសិនបើលោក លោកស្រី មិនធ្លាប់បានចុះឈ្មោះទេ នោះប្រព័ន្ធនឹងបង្ហាញ ថា គ្មានទិន្នន័យ។

ដើម្បីអាចប្រកាសពន្ធបាន លោក លោកស្រី ត្រូវតែចុះឈ្មោះ ក្រុមហ៊ុនជាមួយប្រព័ន្ធជាមុនសិន។ ដើម្បីចុះឈ្មោះ សហគ្រាសថ្មី ស្ងមចុចលើប៊្ងូតុង បន្ថែមសហគ្រាសថ្មី÷

🛞 ເບຕັຊູເສຍ່ເສດຄາເລາກໍ່ເຮືອິສເບກາຍດ	ູເໜັງຄາກ່ອໍ່ໝາຍເອລາ້ລູງສາຍແລສາໜ	🏢 🥌 ភាសាខ្មែរ 🖌 🎧 ឡន សំណាង -
រ័ត៌មានសហគ្រាស់ធ្វើការប្រកាសពន្ធ		
ស្វែងរកតាមយេះលេខអត្តសញ្ញាណកម្មសារពើពន្ធ	Q laybin	+ បន្ថែមសហគ្រាសដ្មី
	គ្មានទិន្នន័យ	
() Help		

បន្ទាប់មកត្រូវបំពេញព័ត៌មានចាំបាច់មួយចំនួនដូចខាងក្រោម÷

- អាសយដ្ឋាន IP: ចុចលើប៊្លិតុង Get IP Address ឬ បំពេញ IP ចូលដោយខ្លួនឯង។ ឧទាហរណ៍ៈ 203.144.73.28
- លេខ អតប (TIN): ត្រូវបំពេញលេខអត្តសញ្ញាណសារពើពន្ធរបស់លោក លោកស្រីចូល។ ឧទាហរណ៍: L001-901501251
- លេខកាតៈ ត្រូវបំពេញលេខកាតដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ។ ឧទាហរណ៍ៈ GDTREG000009975
- លេខទូរសំព្ទៈ លេខទូរសំព្ទម្ចាស់ភាគហ៊ុនឈរឈ្មោះលើប័ណ្ណប៉ាតង់។ ឧទាហរណ៍ៈ 055998877

ស្ទូមបំពេញព័ត៌មានក្រុមហ៊ុនរបស់លោក លោកស្រី រួចចុចលើប៊្វូតុងបន្ទាប់។ ឧទាហរណ៍÷

🏦 ទំព័រជើម / ព័ព៌មានសហគ្រ	M	
	គេសយដ្ឋាន ២ ដែលទទួលបានពីក្រុមហ៊ុនផ្លល់សេវាគឺនពិរណត - 203.144.73.28	Get IP Address
	LO01 - 9 0 1 5 0 1 2	5 1
	GDTREG - 0 0 0 0 9 9	7 5
	, លេខទូរស័ព្ទទរការប្រទេណណេះលើប័ណ្ណជំពង D55998877	ក្មេនាយកដ្ឋានពន្ធដារ
	របាះបង់ បន្ទាប់	

 ប្រសិនបើលោក លោកស្រីបំពេញព័ត៌មានមិនត្រឹមត្រូវ នោះប្រព័ន្ធ នឹងបង្ហាញថាមិនបានជោគជ័យ ទៅតាម លក្ខខណ្ឌនីមួយៗ នៃកំហុសនោះ។

លោយផ្លាន ទៅដែលទទួលបានពីក្រុមហ៊ុនដែល	กระนิธธิการร -	_	
203,144.73.28	0	Get IP Address	
L001	(\times)	5 1	
GDTREG	មិនបានជោគជ័យ!	7 6	
1008//0pin/mmidado	[0:07] លេខកាតសម្គាល់សហគ្រាសមិនត្រឹមត្រូវ!	Austruition corr	
000990017	យល់ព្រម	ាចលើងកោរក្រើរងការិងរប	
101111			

ប្រសិនបើលោក លោកស្រី បំពេញព័ត៌មានត្រឹមត្រូវ នោះប្រព័ន្ធ នឹងបង្ហាញថាបានជោគជ័យ ហើយប្រព័ន្ធនឹងផ្ញើ
 សារ SMS ទៅកាន់លេខទូរស័ព្ទម្ចាស់ក្រុមហ៊ុន។

🚳 ទ្រព័ន្ធគ្រង់គ្រងទារដារាំលិខិតទ្រា	ກາຍຕຣູເໜັງອາກ່ອໍລຸກໜຽຍອຳລູາສາຍແລຂຸງຫຼ		📰 🥶 កាសាខ្មែរ -	😰 ឡន សំណាង -
🏫 ទំព័រដើម (រដ្ឋៀងថ្នាត់លេខក្នុង				
	សូមប លួមប បានដោតជ័យ! [200] ប្រតិបត្តិការដោតជ័យ។ ចាប់ប្រែម	ល់ភាគ		
	តើលោកអ្នកមិនទាន់ទទួលបានលេខកុង២៩ឬទេ។	ផ្ញើសាវតិអូសៀម		
() Help				

ស្ងមចុចប៊្ងិតុង**យល់ព្រម** រួចបំពេញលេខក្ខដ ៦ ខ្ទង់ដែលទទួលបាន បន្ទាប់មកចុចលើប៊្ងិតុង **ផ្ទៀងផ្ទាត់**

🛞 ប្រព័ន្ធគ្រច់គ្រចការដាក់លិខិតច្រកាសពន្ធលើច្រាក់ចំណូលច្រចាំឆ្នាំតាមអនុធ្យាញ	 🙆 កាសាខ្មែរ 🗸	🛕 ឡន សំណាង -
ទំព័រដើម / ភ្លៀងផ្ទាត់លេខក្ខដ		
េឡិចឆ្លាត់លេខកូដ៦ខ្លង់ដែលប្រព័ន្ធបានធ្វើទៅកាន់ទូលើក្ល និង សារអេឡិកត្រូនិក របស់ម្នាស់ភាគ ហ៊ុមបញ្ចូលលេខកូដ៦ខ្លង់ដែលប្រព័ន្ធបានធ្វើទៅកាន់ទូលើក្ល និង សារអេឡិកត្រូនិក របស់ម្នាស់ភាគ ហ៊ុនឈារឈ្មោះលើបណ្ណីបាតង់		
ផ្ទៀងផ្ទាត់		
តើលោកអ្នកមិនទាន់ទទួលបានលេខកុដមែនឬទេ? ធ្វើសារម្ភងទៀត		
() Help		

ប្រសិនបើលោក លោកស្រីមិនទាន់ទទួលបានលេខក្ខុដ ៦ខ្ទង់ពីប្រព័ន្ធទេ នោះលោកអ្នកអាចចុចលើ ប៊្លុតុងផ្ញើសារម្តង ទៀត ដើម្បីទទួលបានលេខក្ខុដ ៦ខ្ទង់។

ស្ងមចុចលើប៊្ងតុង **យល់ព្រម**



ក្រោយពេលផ្ទៀងផ្ទាត់បានជោគជ័យ នោះប្រព័ន្ធនឹងបង្ហាញសារ បានជោគជ័យ ដូចរូបខាងក្រោម÷

🏚 ទំព័រដើម / ផ្ទៀងផ្ទាត់លេខក្នុដ										
				මේකො	លេខកុដ					
	សំអពឃ័	លលេខក្មដ៦រ្	ខ្ទង់ដែលប្រព័ ប	ន្ធបានផ្ញើទៅ នៃឈរឈ្មោ	កាន់ទូរស័ត្ លើប័ណ្ណបា	និង សារអេទ តង់]កត្រូនិក	របស់ម្ចាស់ភាគ		
		U	U	U	;U	.0	. 0.			
				껰	រផ្ទាត់					
	តើលោកអ្	ក្រមិនទាន់ទទ្	លបានលេខ	កុដមែនឬទេ	?		3	ផ្ញីសារម្តងទៀត		

បន្ទាប់មកបំពេញលេខក្លដ ៦ ដែលទទួលបានចូលក្នុងប្រព័ន្ទ រួចចុចលើប៊្ងតុង **ផ្ទៀងផ្ទាត់**

🗰 สมเตร (เชื้อนิยากรมัย	-	
	តៀចដ្ឋាត់លេខភូជ	
	សូមបញ្ចូលលេខកុដ៦ខ្លង់ដែលប្រព័ន្ធបានធ្វើទៅកាន់ទូរស័ព្ទ និង សារអេឡិកត្រូទិក របស់ម្ចាស់ភាគ ហ៊ុនឈារឈ្នះលើប័ណ្ណប៉ាតង	
	តើលោកអ្នកមិនទាន់ទទួលបានលេខក្នុងមែនឬទេ? រើ្មសារម្ភងទៀត	

ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ តាមអនឡាញ

ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ តាមអនឡាញ

ស្វែ	ងរកតាមរយៈលេខអត្តសញ្ញាណកម្មសារតើព	9	Q ស្វែងរក		+	 បន្ថែមសហគ្រាសថ្មី
1	លេខអត្តសញ្ញាណកម្មសារពើពន្ធ	ឈ្មោះសហគ្រាស	ប្រភេទអ្នកជាប់ពន្ធ	ស្ថិតក្រោមការគ្រប់គ្រង	អាសយដ្ឋាន ចេ	សកម្មភាព
	L001-901501251	ក្រុមហ៊ុន អេប៊ីស៊ី 559 ខូអិលជ័នី	ពន្ធធំ	នាយកដ្ឋាន <mark>គ្រប់គ្រងអ្នកជាប់</mark> ពន្ធធំ	203.144.73.28	ព័ត៌មានលម្អិត

ចំពោះសហគ្រាសដែល លោក លោកស្រី បាន ចុះឈ្មោះរួមមកហើយ នោះប្រព័ន្ធនឹងបង្ហាញនៅក្នុងតារាងខាងលើនេះ។ ប្រសិនបើលោក លោកស្រី មានសហគ្រាសច្រើន នោះគ្រាន់តែចុះឈ្មោះ ដូចជំហានខាងលើនេះ ជាបន្ទាប់ ដែលប្រព័ន្ធ អនុញ្ញាតឱ្យចុះឈ្មោះ បានចំនួន ១០ សហគ្រាសសម្រាប់ ១ គណនី។

២.៣ ភារមទ្លើតលិខិតរួមភាស / ភារមញ្ចូលព័ត៌មានរួមភាសពន្ធ ដើម្បីបង្កើតលិខិតប្រកាសសូមលោក លោកស្រី ចុចលើប៊្ងូតុង មើលព័ត៌មានលម្អិត÷



បន្ទាប់មកប្រព័ន្ធនឹងបង្ហាញបញ្ជីប្រកាសពន្ធសម្រាប់សហគ្រាសនោះ ដែលមានព័ត៌មានមួយចំនួនដូចខាងក្រោម÷

បន្ទាប់មកប្រព័ន្ធនឹងបង្ហាញផ្ទាំង ដូចខាងក្រោម÷

ត័រដើម / ចញ្ជីប្រក	ពសពត្					
ស្នុងរកតាមរយៈធ្	អក្កដ	ឆ្នាំជាប់ពន្ធ	Q İsjir	n	+	បង្កើតលិខិតប្រកាសពន្ធ
ខអត្តសញ្ញាណកា	ម្មសារលើពន្ធ	‡1.001-901 50 1251		ស្ថិតក្រោមការគ្រប់គ្រង	៖ នាយកដ្ឋានគ្រប់គ្រង់អ្នក	ជាប់ពន្ធធំ
រ <mark>ា</mark> ះសហត្រាស (វែ	§1)	៖ ក្រុមហ៊ុន អេប៊ីស៊ី 559 ខ្វុរិលធ័នី ៖ ABC 559 Company Co. Ltd		ឈ្មោះធនាគារ	៖ ធនាគារ ស៊ីអាយអិមប៊ី ក៏អ៊លស៊ី ៖ 00*****/98	
ហ្គះសហគ្រាស (ទ	ប្រជាំង)			លេខគណនីធនាគារ		
សយជ្ជាន		៖ #6T ផ្លូវ 201R ភូមិ បឹង រាជធានីភ្នំពេ <mark>ញ</mark>	ឈូក សង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌ ឫស្សីកែវ	ឈ្មោះគណ <mark>ខ</mark> ធនាគារ	‡ sokromchong121898	
ល.វ	ឆ្នាំជាប់ពន្ធ	លេខបារក្ខដ	ទឹកប្រាក់សរុប	កាលបរិច្ឆេទបង្កើត	ស្ថានភាព	សកម្មភាព

ដើម្បីបង្កើតលិខិតប្រកាសពន្ធស្ងូមចុចលើប៊្ងូតុងបង្កើតលិខិតប្រកាសពន្ធ

រីរជើម / បញ្ច័[មកាសពន្ធ					
ម្ន <mark>ងរកតាមរយ</mark> ៈ	បារក្	ឆ្នាំជាប់ពន្ធ	۵ آماله	(1)	+ ಉई	តលិខិតប្រកាសពន្ធ
លេខអត្តសញ្ញាណកម្មសារពើពន្ធ ឈ្មោះសហត្រាស (ខ្មែរ) ឈោះសហគ្រាស (ទុពតាំង)		‡ L001-901501251 ៖ ខេមហិន អេប៊ីស៊ី 555	านักเซิรี	ស្ថិតក្រោមការត្រប់គ្រង លោក នាភាស	៖ នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធជំ ៖ ចនានារ សីលោយជំអញ្ចី គឺមិលហើ	
		# ABC 559 Company C	coLtd	លេខគណនីធនាគារ	+ 00*****98	(3)
សយដ្ឋាន		៖ #6T ផ្លូវ 201R ភូមិ បឹង រាជធានីភ្នំពេញ	ឈូក សង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌ ឫស្សីកែវ	ឈ្មោះគណខីធនាគារ	i sokromchong121898	(5)
RJ.1	ព្លំជាប់កន្ធ	លេខបារក្ខដ	ទឹកប្រាក់សរុប	កាលបរិច្ឆេទបង្កើត	ស្ថានភាព	សកម្មភាព
			គ្មានទិន្នន័យ			(4)

ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ តាមអនឡាញ

- (1) ស្វែងរកលិខិតប្រកាសពន្ធ តាមរយៈបារក្ខុដ, ឆ្នាំជាប់ពន្ធ ក្នុងករណីធ្លាប់បានបង្កើតលិខិតប្រកាសពន្ធរួច
- (2) ប៊្ងូតុងដើម្បីបង្កើតលិខិតប្រកាសពន្ធ
- (4) បញ្ជីលិខិតប្រកាសពន្ធប្រចាំឆ្នាំទាំងអស់ របស់សហគ្រាសដែលបានជ្រើសរើស
- (3) ព័ត៌មានសង្ខេបរបស់សហគ្រាស

ផ្ទាំងដូចខាងក្រោម÷

បន្ទាប់ពីចុចលើប៊្វូតុងយល់ព្រមរួច នោះប្រព័ន្ធនឹងបង្កើតលិខិតប្រកាសសម្រាប់ឆ្នាំដែលបានជ្រើសរើស ហើយបង្ហាញ

ວິດັກເຊີຍ / ນຕຳນ	កាសពន					
ស្នុងរកតាមរយៈខ	ារក្ខដ	ឆ្នាំងប់កន្), Înjibin	+	បង្កើតលិខិតប្រកាសពន្ធ
ខេអត្តសញ្ញាណា អ្នះសហគ្រាស (អ្នះសហគ្រាស (សយដ្ឋាន	ម្មេសារពិតទ្ធ ខ្មែរ) ឡាពាំង)	ដែលផ្លឹសផីវ ៖ [កូមហ៊ុន 1 ៖ ABC 559 ៖ est ផ្លូវ 2: ពជធានីភ្នំពេះ	បច្ចាំជាប់ពន្ធ 	×	៖ នាយកដ្ឋានគ្រប់គ្រងអ្ន ៖ ធទាគារ ស៊ីអាយអិមថិ ៖ 00******98 ៖ sokromchoug/21898	ាដាប់ពន្ធធំ ក៏អិលស៊ី
ល.រ	ឆ្នាំជាប់ពន្ធ	រលុខបារក្នុង	ទឹកប្រាក់សម្រ	កាលបរិច្ឆេទបង្កើត	ស្ថានភាព	សកម្មភាព

ជ្រើសរើសឆ្នាំជាប់ពន្ធដែលត្រូវប្រកាស រួចចុចលើប៊្លូតុងយល់ព្រម

🛞 ಚಾನ	ខ្វែគ្រប់គ្រខការជាត់	លិខិតប្រកាសពន្ធលើ	ច្រាអ់ចំណូលប្រចាំឆ្នាំតាមអន	ង្វាញ	🏭 🙆 ភាសាខ្មែរ -	🗿 ឡន សំណាង -
🏚 ទំតំពដីម រ បញ្ជីប្រះ						
ស្វែងរកតាមរយៈប	មក្កដ	ខ្នាំជាប់ពន្ធ		្ត ស្វែងក	+ 11	ដ្តឹតលិខិតប្រកាសពន្ធ
លេខអត្តសញ្ញាណក	ម្មសារកើតខ្ល	ជ្រើ៖ ៖ L001-901	បរើសថ្នាំជាប់ពន្ធ	×	ះ នាយកដ្ឋានគ្រប់គ្រងអ្នកជា	ùaşê
ឈ្មោះសហគ្រាស (ដែ ឈ្មោះសហគ្រាស (ទ	ន្ទះ) អ្នាតាំង)	៖ ក្រុមហ៊ុន ៖ ៖ ABC 559	ភ្នំជាប់ពន្ធ ។		៖ ធនាគារ ស៊ីអោយអឺមប៊ី ភីអិវ ៖ co+++++-98	របស៊ី
អាសាយដ្ឋាន		ះ #67 ផ្លាំ 20 រាជធានីភ្នំពោះ	🗸 យល់ក្រម 🛛 🕲 ចោះបង់		1 sokromchong121898	
QJ.I	ឆ្នាំជាប់ពន្ធ	លេខបារក្នុង	ទឹកប្រាកសរុប	កាលបរិច្ឆេទបរនីត	ស្ថានភាព	សកម្មភាព

۲	🛞 ទ្រព័ន្ធគ្រន់គ្រខការដាក់លិខិតទ្រកាសពន្ធលើច្រាក់ចំណូលទ្រចាំឆ្នាំតានអនុន្មាញ				# 0	កាសាខ្មែរ 👻 🛕 ឡន	សំណាង -	
🕈 ទំព័រដើម	ហញិប្រកាសពន្ធ							
ស្វែងរក	សោខាតាមរយៈបារក្នុងសា	าฮา	Q ស្វែង	IT (1)			(2) កាលយរិច្ឆេទ (ឆ្នាំ) ៖ 2020
លេខអត្តស ឈ្មោះសហ ឈ្មោះសហ អាសយដ្ឋាះ	ញាណកម្មសារពើឥន្ធ គ្រាស (ខ្មែរ) គ្រាស (ឡាតាំង) ទ	៖ L001-9015012 ៖ ក្រុមហ៊ុន អេប៊ីភ ៖ ABC 559 Com ៖ #61 ផ្លូវ 2018 រ ពជំនានីភ្នំពេញ	51 559 ខុអិលឌីនី pany CoLtd មើបឹងឈូក សង្កាត់ គីឡូម៉ែត្រពេ	បខ៦ ខណ្ឌ ឬស្សីកែវ	ស្ថិតក្រោមការត្រប់គ្រង ឈ្មោះធនាគារ លេខគណនីធនាគារ ឈ្មោះគណនីធនាគារ	៖ នាយកដ្ឋានព្រ ៖ ធនាគារ ស៊ីអ ៖ cotronchon	ទប់គ្រងអ្នកជាប់ពន្ធធំ យេអិមប៊ី ភីអិលស៊ី 98 g121898 (3)	
ទីស្នាក់ការកណ្ លរ	ព្រល ឆ្នាំជាប់តន្ធ	លេខបារក្ខដ	ទឹកប្រាក់សរុប	កាលហិរច្ឆទបង្កើត	ស្ថានភាព		សកម្មភាព	
1	2020	OTOI2021030600001	N/A	edo <mark>d</mark> ឌេមិ៩០	មិនបានបង	(4)	បញ្ចូលព័ត៌មានប្រកាស	ពទ្ធ 🕕
សាខា	QJ.1	បារក្នុងសាខា	.1	ណ្តេះសាខា				សកម្មភាព
				គ្មានទិន្នន័យ		(5)		
() He	lp							

- (1) ស្វែងរកសាខាតាមរយៈបារក្ខុដសាខា (ចំពោះសហគ្រាសដែលមានសាខា)
- (2) ឆ្នាំជាប់ពន្ធសម្រាប់លិខិតប្រកាស បានបង្កើត ឬបានជ្រើសរើស
- (3) ព័ត៌មានសង្ខេបរបស់សហគ្រាស
- (4) ព័ត៌មានសង្ខេបរបស់លិខិតប្រកាស សម្រាប់ទីស្នាក់ការកណ្ដាល
- (5) ព័ត៌មានស្តីអំពីសាខា (ចំពោះសហគ្រាសដែលមានសាខា)

២.៣.១ ສາເບຕຸາແຕ່ສື່ພາລຽບສາຍຕອບຮູບຮູບຮ້ອງຮໍ່ສາເສຊການ

ដើម្បីបញ្ចូលព័ត៌មានប្រកាសពន្ធសម្រាប់ទីស្នាក់ការកណ្តាលសូមចុចលើប៊្ងូតុង បញ្ចូលព័ត៌មានប្រកាសពន្ធ ដូចឧទាហរណ៍ ខាងក្រោម÷

ស្វែងកេរ	សាខាតាមរយៈបារក្នុងសាខា		Q តែរូង	มก		កាលហិច្ឆេទ (ឆ្នាំ) ៖ 20
លខអត្តសព្វ ឈ្មាះសហឲ្រ ឈ្មោះសហឲ្រ ពសយដ្ឋាន	ប្លាណកម្មសារពើពន្ធ គ្នាស (ខ្មែរ) គ្នាស (ឡាតាំង)	៖ L001-9015012 ៖ ក្រុមហ៊ុន អេប៊ីស៊ី ៖ ABC 559 Com ៖ #ST ផ្លូវ 201R ក្ ពជំនានីភ្នំពេញ	51 559 ខូអិលធីនី pany CoLtd មើមិឯឈូក សង្កាក់ គីឡូម៉ែត្រពេ	បខ៦ ខណ្ឌ ឬស្សីកែវ	ស្ថិតក្រោមការគ្រប់គ្រង ឈ្មោះធនាគារ លេខគណនីធនាគារ ឈ្មោះគណនីធនាគារ	៖ នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ ៖ ធនាគារ ស៊ីអាយអិមបី ភីអិលស៊ី ៖ 00******99 ៖ sokromehong121898
ក្តកំការកណ្ដ លារ	nល ឆ្នាំជាប់ពន្ធ	លេខបារក្ខដ	ទឹកប្រាកសរុប	កាលបរិរច្ឆទបង្កើត	ស្ថានភាព	សកម្មភាព
1	2020	OTOI2021030600001	N/A	០៦ មីនា ២០២១	មិនបានបង	បញ្ចុលពីតំមានប្រកាសពន្ធ
en .						
	ល.រ ព	រក្ខដសាខា	1	ឈ្នះសាខា		សកម្ម

បន្ទាប់មកប្រព័ន្ធតម្រូវឱ្យបញ្ចូលព័ត៌ិមានមួយចំនួន ទៅតាមជំហាននីមួយៗ (១៧ ជំហាន)

២.**ຓ**.໑ (ອຊຊ) ຊໍ້ໝາຂຂຶ້໑ - ຕໍ່ສື່ອາຂະນອງຮູກະນ

នៅក្នុងជំហានទី១ នេះគឺតម្រវឱ្យលោក លោកស្រីត្រូវបំពេញព័ត៌មានសហគ្រាស និងព័ត៌មានផ្សេងៗទៀតទៅតាមភាព ជាក់ស្តែងរបស់សហគ្រាសនីមួយៗ។

ចំណាំ: នៅក្នុងជំហានទី១ គឺតម្រវឱ្យបំពេញព័ត៌មានចាំបាច់មួយចំនួនទើបអាចបន្តទៅជំហានបន្ទាប់ទៀតបាន។ ក្នុង ករណីមិនបានបំពេញលើចំណុចដែលតម្រវទេ នៅពេលដែលចុចលើប៊្ងតុងបន្ទាប់ នោះប្រព័ន្ធនិងបង្ហាញព័ត៌មានក្រហម នៅលើប្រអប់ដែលតម្រវនោះ។ ចំពោះជំហានបន្ទាប់ចាប់ពីជំហានទី២ ដល់ជំហានទី១៦ លោក លោកស្រីអាចបំពេញ ជំហានណាមួយមុន ក៍បាន ហើយនៅក្នុងកំឡុងពេលបំពេញនូវជំហាននីមួយៗ លោក លោកស្រីចុចលើប៊្ងតុង **ត្រឡប់** ឬ **បន្ទាប់** នោះប្រព័ន្ធនិ៍ងរក្សាទុកទិន្នន័យដែលលោក លោកស្រីបានបំពេញនោះចូលក្នុងប្រព័ន្ធដោយស្វ័យប្រវត្តិ។ ក្នុង ករណីដែលលោក លោកស្រីបានបំពេញព័ត៌មាននៅក្នុងជំហានណាមួយ មិនទាន់បានបញ្ចប់ពេញលេញ ហើយត្រូវការ បិទប្រព័ន្ធ លោក លោកស្រីគ្រាន់តែចុចលើប៊្ងតុង**ត្រឡប់** ឬ **បន្ទាប់** ដើម្បីឱ្យប្រព័ន្ធរក្សាទុកទិន្នន័យ ហើយនៅពេលដែល ចូលប្រព័ន្ធសាជាថ្មី នោះ លោក លោកស្រីអាចបន្តទៀតបាន។

ខាងក្រោមនេះគឺជាឧទាហរណ៍ក្នុងការបំពេញនៅក្នុងជំហានទី១÷

ជំហានទី ១ ២ ៣	હ હ	g	n d	ð	90	99	90	9ጠ	94	94	90	១៧
ជំហានទី១ - ព័ត៌មានសហគ្រាស											១ នៃ	១៧ ជំហ
ឈ្មោះសហត្រាស ៖ ក្រុមហ៊ុន អេប៊ីស៊ី 559 ខ្ ចំនួនសាខាសហត្រាស ៖ 0 ឈ្មោះអភិបាលកណ្ណាធិការកម្មសិទ្ធិករ ៖ ថៃ ទ្រង់ព្រយគតិយុត្តិ រទម្រង់នៃប្រតិបត្តិការអាជី អាសយដ្ឋានទីស្នាក់ការសហក្រាសបច្ចុប្បន្ន ៖ អាសយដ្ឋានព្រឹះស្ពានជាគោលដើមបច្ចុប្បន្ន ៖ សមាល់: បេសិនបើព័ត៌មានសហគោសព់តើមា	អិលជីធី ន់ 448 សុខ (កម្ម ៖ ក្រុមហ៊ុនឯកជៈ #6T ផ្លូវ 201R ភូមិ បឹរ គៅសមទាក់ទងការិយា	នទទួលខុសត្រូវម ឈូក សង្កាត់ គឺ ល័យចះបញ្ជីនិង(នេកម្រិត ឡូម៉ែត្រលេខ៦ រចបនេភាព)	លេខអត្ថ កាលហិរ សកម្មភា ខណ្ឌ ឫស្សីវ៉ា	សញ្ញាណក ត្រូទចុះបញ្ជី តាររាធិវិតម្ម កវ រាជធានីរ	ម្មេសារតើព ពន្ធដារ ៖ ចម្បង ៖ ស ភ្នំពេញ	ន្ទេ ៖ L001 ១៨ កុម្ភៈ ២ តំណង់(សា	-90150125 109៦ ឯសង់ អគា	51 1)			
ាកការជំនាញ់អាច័ពនៃ ស្រកការជំនាញ់អាច័ពនៃ ស្រីះលេន ០១ សង្កាត់ ០២ ខណ្ឌ ០៣ រាជធា	នើភ្នំពេញ		4 ==									T
សម្គាល់: ប្រសិនបើលោក លោកស្រីមានឃ្លាំង	បន្ថែម សូមចុចបន្ថែមថ្មី	1										
🔿 ពន្រែមព្រី												
ຫນໍຄິເຣ • 01-2020		8738 ·				Ē	ការិយា	ហិច្នេទសារ	ពីពន្ធ (ចំនុ	s(2) (12	2 12	
កម្រិតអនុលោមភាពសារពើពន្ធ	🔘 មាស	ing O	() ស័	îg 🤇) គ្មាន							
ការកាន់កាប់បញ្ជីកាគណៈនេយ្យ	🔿 កាន់ក	ប់បញ្ជីភាគណនេ	យក្រើមត្រូវ	() mi	ទំកាប់បញ្ជិត	កគណនេប	បម៉េនព្រឹម	តវ				
สมุรร์เตษติศรณาจะเห	• • • • • • • • • • • • • • • • • • •	ເຈ່ເສນໃຫ້ສຸດດາຊ	ອມເສັດເດັ່ມ (10	ເດະຣູເມີຣິ້ງ	0	นิจแป็นก	เป็อเมือิด	ดกเอยแล้	ດເວັ			
and group and a second	O PB	Burnan	លាក់ប្រឹតសេ	đđ.m.)		ow p pi	nongin h	reno col 1	·ų.			
DEF Consuling Firm Co., Ltd.				Quick	Book							
សានកម្មឯករាជ្យដែលតម្រូវដោយច្បាប់	🔿 មានក	រតម្រូវ (តម្រូវខ្សំ	ដាក់របាយការព	ណ៍សវនកម្ម)	۲	គ្នានការត	illit					
លើកលែងពន្ធលើប្រាក់ចំណូល	ច្នាំមានផលរា	ពដំ <mark>ប</mark> ុង	Ē	ឆ្នាំមាន	វចំណេញដំ	បូង	ė	Ċ	រយៈពេល	หเริกก		
អត្រាពនលើប្រាក់ចំណល	, អត្រាតនូលើប្រាក់ 20%	រំណុល •										

ចុចលើប៊្លុតុង **ត្រឡប់** ឬ **បន្ទាប់** ដើម្បីរក្សាទុក និងទៅជំហានខាងមុខ ឬជំហានបន្ទាប់។

២.៣.១ (មន្ត) ខំចាានន័២ - ការចូលរួមមូលជនគិតត្រឹមការិយមរិទ្លេន

នៅក្នុងជំហានទី២នេះ គឺតម្រូវឱ្យបញ្ចូលព័ត៌ិមាន ការចូលរួមមូលធននៅក្នុងការិយបរិច្ឆេទ÷

នៅក្នុងចំណុច ក. មូលធន/មូលធនភាគហ៊ុនចុះបញ្ចី និង ខ. មូលធន/មូលធនភាគហ៊ុន(បានបង់) ប្រសិនបើមានច្រើន ជាង ១ នោះលោក លោកស្រី អាចចុចលើប៊្ងតុង ដែលនៅ <table-cell-rows> បន្ថែមថ្មី ខាងចុងនៃតារាងដើម្បីបន្ថែមជួរដេក(row) ទៅតាមតម្រូវការ និងស្ថានភាពជាក់ស្តែងរបស់សហគ្រាស់របស់លោក លោកស្រីបាន។

ទណាដ	ម / ដហានទ២ - ការចូលរួមមូលជ	នគតត្រមការយប់ព័ច្ចទ						
ហានទី	9 0	m d d	a u	d 8	90 99	90	୭୦୦ ୭୦ ୭୦	99 90 90
ហានទី	២ - ការចុលរួមមូលធនតិតត្រឹមការិ	ទន្នរបែយមែ						២ នៃ ១៧ ដំហ
					តាកាហ៊ុន ម្ភចំរំ	ณฑรรงกร		
នេរ	(ឈើរ:ឆ្លៃមន័តដីល/ខ្លុម មនាំរ:ឆ្លែអនំពេតដំព	គេមុសីមុមមណ្ឌីន មោមជាជីវឌធដ៏ធំដែ	មុខទារកុខ សនាគ្រាស	62	មែតរិយែចរិរខ្លួត	c	រួចការិយមរិរដ្ឋព	សតម្មភាព
	480)			80 M (19	នីមន្ត្រាក់(វៀល)	80.81W	នីក ទ្រាក់(ទៀល)	
ង នំខ	<u>មនេះមូលនេនភាគហ៊ីនចុះច</u> ុ	ขึ						······
1	Mr. A	ភ្នំពេញ	ប្រធាន	100 %	80,000,000,000	100 %	80,000,000,000	🗊 🕒 បន្ថែមថ្មី
			សរប	100 %	80,000,000,000	100 %	80,000,000,000	
ម ម្	នឧទៈចំលេខទាមស្ន័ន (ខាន	ະຍຍ່າ						
1	Mr. A	ភ្នំពេញ	្ត ព្របាន	100 %	80,000,000,000	100 %	80,000,000,000	🗊 😋 បន្ថែមប្ដី
			សរុប	100 %	80,000,000,000	100 %	80,000,000,000	

ខាងក្រោមនេះគឺជាឧទាហរណ៍ក្នុងការបំពេញនៅក្នុងជំហានទី២÷

- ចុចលើប៊្ងូតុងបន្ថែមថ្មីក្នុងករណីមានច្រើនជាង 1 កំណត់ត្រា (record)
- ចុចលើប៊្លូតុង ត្រឡប់ ឬ បន្ទាប់ ដើម្បីរក្សាទុក និងទៅជំហានខាងមុខ ឬជំហានបន្ទាប់។

២.៣.១ (ຮອດ)ຮ້ອງເຮັ້ອມອອກເຮັ້ມ - ຕໍ່ສ້ອງອະທິດອີກອອກເຮັ້ອມອອກເຮັ້ອມອອກເຮັ້ອນອອກເຮັ້ອນອອກເຮັ້ອນອອກເຮັ້ອນອອກເຮັ້ອນອ

នៅក្នុងជំហាននេះគឺតម្រូវឱ្យបញ្ចូលព័ត៌មានស្តីអំពីនិយោជិត ដែលមានដូចជា អ្នកគ្រប់គ្រងជាអ្នកចូលហ៊ុន, អ្នកគ្រប់គ្រងមិនមែនជាអ្នកចូលហ៊ុន, សរុបបុគ្គលិក-កម្មករ និងបុគ្គលិក-កម្មករជាប់ពន្ធលើប្រាក់បៀវត្ស។ នៅក្នុងចំណុច អ្នកគ្រប់គ្រងជាអ្នកចូលហ៊ុន និងអ្នកគ្រប់គ្រងមិនមែនជាអ្នកចូលហ៊ុន ប្រសិនបើមានច្រើនជាង នោះ លោក លោកស្រីអាចចុច 🚭 បន្ថែមថ្មី លើប៊្ងតុង ដែលនៅខាងចុងនៃតារាងដើម្បីបន្ថែមជួរដេក(row) ទៅតាម តម្រូវការនិងស្ថានភាពជាក់ស្តែងរបស់សហគ្រាស់របស់លោក លោកស្រីបាន។

លោក- លោកស្រីក៍អាចបញ្ចូលបញ្ចីឈ្មោះថ្នាក់ដឹកនាំជាកញ្ចប់បានផងដែរ ដោយទាញយកទម្រង់ Excel Template រួចបញ្ចូលទិន្នន័យក្នុង Template នោះ។ បន្ទាប់មកស្ងមក្ខូពី រួចចុចប៊្ងូតុង Paste from Clipboard ខាងក្រោមនេះគឺជាឧទាហរណ៍ក្នុងការបំពេញនៅក្នុងជំហានទី៣÷

มโนกาน มีนี้มีมีมีมีมีมีมีมีมีมีมีมีมีมีมีมีมีม	ក្នុងខេត្តខេត្តខេត្តទ						ບຄຸລະສະຖາ
الاتهالي التهالي	នវិនារទ	şeril	ŝęe	រត្តស្ទារទទាំពង ស្ទារចិនចល្អស្រុក (ររៀល)	หมายเอาตร์อยุ่งอ (เชิง)	-	NARKO
ระมางข้ามเป็นการที่ได้เกาะการการการการการการการการการการการการการก		BAIR!	0	0			0 ខេត្តជាថ្មី
		· AND TRANSPORTATION LICENCE Frain	N ROOMSTON FOURT DOCK FOR	Consector (2000 - Constanting of Brand	Homework & Rome From Cheopage 16 marsh	NOTE BEFORE THE	and the second
alana waan	ນໂພາະນ	* សម្រាប់ស្លើកីរសម្រោល Massia Free Bage: Occue Chrome: Opera ដាដៃ។	ex និមិនបេះប្រៀតមេះបា Passe Fro eT D បាញយក Encel Tempcare តនាទី	ម ាស្រង ប្រទេស ប្រទេស ស្រី ស្រង ស្វើ ព្រះដា ស្វី ព្រៃង ស្វី ព្រៃង ស្វី ព្រៃង ស្វី ព្រៃង ស្វី ព្រៃង ស្វី ព្រៃង ស	Balancelus Poere From Openado Discular Ing segunara folga	GUID MICHAEN AJENTED	មក <u>ច</u> ុសត សកច្ចសត
	ਅਧਿਸ਼ੰਡਿਕ ਸਰੁੰਸਾ - ਵ ਸੰਬੰਧ੍ਰਿਕ ਸਰੌਂਸ	* opuring/Takangsaw kasas Fran Esga Occup Orrane, Opera, shift I Pacin Frien Opticant Rus shans	ល ពីចំណារប្រើជាមេះថា Pacea Fro et? ២ មើ្យយក Excel Tempcae ត្រូវភូមិ	។ Crosser GEU ក្រៅខ្សើព្រះសំពង្គីវិធីពល័ ចំនួន ត្រាត់ជ ត្រាត់ខ្សែរីយ	នៃវីវីវិតនាហារីឬ Fase From Openand ដែលមានវ ក្រីវិត្ត អនុញ្ញាយរាជន៍ហើត្តម មន្ត្រីជា (រៀត)	gað steneck Angrea	មត្រូមដី សកម្មភាព រត្រៃអ្វី

1	A	В	С	D	E
1	បរិយាយ Description	ត្ថនាទី Position	ចំនួន Number	ប្រាក់បៀវត្សក្រៅពី អត្ថប្រយោជន៍បន្ថែម(រៀល) Salary Excluding Fringe Benelits(KHR)	អត្ថប្រយោជន៍បន្ថែម(រៀល) Fringe Benefits(KHR)
3	វិចេក វិចង់	ប្រធាន	1	200,000	0
4	រំចេក រំជួល	អនុប្រធាន	1	300,000	200,000
5	Mr. A	General Manager	1	400,000	300,000
6	Mr. B	Accounting Manager	1	500,000) 400 <u>,</u> 000
7					
8					
9					
10				-	
11 12		- សម្រាប់កម្មវិធីរុកវក្សបហទ Mozilla F Edge, Google Chrome, Opera ដ	Firetox គឺមិនអាចប្រើតាមរយ កដើម ។	- Paste From Cipboard បានទេ។ សូមប្រើប្រាស់កម្មវិធីរុករកដែលអាច	កើទ្រ Passe From Clipboard ដែលមានដូចជា Microsoft
13		Paste From Clipboard	📣 ទាញយក Excel Ten	nplate	
	Fixed Assets	nployee	តួនាទី	ចំនួន ក្រៅពីអត្ថប្រយោជន៍បន្ថែម (អត្ថប្រយោជន៍បន្ថែម សកម្មភាព រៀល) (រៀល)
				ត្មានទិន្នន័យ	

២.៣.១ (ບន្ត) ອ້ອກຂໍຂໍ້໔ - ສາກອສຸສງສາເສສິສິສສາໃໝບທິຮູຂ

នៅក្នុងជំហាននេះ គឺតម្រូវឱ្យបញ្ចូលព័ត៌មានស្តីអំពីតារាងតុល្យការ ដែលមានដ្ធចជា ទ្រព្យសកម្ម, មូលនិធិ/ទុនម្ចាស់ ទ្រព្យ និងបំណុល ជាដើម។ ចំពោះការបញ្ចូលទិន្នន័យលោក លោកស្រី អាចបញ្ចូលទៅតាមប្រតិបត្តិការជាក់ស្តែងរបស់ សហគ្រាស បើមានប្រតិបត្តិការមិនទាក់ទងនិងសហគ្រាស់លោក លោកស្រី ទេ អាចមិនបំពេញ ឬបញ្ចូលលេខ 0 បាន។ ចំពោះទិន្នន័យអរិជ្ជមាន (-) នៅពេលដែលកំពុងបញ្ចូល ឬ ចម្លង (copy) ពី excel លោកអ្នកត្រូវបញ្ចូលសញ្ញា - ដោយ ខ្លួនឯង ហើយប្រព័ន្ធប្តូរតម្លៃលេខនោះទៅជាពណិក្រហម និងនៅពេលដកចេញពីប្រអប់ ប្រព័ន្ធនឹងចេញជាវង់ក្រចក ហើយមានពណិក្រហមដ្ធចត្នា ដែលពណិក្រហម និងវង់ក្រចកនោះបញ្ជាក់ថាជាតម្លៃអរិជ្ជមាន។ ខាងក្រោមនេះគីជា ឧទាហរណ៍ក្នុងការបំពេញនៅក្នុងជំហានទី៤÷

🕏 ទំព័រដើម / ជំហានទី៤ - តារាងតុល្យការគិតត្រឹមការិយបរិច្ឆេទ			
ង ៣ ៤ ង ៦ ៣ ២ ୧ ខ្មីន៣រំង	8 90	୭୨ ୭୦ ୨៣ ୨୪	୭୪ ୭୪ ୭୪
ជំហានទី៤ - តារាងគុល្យការគិតគ្រីមការិយបរិច្ឆេទ			៤ នៃ ១៧ ដំប
ajava	1639	ការិយមវិរខួតនេះ (N) (រៀល)	មារពារព្រំពីខាវទ (N-1) (រៀថា)
- ព្រះត្រឹងវវរម្ម (A0-A1+ A13)	AO	730,457,196,863	729,391,680,01
នេក្យសពក្មឈេះពេលខែខ [A <mark>1-សទ</mark> [A2:A12]]	Aİ	138,281,473,197	141,769,585,38
ដីធ្លីរបស់សហគ្រាស	A2	2,022,500,000	
ការរៀបចំតុបតែងលម្អដីធ្លីរបស់សហគ្រាស	AB	0	
សំណង់អការរបស់សហក្រាស	A4	0	1
សំណង់អតារឈើងីឆ្នីក្រោមគតិសឡា	A5	64,665,867,747	67,051,604,74
ទ្រព្យសកម្មរយៈពេលវែងកំពុងដំណើរការ	A6	0	
រោងចក្រ (ក្រៅពីអនាវ) និងបរិត្វារ	A7	15,584,022,969	18,701,091,95
កេរ្តិ៍ឈ្មោះរមូលនិធិតាណិជ្ជកម្ម	A8	0	
ចំណាយបង្កើតសហគ្រាសដំបូង	A9	0	
ទ្រព្យសកម្មក្រោមភតិសន្យា និងបុព្វលាកនៃការប្រើប្រាស់	A10	0	
វិនិយាធក្នុងសហគ្រាសដទៃ	A11	56,000,000,000	56,000,000,00
ទ្រព្យសកម្មយេះពេលវែងផ្សេង១	A12	9,082,481	16,888,68
ព្រត្យសកម្មយេះពេលខ្លី [A13=សរុប(A14:A27)]	A13	592,175,723,666	587,622,094,63
ស្តុកវត្ថុជាតុដើម និងសម្ពាវផ្គត់ផ្គង់	A14	438,477,717	1,226,326,93
ស្កកទំនិញ	A15	0	
ស្តុកផលិតផលសម្រេច	A16	10, <mark>4</mark> 37,800,154	14,998,734,56
ផលិតផលកំពុងផលិត	A17	0	
គណនីត្រូវទទួល / អតិថិជន	A18	81,359,475,595	105,003,467,35
គណនីត្រូវទទួលផ្សេង១	A19	451,550,136,140	384,278,596,16
ចំណាយបានកត់ត្រាមុន	A20	36,548,112	22,063,65
សាច់ប្រាក់នៅក្នុងលេឡា	A21	821,593,339	
សាច់ប្រាក់នៅជនាគារ	A22	42,398,471,929	77,373,952,83
ឥណទានប្រាក់វំដោះពន្ធលើប្រាក់ចំណូល	A23	210.124,684	173,195,31
ឥណទានអាករលើតប្លៃបន្ថែម	A24	2,515,326,876	2,314,112,77
ឥណទានពន្ធ-អាករដទៃទៀត	A25	0	
19ពុលកម្មរយៈពេលខ្លីផ្សេងៗ	A26	864.044.926	687.091.95

28 730,457,196,863 1,089,3	A28	ទុលតិដី/ពុតស្គាស់ព្រព្យ តិចចំណុល [A28 -សរុប (A29+A37+A42)]
29 723,192,190,884 1,086,4	A29	មុយនិឌិៈពុនម្ចាស់ព្រះព្យ [A29 -សរុឌ (A30:A36)]
30. 40,000,000,000 400,00	A30	មូលធនរមូលធនភាគហ៊ុន/ មូលនិធិសាខាក្រុមហ៊ុនបរទេស ឬការិយាល័យតំណាង
31 0	A31	តម្លៃលើសនៃការលក់ប័ណ្ណភាគហ៊ុន
32 0	A32	មូលធនបម្រុងតាមច្បាប់
33 0	A33	លម្លៀងលើសនៃការវាយតម្លៃឡើងវិញនូវទ្រព្យសកម្ម
34 0	A34	មូលធនបម្រង់ផ្សេង១
35 686,497,517,162 557,0	A35	លទ្ធផលចំណេញ / (ខាត) យោងពីមុន (៖ ឬ -)
36 (3,305,326,278) 129,4	A36	លទ្ធផលចំណេញ/(ខាត) នៃការិយបរិច្ឆេទនេះ (+ ឬ -)
37 4,205,950,000	A37	ចំណុនមេះតេននៃខ [A37=សម្រ(A38:A41.)]
38 0	A38	បំណុលភាគីជាប់ទាក់ទិន
39 4,045,000,000	A39	បំណុលធនាគារ និងបំណុលភាគីមិនដាប់ទាក់ទិនផ្សេង២
40 160,950,000	A40	សំវិធានធន
41 0	A41	បំណុលរយៈពេលវែងផ្សេង១
42 3,059,055,979 2,5	A42	ចំណុលយេះតោលខ្លី [A42=សរុម(A43:A52)]
43 O	A43	សាច់ប្រាក់ដកពីធនាគារលើសប្រាក់បញ្ញើ (ឥណទានវិបារូប័រ)
44 0	A44	ចំណែកចរន្តនៃបំណុលមានការប្រាក់
45 0	A45	តណានីត្រូវសងបុគ្គលជាប់ទាក់ទិន (ភាគីសម្ព័ន្ធញាតិ)
46 2,134,706,503 2,6	A46	កណនីក្រុវសង់ផ្សេង១
47 0	A47	ចំណូលកត់មុន
48 0	A48	គណនីចំណាយបង្ករ និងបំណុលយេះពេលខ្លីរផ្សងៗ
49 0	A49	ស៊ីវិបានជន
50 899,650,595	A50	ពន្ធលើប្រាក់ចំណុលក្រូវបង់
51 24,698,881	A51	ពន្ធ-អាតរជ្យងៗត្រូវបង់
52 0	A52	លម្អៀងពី៣ប្រូវប្រាក់នៃទ្រព្យអកម្ម

ចុចលើប៊្ងូតុង ត្រឡប់ ឬ បន្ទាប់ ដើម្បីរក្សាទុក និងទៅជំហានខាងមុខ ឬជំហានបន្ទាប់។

២.៣.១ (មន្ត) ອໍ້ອາຈລິ໕ - ໝາຍກາໝໍ່ຎຊູສຎຎຳອໍ່ກາຍີ່ເຮູສ

នៅក្នុងជំហាននេះ គីតម្រូវឱ្យបញ្ចូលព័តិមានស្តីអំពីរបាយការណ៍លទ្ធផល ដែលមានដូចជាចំណូលនិងចំណាយជាដើម។ ចំពោះការបញ្ចូលទិន្នន័យ បើទិន្នន័យនោះជាតម្លៃអរិជ្ចមានគីត្រូវបញ្ចូលសញ្ញា - ដូចទៅនិងការបញ្ចូលនៅក្នុង ចំណុច A ដែរ។

ខាងក្រោមនេះគឺជាឧទាហរណ៍នៃការបំពេញនៅក្នុងជំហានទី៥÷

ចព័ត្ធគ្រច់គ្រចការជាក់លិខិនច្រកាសពត្វលើប្រាក់ចំណុលច្រចាំគ្លាំង	າຍແຂຮ່ວຍັງ		🏥 👛 manigi - 🛕 q
希 ទំព័រដើម / ដំហានទី៥ - របាយការណ៍លទ្ធផលសំរាប់ការិយបរិវព្វទ			
ជំហានទី ១ ២ ៣ ៤ ៥ ៦ ៧ ៨	<i>8</i> 90	99 91 <u>9</u> 90	ne de 5e 5e
ធំហានទី៥ - របាយការណ៍លទ្ធផលសំរាប់ការិយហិរត្នទ			a la en âma
ങ്ങായ	1850	ការិនាធរ្វាដ៏ចាះចះ (N) (ធ្វើស)	តារិយមវិទ្រេលពុល (N-1) (ខ្លើល)
ចំណុលរួមតំចត្តិការ [B0 -សទេ (B1-B3]]	в0	149,307,170,655	198,024,754,800
ការលក់ផលិតផល	BI	149,307,170,655	198,024,754,800
ការលក់ទំនិញ	B2	0	o
ការផ្គត់ផ្គង់សេវា	B3	0	0
ថ្លៃដើមផលិតផលបានលក់របស់សហគ្រាសផលិតកម្ម (វាល ០//V,C20)	В4	123,928,741,108	30,798,294,565

0

	ថ្លៃដើមសេវាបានផ្លូវផ្លេង	B6	0	0
	ចំណេញដុះថ (87=80-84-85-86)	B7	25,378,429,547	167,226,460,235
	ចំនុះនេចខ្លាច់ចនុ រ្ម៍[B8 -សម្ដេ (B9:B11]]	вθ	38,832,000	38,832,000
	ចំណូលពីការជួលបានទទួល ឬត្រូវទទួល	В9	38,832,000	38,832,000
	ចំណូលតីសួយសារបានទទួល ឬត្រូវទទួល	810	0	0
	ចំណូលបន្ទាប់បន្សំដទៃមេរៀត	B11	0	0
	ចំណុនេះ៨រួចៗ [B12 -សម្ (B13.B21.)]	в12	917,825,316	1,997,060,023
	នបត្ថអ្នកធន	B13	0	a
	បំណូលពីភាគលាកបានទទួល ឬត្រូវទទួល	814	0	c
	ចំណូលឥីការប្រាក់បានទទួល ឬត្រូវទទួល	B15	562,471,327	1,571,277,904
	ផលចំណេញ/តម្លៃលើសពីការលក់ទ្រព្យសកម្មរយៈពេលដង	315	0	C
	ផលចំណេញពីការលក់មូលប័ក្រសេញបើណ្ណ	B17	0	c
	កានចំណេញពីប្រតិបត្តិការរួមគ្នា	B18	0	J G
	៨លបំណេញពីការប្តូរប្រាក់សម្រេចបាន	B19	8,455,789	78,594
	ឥលចំណេញពីការប្តូរប្រាក់មិនទាន់សម្រេចបាន	B 20	0	8,380,875
leip	ចំណូលដទៃទៀត	B21	346,899,200	417,322,650
	ចំនះរាយច្រអិចឆ្អិការ [B22_សមុ២(B23 B41]]	B22	27,823,354,114	6,178,333,092
	ក្រះប្រំរបាលពិ	B23	2,536,778,873	1,574,642,859
	ចំណាយច្រេង ឧស្ម័ន អគ្គិសនី និងទឹក	824	539,108,296	228,705,635
	ចំណាយធ្វើដំណើរ និងចំណាយស្នាក់នៅ	825	63,467,223	36,692,963
	ចំណាយដឹកជញ្ជូន	B26	1,887,724,200	1,213,537,861
	ចំណាយលើការផ្ទល	B27	151,687,500	168,757,157
	ចំណាយលើការដែទាំ និងដួលដល	B 28	25,701,930	25,577,06
	ចំណាយលើការកម្មពុន្តសហ្គាយ	B 29	23,294,670	20
	ចំណាយកម្រៃជើងសា ផ្សាយពាណិជ្ជកម្ម និងចំណាយការលក់	B 30	60,675	(
	ចំណាយបង់ពន្ធ និងអាករផ្សេង១	B31	47,475,266	39,953,095
	ចំណាយលើអំណោយ	B 32	10,921,500	1.213.500
<	ចំណាយសេវាគ្រប់គ្រង តិគ្រោះរយាបល់ បច្ចេកទេស និងសេវាប្រហាក់ប្រហែស	B33	50,889,579	46,356,752
•	ចំណាយលើសួយសារ	B 34	0	
	ចំណាយលើបំណុរបទារមិនបាន	B35	ŏ	1,618.000
	ចំណាយរែលសំ	B36	3,774,367,535	1,840,328,61
	ការកើនឡើងថយចុះ នូវសំរិធានធន	B 37	80,499,500	12,804,960
	ខាតពីការលក់ទេព្យសកម្មរយៈពេលវែង	B 36	0	
	ខាតពីការអេរបាក់សម្តេចបាន	B 39	632,759	931.40
	នាតភិការជាប្រាក់មិនទាន់សរមេចបាន	B40	116.505	
	ចំណាយផ្សេងច	B41	18,630,628,103	987,213,23
	ງຄາສ່ອຳເພາດງ.(ອາສ.) ຄຶງອຸສິອອິສາາ (B42=B7+B8+B12-B22)	B42	(1,488,265,251)	163,084,019,166
	ចំណាយការប្រាក់មង់ឱ្យនិវាសនជន	B43	323,600,000	1,302,000,000
	ចំណាយករប្រាក់បង់ឱ្យអនិវាលនជន	B44	0	(
	ចំណាយការប្រាក់សុខគ.	B45	0	0
	າຍາກໍ່ອຳເໝາກ, (ອາສາ ອຸຂອອົດອຸ 846=(842-843-844-845)	846	(1.811.865.251)	161,782,019,166
	ດຍະເຫັງຊາມສາຍ	847	1,493,490,027	32,356,403,833
	ានាក់ទំនេនភាពត្រោយ២ខំភន (B48_B46-B47)	848	(3.305.326.278)	129.425.615.333
	ូណាមានសម្រួរថ្មីនេះមានការទូទាត់ជាក់ស្តែងដែលតម្រូវឲ្យកត់ត្រាតាមស្តង់ងារគណនយ្យអន្ត "ចំណាយការប្រាក់មិនមានការទូទាត់ជាក់ស្តែងដែលតម្រូវឲ្យកត់ត្រាតាមស្តង់ងារគណនយ្យអន្ត	រជាតិនៃកម្ពុជា	(0,00000000)	120,720,020,030

ចុចលើប្ចិតុង ត្រឡប់ ឬ បន្ទាប់ ដើម្បីរក្សាទុក និងទៅជំហានខាងមុខ ឬជំហានបន្ទាប់។

២.៣.១ (ចន្ត)ខិចារននិ៦ - ថ្ងៃខើមដលិតដលធានលក់ (សចាគ្រាសដលិតកម្ម) នៅក្នុងជំហាននេះ គីតម្រូវឱ្យបញ្ចូលព័ត៌មានស្តីអំពីថ្លៃដើមផលិតផលបានលក់ (សហគ្រាសផលិតកម្ម) ដែលមានដូចជា ចំណាយថ្លៃដើមផលិតកម្ម, ចំណាយផ្សេងៗក្នុងផលិតកម្ម...។ ចំពោះការបញ្ចូលទិន្នន័យ បើទិន្នន័យនោះជាតម្លៃ អវិជ្ចមាន គឺត្រូវបញ្ចូលសញ្ញា - ដូចទៅនិងការបញ្ចូលនៅក្នុងចំណុច A ដែរ។ ខាងក្រោមនេះ គឺជាឧទាហរណ៍នៃការបំពេញនៅក្នុងជំហានទី៦÷

ចុចលើប៊្ងូតុង ត្រឡប់ ឬ បន្ទាប់ ដើម្បីរក្សាទុក និងទៅជំហានខាងមុខ ឬជំហានបន្ទាប់។

ង ៣ ៨ ម ត ៥ ខ្មែរលង់	đ 90	୭୨ ୭୦ ୨୩ ୨୦	1 94 95 9				
ដំហានទី៦ - ថ្លៃដើមផលិតផលបានលក់ (សហគ្រាសផលិតកម្ម)			ា ៤៩ នរ័ថ				
ಕ್ಷಣವಹಾ	1896	ការិយមរិរដូទទេ: (N) (ទៀល)	មារួតតត្រូម (N-1) (ទៀល)				
ស្តុកវត្តជាតុដើម និងសម្តារផ្គត់ផ្គង់ដើមគ្រា	C1	1,226,326,938	1,294,048.				
ចំណាយទិញវត្តបាតុដើម និងសម្ភាវជ្ជត់ផ្គង់ក្នុងត្រា	C2	100,849,428,000	33,356,409,				
ចំណាយផ្សេង១ទាក់ទងដល់ការទិញវត្ថុធាតុដើម ឬសម្ភាផ្គត់ផ្គង់(១)	C3	13,000,000, 755	5,510.				
សរូបវត្តជាតុដើម និងសម្លាផ្នត់ផ្នងដែលមានសម្រាប់ផលិក [C4 =សរុប (CLC3)]	C4	115,075,755,693	34,655,968,				
ដក៖ ស្អុកវត្តបាតដើម និងសម្ភាវផ្គត់ផ្គង់ចុងគ្រា	C5	438,477,717	1,226,326,				
ចំណាយថ្ងៃដើមវត្តជាតុដើម និងសម្លារផ្គត់ផ្គង់ដែលបានប្រើប្រាស់ (c6 = (c4 -c5)]	C6	114,637,277,976	33,429,641,070				
ចំណាយដេរួចៗតូចដល់គតម្ម [C7 -សរុម(C8 :C14)]	c7	4,730,528,721	9,349,438,				
ប្រាក់របៀវត្សអ្នកគ្រប់គ្រង និងកម្មករសម្រាប់ការផលិត	C8	358,630,914	1,136,135,				
វ័លស់ទ្រព្យសកម្មអរុបីរយៈពេលវែងជាអាទិ៍មាន៖ មូលនិធិពាណីជួកម្ម លិខិតអនុញ្ញាត	C9	0					
ប្រេងឥន្ធនៈ ទីក និងថាមតល	C10	2,084,693,614	3,647,323,				
ការវេចខ្ចប់	CIL	294,718,700	653,000,				
វិលស់ពេងចក្រ គ្រឿងម៉ាស៊ីន និងបរិក្ខារផ្សេង១ក្នុងផលិតកម្ម	C12	1,992,485,493	3,913,979,				
សេវាម៉ៅការបន្ត និងសេវាផលិតដោយសហគ្រាសដ ៃ ទ	C13	0					
ចំណាយផ្សេងបក្នុងផលិតកម្ម	C14	0					
ការងារកំពុងដំណើរការ ឬស្លុកកំពុងដលិតនៅដើមគ្រា	C15	0					
ដកៈ ការងារកំពុងដំរណីរការ ឬស្តុកកំពុងផលិតនៅចុងក្រា	C16	0					
សមុខចំណាយថ្ងៃដើមជលិតកម្ម (C17 = C6+C7+C15 -C16)	C17	119,367,806,697	42,779,079,				
ស្តុកផលិតផលសម្រេចនៅដើមត្រា	C18	14,998,734,565	3,017,949,				
ដកៈ ស្តុកផលិតផលសម្រេចនៅចុងក្រា	C19	10,437,800,154	14,998,734,				
ថ្ងៃដើមផលិតផលសម្រេចដែលជាលងក់ (C20 = C17+C18-C19)	C20	123,928,741,108	30,798,294,				

ଅ.୩.୨ (ଓଛ୍ଲ)ଟିଭୀବଛିମ - ଶ୍ରେଥିଞଛିଛିମ୍ଭରୁରୁଛାର୍ଡନ (୫୪୦ କ୍ରାର୍ଚ୍ଚାର୍ଡ୍ରୋମିଛଡିକଟ୍ଡୁ)

នៅក្នុងជំហាននេះ គឺតម្រវឱ្យបញ្ចូលព័ត៌មានស្តីអំពីថ្លៃដើមទំនិញបានលក់(សហគ្រាសក្រៅពីផលិតកម្ម) ដែលមានដូច ជាចំណាយផ្សេងៗទាក់ទងដល់ការទិញទំនិញ, ចំណាយថ្លៃដើមទំនិញ, ថ្លៃដើមទំនិញដែលបានលក់...។ ចំពោះការ បញ្ចូលទិន្នន័យ បើទិន្នន័យនោះជាតម្លៃអរិជ្ចមានគឺត្រូវបញ្ចូលសញ្ញា - ដូចទៅនិងការបញ្ចូលនៅក្នុងចំណុច A ដែរ។ ដោយឡែកចំពោះឧទាហរណ៍នេះ គឺជាសហគ្រាសផលិតកម្ម ហើយមិនមានប្រតិបត្តិការទាក់ទងនៅក្នុងជំហាននេះ ដូច នេះអាចរំលង ឬ បំពេញ 0 ក៍បាន។ ខាងក្រោមនេះគឺជាឧទាហរណ៍ ការបំពេញនៅក្នុងជំហានទីព÷

MUIISA	9	0	៣ ៤	ď	อ	n	ď	8	90	99	90	۶m	94	94	99	จส
ជំហានទី៧ - ថ្ងៃជំ	មៃទំនិញ	បានលក់ (គ	ហេត្រាសក្រៅ	រីផលិតកម្ម)											៧ នៃ	១៧ ជំហា
			ലില	200				185	0	คลิย	មមពិរម្ពតនេ (រៀល)	82 (N)		ភារិយចរិ រ (i	ម្លិល) ខ្លាល (I	¥-1)
<mark>ស្តុកទំ</mark> ទិញជើ	វឹមត្រា							D					D			o
ចំណាយទិញ	្រទំនិញក្នុង	វត្រា						D2					D			0
<mark>ចំណាយនេ</mark> ្យថ	ອງສາກ່	ลอะณ์คา	ធើញធំនិញ	[D3 - សរុម	[D4:D6)]			DS				8	0			0
ចំណាយដឹក	ជញ្ជូនចូល	1						D4					0			0
ចំណាយមង់	ពន្ធគយន	<mark>ក់ច</mark> ុល និងពន្ធ	មទៃទៀតដែល	ជាបន្តករបស់	ហព្រាស			DS					D			0
ចំណាយដទៃ	រទៀតក្រៅ	ពី D4 និង E) 5					DE	01				D			0
សរុមចំណាយ	ເງລິ່າຮູດ	ធំខំញ (D7	7 =(D1+D2+D	9)]				D7	2				0			0
ដក ៖ ល្កាទំ	និញនៅច	ងក្រា						D					D			o
ថ្ងៃដើមធំពិញ	jiewa	រនល <mark>ត់</mark> (De	9 =(D7-D8)]					DS				8	0			0

ចុចលើប៊្លូតុង ត្រឡប់ ឬ បន្ទាប់ ដើម្បីរក្សាទុក និងទៅជំហានខាងមុខ ឬជំហានបន្ទាប់។

២.៣.១ (**ខន្ត) ខិសារនន៍៤ - តារាទគណទាពឆ្ងសើច្ឆាក់ចំណុស** ខាងក្រោមនេះគឺជាឧទាហរណ៍ការបំពេញនៅក្នុងជំហានទី៨÷

🛱 ទំព័រដើម / ជំហានទី៨ តារាងគណភាពន្ធរល័ព្រកចំណូល																	
ដំហានទី	9	5	៣	đ	đ	Э	ជ	đ	Ē	90	99	90	១៣	94	96	g6	911
ជំហានទី៨ -	តារាងគណ	ានាពន្ធលើ	ប្រាក់ចំណុ	tt.												d îs	១៧ ជំហ
					ព្យព	. a						INDO		ព័ត	ព្រោក់())	13)	
ព្រាក់ចំណេ	ញ/(ខាត)រ	មុនបង់ពន្ធ	/លទ្ធផលគ	លាខេញ។	ចំណេញ / (ខាត) (Ei	B46)					El		(+/	-)	(1,811,8	866,251
ចុក ៖ ចំព	នាយមិន	រលចនាត់	สอธาต														
ចំណាស	បរិលស់គណ	nıswj (T	OI 01/IV-I	36 + TOI	01/V-C9, ((212)						E2	5,	766,853,0	28		
ចំណារ	បលើការកម្	ព្រន្តសញ្ជារ	<mark>ន ការ</mark> លំហៃ	កម្សាន្ត និង	ការទទួលភ្លេ]1						E3		23,294,6	70		
ការកើន	ឡើងនូវសំរី	ពៃនជន(E	4=TOI 01/	IV-B37)								E4		80,499,50	00		
អំណោ	យ និងឧបត្ត	ម្រុកជនផ្សេ	เลย									E5		1,092,13	50		
ខាតពីក	ករលក់ទ្រព្យ	សកម្មរយៈ	ពេលដែង (។	វាតតាមមព	ក្នឹកណនេយុ	E6-TOI	01/IV-B38	2				E6			0		
	37 8	3 0		23. 10 - 10 - 10 - 10 - 10 - 10	7년 - 18 20	5						5778					

អគ្គនាយកដ្ឋានពន្ធដារ ©2021

⑦ Help

← ក្រឡប់ (៧) ៨នៃ ១៧ → បន្ទាប់ (៩)

ចំណាយមិនបម្រើឱ្យសកម្មភាពអាជីវកម្ម	E8	0	
ខាតឃើប្រតិបត្តិការជាមួយបុគ្គលជាប់ទាក់ទីន	E9	0	[
ចំណាយលើការជាកតិន័យ និងទោសទណ្ឌផ្សេង១	EiO	105.829,052	
ចំណាយនៃការិយប់រិច្ឆេទមុន	Ell	0	
ចំណាយពន្លអាករដែលមិនអាចកាត់កងបាន	E12	46,948,6 16	
លាភការរបស់អាជីវករ និងគ្រួសារ	E13	0	
ផលប្រយោជន៍របស់រតជីវាក និងគ្រួសារ	E14	C	
ចំណាយមៀវត្យតីការបម្រើការងារងែលមិនទាន់បានបើកក្នុងរយៈពេល ១៥០ថ្ងៃនៃឆ្នាំបន្ទាប់	E15	0	
ចំណាយដល់បុគ្គលទាក់ទិនដែលមិនទាន់បានបើកក្នុងយេះពេល ១៨០ថ្ងៃនៃខ្លាំបន្ទាប់	E16	0	
ចំណាយផ្សេងៗមិនអនុញ្ញាតឱ្យកត់កងបាន	E17	18,045,929,385	
សនុន [E18-សនុន (E2.E17)]	E18		24,070,446,401
ជំង ៖ តូបប់លក្សាតុម្មនៃអត្ថនាំងស្នាល់សង្គាល់សង្កាល់សង្កាល់សង្កា			
ការផ្នត់ផ្នងទំនិញ និងសេវាដោយឥតគិតថ្លៃ	E19	Q	
ការដាក់ទ្រព្យសកម្មរយៈពេលវែងឱ្យប្រើប្រាស់ដោយឥតគិតថ្លៃ	E20	0	
ការកែលម្អទ្រព្យសកម្មរយៈពេលវែងដោយអ្នកជួលមិនគិតថ្លៃពីម្ចាស់	E21	σ	
អំណោយ និងឧបត្តម្ភកពនផ្សេង១មិនទទួលស្គាល់ក្នុងបញ្ជីកណានេយ្យ	E22	O	
ផលចំណេញ / តម្លៃលើសពីការលក់ទ្រឲ្យសកម្មរយៈពេលវែងតាមច្បាប់ស្តីពីសារពើពន្ធ (TOI 01/31)	E23	٥	
ចំណូលផ្សេង១ទៀតដែលមិនបានកត់ត្រាក្នុងបញ្ជីគណនេយ្យ	E24	0	
eia [E25-eia (E19:E24)]	E25		0
ជត ៖ ចំណាយទំនកត់ត្រាតុទមញ្ជីកណៈទេយ្យតែជាចំណាយកាត់កឲបានតុទទ្លាំ			
រំលស់អនុញ្ញាតតាមច្បប់ស្តីតីសារតើតទ្ធ (TOI 01/IX)	E26	6,084,094,208	
រំលស់ពិសេសអនុញ្ញាតតាមច្បាប់ស្តីពីសារតើពន្ធ (TOI 01/X)	E27	0	
ការដយចុះនូវសំវិជានធន (E28=TOI 01/IV-B37)	E29	a	
ខាតពីការលក់ទ្រឲ្យសកម្មយេះពេលដែងតាមច្បាប់ស្តីពីសារពើពន្ធ(TOI 01XI)	E29	0	
ចំណាយផ្សេងៗទៀតអនុញ្ញាតឱ្យកាត់កងបាន	E30	0	
wia [E31-wia (E56:E30)]	E31		6,084,094,208
ជក ៖ ចំណូលបាលកត់ត្រាតុចបញ្ជីគណៈឈ្មេ តែជាចំណូលមិនត្រូនជាច់ពន្ធតុចត្តាំ			
ចំណុលលើភាគលាភទទួលបានពីអ្នកជាប់ពន្ធនិវាសនជន	E32	Q	
ចំណេញពីការលក់ទ្រព្យសកម្មរយៈពេលវែងតាមបញ្ជីគណនេយ្យ (£33=TOL0.4TV-BIG)	E33	Ū	
ចំណូលផ្សេងៗបានកត់ត្រាក្នុងបញ្ជីគណនេយ្យតែជាចំណូលមិនត្រូវជាប់ពទ្ធក្នុងឆ្នាំ	E34	Q	
Mis [E35-Mis (E38:E34)]	E35		0
ទ្រាត់ចំណូលសុទ្ធ/ (ខាត) ក្រោយនិយតកម្ម (E36=E1+E18+E25-E31-E35)	E36		16,174,485,942
មួក ៖ ចំណាយសម្បូសេធម៌ដែលមិនអាចកាត់កង(E37= F6, TOI 01/VIII-A)	E37		0
ប្រាក់បឺណូលសុទ្ធ/(ខាត)មុននិយតកម្មលើកាប្រោក់ (E38 = E36+E37)	E38		16,174,485,942
ម្មភ/ដក ៖ និយតកម្មលើការប្រាក់ (E39 = G8/សរុប GLI, TOI 0L/VIII-B)	E39		(351,000,000)
ទ្រាន់ចំណូលសុទ្ធ / (ខាង)ត្តុចតារិយមវិវឌួន (E40 = E38+/-E39)	E40		15,823,485,942
ដក ៖ ខាតយោងពីឆ្នាំមុនអនុញ្ញាត	E41		(2,991,956,271)
ទ្រាន់ចំណូល / (ខាត) ខាច់ពទួសទ្រាច់គណនាពទួលទីត្រាន់ចំណូល (E42–E40-E41)	E42		12,831,529,671
ពន្ធលើប្រាក់ចំណូលតាមអត្រា(E43 = E42 x អត្រាពន្ធ)	E 43		2,566,305,934
ពន្ធលើប្រាក់ចំណូលលើសកម្រិត (E44 = x5, ឧបសម្ព័ន្ធ៥)	E44		o
សរុម [E45-សរុម (E43:E44)]	E45		2,566,305,934
ងក ៖ ដណាទានពន្ធបរទេស	E46		
បំណុលឧទ្ធលើប្រាក់ចំណូលក្រោយដកឥណទានឧទ្ធបរទេស (E47=E45-E46 និង E47 ជានិច្ចជាកាល>=O)	E47		2,566,305,934
ពន្ធបង់មុនលើការបែងចែកភាគលាភបានបង់ក្នុងឆ្នាំ	E48	٥	
តំណទានពន្ធបង់មុនលើការបែងចែកភាគលាភសម្រាប់កាត់កង់ពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ (E49=E48 ឬ E47 ណាមួយមានតម្លៃតូច ជាងគេ)	E49		0
ຍໍລຸດເທດອາທັງລາກ່ອໍລຸດາສ (E50E47-E49 ຂີອ E50 ຕາຂີອຸຕາກາໜ>0)	E50		2,566,305,934
ពន៍អប្បបរមា	E51		2.391,960,000
ອິດລາຍຄອງເຮັງເວກ່ອ້ດການຫຼອຍບໍ	E52		
់សម្រាប់សហគ្រាសដែលកាន់បញ្ជិកាគណនេយ្យត្រឹមត្រូវ បំណុលពន្ធលើប្រាក់ចំណុល (±53=±50)	E53		0
ុសម្រាប់សហក្រាសដែលកាន់បញ្ជីកាតណនេយ្យមិនត្រឹមត្រូវ បំណុលពន្ធលើប្រាក់ចំណុល(±54=±50 ឬ ±51 ណាមួយមានតម្លៃ ឧតវិជាអគេ ៖	E54		2,566,305,934
។ ឯក ៖ ឥណទានពន្ធកាត់ទុកបានបង់ក្នុងឆ្នាំ	E55		0
ប្រាក់រំដោះពន្ធលើប្រាក់ចំណូលបានបង់ក្នុងឆ្នាំ	E56		2.391,960,000
ឥណៈទានពន្ធបង់មុនលើការបែងចែកភាតលោកនៅសល់ក្នុងឆ្នាំ (E57= E48-E49)	E57		0
ឥណទានពន្ធលើប្រាក់ចំណុលយោងពីឆ្នាំមុន	E58		173,195,312
តនូលើប្រាក់ចំណូលត្រូវបង់ / ក្រូវយោងទៅឆ្នាំបន្ទាប់			
ះសម្រាប់សហគ្រាលដែលកាន់បញ្ជីកាគណៈនេយ្យត្រឹមត្រូវ (E59 = E53-E55-E56-E57-E58)	E59		0
ះសម្រាប់សហគ្រាសដែលកាន់បញ្ជិកាគណនេយ្យមិនត្រឹមត្រូវ (E59 = E54-E55-E56-E57-E58)			1,150,622

ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ តាមអនឡាញ

២.៣.១ (ចន្ត) ខំចានន៍៩ (ភ)- តារាទគណនាទីតាគនានសម្បូរសនទិ ការច្រាក់អាចកាត់កទនាននិទឥណនាន ខាតយោទនៅមុខ

ខាងក្រោមនេះ គឺជាឧទាហរណ៍ការបំពេញនៅក្នុងជំហានទី៩÷

	U	m	Ğ	đ	5	FI	đ	6 9	00	99	90	90	୭ଘ	94	95	១៧
វិហានទី៩ - តារាងគណនាវិរ	កាគទានស	រប្បុរសធម៌ ក	ពរប្រាក់អាច	កាត់កងបាន	និងឥណទា	នខាតយោង	ধ্যেরি (1)								É	នៃ ១៧ ជំហារ
ក-ការគលាខាទិតាគនា	ទេសប្បូរ	ธธย์														
				ទមែ	1972						1850		ទី	ពប្រាត់())តំណូព	5)	
ប្រាក់ចំណូលសុទ្ធ/ (ខាត)ព្	ក្រាយនិយ៖	តកម្ម (F1 = I	E36)								F1				16,1	.74,485, <mark>9</mark> 42
ចំណាយសប្បុរសធម៌											F2					10,921,500
ប្រាក់ចំណ <mark>ួលសម្រា</mark> ប់គណន	ពចំណាយ៖	សប្បុរសធម៌អ	តិបរមាអាច៖	កត់កងបាទ	(F3=F1+F2)					F3				16,1	85,407,442
<u>ចំណាយសប្បុរសធម៌អតីហា</u>	មា <mark>អា</mark> ចកាត់	កេងបាន (F4	= F3 x 5%)							F4				8	09,270,372
ចំណាយសប្បុរសធម៌អាចកា	ត់កងបានរូ	ក្នុងឆ្នាំ (FS =	F4 or F2 6	នួនមួយណា	ដែលគឺចជាដ	0					FS					10,921,500
ចំណាយសប្បុរសធម៌មិនអា	ថ <mark>កាត់</mark> កងច	ពនត្រូវបូកបព	ប្តូលប្រាក់ចំព	ពល/(ខាត)	ជាប់ពន្វ((F	6 = F2-F5)					F6					0
បម្គាល់ ៖ - ចំណាយសប្បុរសធម៌អាចr - អនុលោមតាមច្បាប់ស្តីពីស ខ-អាវអាណាតាមចំណោយអ	កាត់កងបា ហេពីឥន្ធ ចំ ភារៈគ្រោះកំ	នក្នុងការិយ(ឆ្លន់លើសដា ទំ	រិច្ឆេទដ្ទចមា ចំនួនមិនអា	នថែងក្នុងក ចំពាត់កង់បា ខធែនា	ឋាខណ្ឌ២ ព្រ ន ហើយមិន យ	រការ៣៣ នៃ អាចយោងអ	ប្រកាសស្ដីពី ទាំឆ្នាំខាងមុខ	ពន្ធលើប្រាក់ចំណូ បាន	លគឺជាចំន្	នណាម្ត	យដែលតិចជា រយាទ	9 F4 Š8 F	5 6:	រប្រាក់(រៀល	1	
បម្គាល់ ៖ - ចំណាយសប្បសេធម៌អាចវ - អនុលោមតាមច្បាប់ស្តីពីស ខ-អារមាលាខាទំនោះរយៈ - ប្រាក់ចំណលសទ/ (ខាត	ពាត់កងបា រេរពើពន្ធ ចំ ទារៈគ្រោះទំ) មននិយ	នក្នុងការិយប នូនលើសជា ទ តកមលើការ	ពិច្ឆេទដូចមា ចំនួនមិនអា	នថៃងក្នុងក ចកាត់កងបា ខរិ មេះ E38)	ឋាខណ្ឌ២ ប្រ ន ហើយមិន យ	មការបាយ នៃ អាចយោងអ	ប្រកាសស្តីពី ទាំឆ្នាំខាងមុខ	ពន្ធលើប្រាក់ចំណូ បាន	លគឺជាចំន្	នយាមី	យដែលតិចជា រយាខ GL	5 F4 St F	5 6 174,4853	រព្រា ក់ (រៀល 42	ŧj	
បម្គាល់ ៖ - ចំណាយសប្បុរសធម៌អាចក - អនុលោមតាមច្បាប់ស្តីពីស ខ-អារទាននោះទោះទោះ ប្រាក់ចំណូលសុទ្ធ/ (ខាត - បុក ៖ ចំណាយការប្រាក់ក្នុង	កាត់កងបា រេលើកទ្ធ ចំ ឆារវគ្នាន់) មុនន័យ រការិយបរិវេ	នក្នុងការិយប ឆ្លន់លើសដា ទំ តកម្មលើការ ច្ចេទ	រិច្ឆេទដូចមា ចំនួនមិនអា ប្រាក់ (G1=	នថែងក្នុងក ចំពាត់កង់បា ខរិយា E38)	ឋាខណ្ឌ២ ប្រ ន ហើយមិន យ	មការ៣៣ នៃ អាចយោងអ	ប្រកាសស្ដីព័ ទាំឆ្នាំខាងមុខ	ពន្ធលើប្រាក់ចំណូ បាន	លេគឺជាចំន្	samy	មហេត្ មហេត GI G2	3 F4 Šb F 16	5 .174,485,5 323,600,0	ះត្រាក់(រៀល 942	*}	
បម្គាល់ ៖ - ចំណាយសប្បសេធម៍អាចវ - អនុលោមតាមច្បាប់ស្តីពីស ខ-អារមាណាទាំចំណាលអទូ/ (ខាត បូក៖ ចំណាយការប្រាក់ក្នុង ឯក៖ ចំណុលការប្រាក់ក្នុង	កាត់ភងបា រេះពើពន្ធ ចំ ទារៈរួត្តាន់) មុននិយ រការិយបរិវេ ការិយបរិវេ	នក្នុងការិយ៤ នូនលើសជា តកម្មលើការ ច្ឆេទ ភូទ្	វិច្ឆេទដូចមា ចំនួនមិនអា ប្រាក់ (G1=	នថែងក្នុងក ចកាត់កង់បា ខមិយា E38)	វាខណ្ឌ២ ប្រ ន ហើយមិន យ	មការ៣៣ នៃ អាចយោងអ	ប្រកាសស្តីពី ទាំឆ្នាំខាងមុខ	ពន្ធលើប្រាក់ចំណូ បាន	លគឺជាចំន្	នណាម្ម	យដែលតិចជា មេលាខ GI G2 G3	ង F4 និង F 16	5 5 ,174,485,4 323,600,0 562,471,3	າງູລາ ກ ່າ(ເງັດ 142 100	1	
បច្ចល់ ៖ ចំណាយសប្បុរសធម៌អាចក អនុលោមតាមិច្បាប់ស្តីពីស ខ-អាះអាលាទះមិលាះយោ ប្រាក់ចំណូលសុទ្ធ/ (ខាត បូក៖ ចំណាយការប្រាក់ក្នុង ឯក៖ ចំណូលការប្រាក់ក្នុង ប្រាក់ចំណូលសុទ្ធគ្មានការ[កាត់កងបា អេពីកន្ធ ចំ ទាះរ (ទាះ ទារិយបរិវេ ការិយបរិវេ ពារិយបរិវេ ពាក់ (G4-	នក្នុងការិយៈ ឆ្កេនលើសដា តកម្មលើការ ល្នេទ -G1+G2-G3	វិច្ឆេទដូចមា ចំនួនមិនអា ប្រាក់ (G1= 3 និង G4 ជ	នថែងក្នុងក ចកាត់កង់បា ទទិនេះ E38) និព្វជាកាល	វាខណ្ឌ២ (ប្ ន ហើយមិន ໝ >=0)	បការ៣៣ នៃ អាចយោងអ	រប្រកាសស្តីពី ទាឆ្នាំខាងមុខ	ពន្ធលើប្រាក់ចំណ្ បាន	លគឺជាចំនួ	samy	with with with with with with with with	ង F4 និង F 16 15	5 .174,485,4 323,600,0 562,471,0 .935,614,0	າງູລາຕໍ່(ເງັນ 142 1327 1515	8)	
បម្គាល់ ៖ - ចំណាយសប្បុរសធម៌អាចក - អនុលោមតាមច្បាប់ស្តីពីស ខ-អារទាលាទេខំលោះរយៈ ប្រាក់ចំណូលសុទ្ធ/ (ខាត បូក៖ ចំណាយការប្រាក់ក្នុង ប្រាក់ចំណូលសុទ្ធគ្មានការប្រ ដក៖ ចំណូលការប្រាក់ក្នុង ប្រាក់ចំណូលសុទ្ធគ្មានការប្រ ដកន នៃប្រាក់ចំណូលសុទ្ធ	កាត់កងបា របតីឥទ្ធ ចំ ទារខ្មោរទំ) មុននិយ រការិយបរិវេ ជាក់ (G4- រូគ្មានការព្រ	នក្នុងការិយៈ ទូនលើសជា តកម្មលើការ ច្នេទ -G1+G2-G3 ជាក់ (G5 =	ពិច្ឆេទអូចមា ចំនួនមិនអា ប្រាក់ (GI= 3 និង G4 ជ G4 x 50%)	នថែងក្នុងក ចំពាត់កង់បា ខាំងន E38) និព្វជាកាល	>=0)	រការពាពិ នៃ អាចយោងរ	ប្រកាសស្តីពី ទាំឆ្នាំខាងមុខ	ពន្ធលើប្រាក់ចំណូ បាន	លគឺជាចំន្	samų	שוֹל מעוֹם כוּשׁוֹם פו פו נכי נכי	16 15 15 7	5 .174,485,4 323,600,0 562,471,3 .935,614,0 .967,807,3	មន្ត្រា ក់ (រៀល 442 500 515 508	4) 	
បម្គាល់ ៖ ចំណាយសប្បុរសធម៌អាចក អនុលោមតាមិច្បាប់ស្តីពីស ខ-អារមាលាសទ្ធ/ (នាត បូក ៖ ចំណាយការប្រាក់ក្នុង ជែក ៖ ចំណាយការប្រាក់ក្នុង ប្រាក់ចំណុលសុទ្ធត្មានការប្រ ៥០% នៃប្រាក់ចំណូលសុទ្ធ ចំណូលការប្រាក់ក្នុងការិយ	កាត់ភងបា រេកើតទូ ចំ ទារះគ្នាត់) មុននិយ រការិយបរិវេ ការិយបរិវេ ព្នាក់ (G4- អ្នគ្មានការព្រ បរិច្ឆេទ (G	នក្នុងការិយប ទូន័លើសដា ៖ តកម្មលើការ ច្នេទ -G1+G2-G3 ឆក់ (G5 - 36-G3)	វីច្ឆែទង្កចមា ចំនួនមិនអា ប្រាក់ (G1= 3 និង G4 ជ G4 x 50%)	នថែងក្នុងក ទកាត់កងបា ទទេស E38) និព្វជាកាល	, 0 (0->-0	រការ៣៣ នៃ អាចយោង។	ប្រកាសស្តីពី ទាំឆ្នាំខាងមុខ	ពន្ធរបើប្រាក់ចំណូ បាន	លគឺជាចំន្	Samų	שוֹל מעהם כווי שנים ביווי פנו	3 F4 Šti F 16 15 7	5 .174,485,4 323,600,0 562,471,3 .935,614,4 .967,807,5 562,471,3	າງສາຕິ(າງິກ 442 327 515 508 527	83	
បច្ចល់ ៖ ចំណាយសប្បុរសធម៌អាចក អនុលោមតាមច្បាប់ស្តីពីស ខ-ភាះអាលានេះចំនេះរាយអ ប្រាក់ចំណូលសុទ្ធ/ (ខាត បូក ៖ ចំណាយការប្រាក់ក្នុង ជាក់ចំណូលសុទ្ធគ្មានការប្រ ដំចនៈ នៃប្រាក់ចំណូលសុទ្ ចំណូលការប្រាក់ក្នុងការិយ ចំណាយការប្រាក់ក្នុងការិយ	កាត់កងបា) តើកទ្ធ ចំ ទាះត្រាទ់) មុននិយ រការិយបរិវេ ពាក់ (G4- រុគ្មានការព្រ បរិច្ឆេទ (C អនុញាធន្	នក្នុងការិយប ទូន័លើសដា ៖ តកម្មលើការ ល្អទ =G1+G2-G3 ឆាក់ (G5 = 36=G3) ព្រកត់កងបា	ពីច្នេទដូចមា ចំនួនមិនអា ប្រាក់ (G1= 3 និង G4 ជ G4 x 50%, នក្នុងការិយប	នថែងក្នុងក ចកាត់កង់បា ទទៃឆេ E38) និព្វជាកាល	່ຫະດູກອ ຫຼ ຂະ ອະ >=0))−(c5+c6	ບກາງແຫຼດ ໃຊ ເກດເໝາຍາ ()	ប្រកាសស្ដីពី ទាំថ្នាំខាងមុខ	ពន្ធលើប្រាក់ចំណូ បាន	លគឺជាចំន្	sumų:	iutita wären i iutita wären i GL GL G2 G3 G4 G5 G6 G7	3 F4 Š8 F 16 15 7	5 (174,485,4)) (174,485,4) (174,485,4) (174,485,4) (174,485,4) (174,485,4) (174,485,4) (174,485,4) (174,485,4) (174,485,4) (174,485,4) (174,485,4) (174,485,4) (174,485,4) (174,485,4)) (174,485,4) (174,485,4))(174,485,4)) (174,485,4)) (174,485,4))(174,485,4)) (174,485,4))(174,485,4))(174,485,4))(174,48	ารูณฑ์(เร็ณ 342 327 515 508	8,5	30,276,635
បម្គាល់ ៖ ចំណាយសប្បុរសធម៌អាចក អនុលោមតាមច្បាប់ស្តីពីស នេះការមាលភានាះចំណោះយោ ប្រាក់ចំណុលសុទ្ធ/ (នាត បូក ៖ ចំណាយការប្រាក់ក្នុង ប្រាក់ចំណុលសុទ្ធគ្មានការប្រ កំចូង នៃប្រាក់ចំណូលសុទ្ធ ចំណូលការប្រាក់ក្នុងការិយ ចំណាយការប្រាក់ក្នុងការិយ ចំណាយការប្រាក់ដែលត្រូវបូក	កាត់កងបា បរពីពទ្ធ ចំ) មុននិយ រការិយហិវេ ភារិយហិវេ ភ្លានការប្រ ហិច្ឆៃទ (C អនុញាតក្តំ ក្នុងប្រាក់ចំ	នក្នុងការិយប រន្ធន់លើសដា តកម្មលើការ ច្នេទ -G1+G2-G3 ភូទ -G1+G2-G3 ភូទ -G1+G2-G3 ភូទ -G1+G2-G3 ភូទ -G3 -G3 -G3 -J ប្រាត់កងបា រត់ត្រេងការិយប	រីវេច្ឆទង្អចមា ចំនួនមិនអា ច្បាក់ (G1= 3 និង G4 ជា G4 x 50%] នក្នុងការិយប ទទួ (G8 = C	នថែងក្នុងក ចំពាត់កង់បា ទទែល E38) និព្វជាកាល ពិវព្ភទ (G7 s2 - G7)	ກະດູາຍ ແ ຂ ເທີພອີສ ອ >=0))=(G5+G6	ບກາເກເຫ ໄຊ ເກຍເພາະ ເ	ប្រកាសស្ដីពី ទាំថ្នាំខាងមុខ	ពន្ធលើប្រាក់ចំណូ បាន	លគឺជាចំន្	នៃពាមម៉	មេលទ GL G2 G3 G4 G5 G6 G7 G7	16 15 7	5 (174,485,4 323,600,0 562,471,3 ,935,614,0 ,967,807,5 562,471,3	ระรถพ์ (รไทย 2000 3227 315 308 3227	8,5	30,278,635

ចុចលើប៊្លូតុង ត្រឡប់ ឬ បន្ទាប់ ដើម្បីរក្សាទុក និងទៅជំហានខាងមុខ ឬជំហានបន្ទាប់។

២.៣.១ (ຮຽ) ວິໝາຂຂຶ້ຣ໌ (ອ)- ສາກອສໝາສົສາສສາຂະບູນຮະຮັ ສາງຫຼືສ່ານຮອກສ່ອອຫລຂຶ້ອສໍໝາຂ

ಖಜೀಣುರೀಷ್ಣತಿ

unae i soliis	10 - Dilitantalisi	แแหลางขบบุ	linne unfri	naionian	MU GANGE	HISTROINU	eners of									
ทธศี 🧧	0 0	m	đ	đ	5	a	۵	B	90	99	90	១៣	96	912	99	១៧
រានទី៩ តារាងរ	គណនាវិភាគទានស	ប្បុរសធម៌ ការ	ប្រាក់អ <mark>ា</mark> ចកាត់ក	ងបាននិងដ	ណទានខាត	លាងទៅមុខ (2)								៩ ខៃ	ន ១៧ ជំហ
ງ-ສາຄອສາຍ	¢າຂອໍລຸກເຮົາ	ច្រោត់យោ	ទនៅមុខ													
ដាំយហិរដ្ឋព	ទំនោយការប្រ កាត់អចជាមួយ	ជាក់អតិមរស គេព្រោក់យេ (វៀល)	ដែលលេច ចេពីខ្លាំផុត	8œ81	កនិយាលេខ្មាំ សំពេទដំណា សំពីរ	មិតតេមតាត់ មនិមួត 5)	ne	ការប្រាក់អនុទ កូច	ព្ នាពច្រើន្រាស់ ស៊ាយចរិទ្ធេត (ភ្លៀល)	mine	តាះទ្រាត់ តា	មេតុញរកម្រើន្រ កំពឲមូតចន្ទ (រៀល)	ani	តារព្រាត់ ព្រះ	នៅសល់អនុញ្ញ សំយោចនៅមុ (រៀល)	ទេ ប្រាតម្រើ
		(G9)			(G10))		5	(G11)*			(612)		(G13)=(G10)-(G	12)
ฐา พ-ร				-												
ต่ำ พ.4																
ฐา พ-3																
gi N-2																
ច្នាំ N-1						351,000	000,		351	,000,000		351,000	,000			
ថ្នាំ N		8,	166,428,885													
បច់នួនទឹកប្រា	ក់កូខ្សោន (G11) [ត្លូវយកទៅដក	ចេញតីប្រាក់ចំព	រុលដាប់ពន្ធ	ដោយបំពេញ	ក្នុងប្រអប់ (E	39)									
າຄອສາຍຄຳ	នេលឆ្លដលសារ	ຄືດຮູອາສະເ	mei <mark>ai</mark> de													
ไพบใเยูด	លទូថលខំនេះ អារិម (រញូសារកើតផ្ ២២មិខ្លេព រៀល)	ș de	លទូវលេះ អ	ខាតសេះទើន វាយចរិទ្វេត (រៀល)	ŝ ús	6)8	មនុញ្ញាតាឡើន ការិយមា (រៀន	រស់ តាត់ពទត្ រដ្ឋព }	9	езниед мжн (1	ព្វាគម្រើត្រាស់ ចេចុកចត្ត ព្រៃស្វ	1	ອາສາຊາອາຊາອ	(រៀល) លៅមុខ (រៀល)	ನಿಕ್ಕೆ (ಆನ
		(1)			(2)			(3)			(4*)		(5)=(2)-(4)	
1					10.425	1 860 700				1		10 429 860 70	-00			

(63)25)	(59)53)	(1985)	(ឡេល)	(ឡេស)
(1)	(2)	(3)	(4*)	(5)=(2)-(4)
	10,429,860,700		10,429,860,700	0
	9,574,298,150	874,673,441	9,574,298,150	0
	1,742,986,400	1,742,986,400	1,742,986,400	0
	374,296,430	374,296,430	374,296,430	0
19,129,485,409				0
15,823,485,942				0
	(1) (1) []	(1) (2) (1) (2) 10,429,860,700 9,574,298,150 1,742,966,400 374,296,400 19,129,485,409 374,296,430 15,823,485,942 1	(1) (2) (3) (1) (2) (3) 10,429,860,700 9,574,298,150 874,573,441 11,742,986,400 1,742,986,400 11,1742,986,400 374,296,430 119,129,485,409 1 15,823,485,942	(1) (2) (3) (4*) (1) (2) (3) (4*) 10,429,860,700 10,429,860,700 10,429,860,700 10 9,574,298,150 874,573,441 9,574,298,150 1 11,742,986,400 1,742,986,400 1,742,986,400 1 119,129,465,409 374,296,430 374,296,430 374,296,430 115,823,485,942 1 1 1 1

(4) * គឺជាចំនួនទឹកប្រាក់ខាតសារពើពន្ធបូកយោងអនុញ្ញាតក្នុងឆ្នាំកន្លងមកនិងក្នុងឆ្នាំចន្លេ។

•• ឆ្នាំ N គឺជាឆ្នាំចរន្ត

ក្នុងករណីដែលមានការខាតបង់នៅក្នុងឆ្នាំជាប់ពន្ធណាមួយ ការខាតបង់នោះត្រូវចាត់ជាបន្ទុកសម្រាប់ឆ្នាំជាប់ពន្ធបន្ទាប់ ហើយត្រូវកាត់ចេញពីប្រាក់ចំណេញសម្រេចបាននៅក្នុងឆ្នាំជាប់ពន្ធបន្ទាប់នោះ ។

បើប្រាក់ចំណេញនេះមិនគ្រប់គ្រាន់សម្រាប់ខ្ទុទាត់ជាស្អាតអេទ ចំណែកនៃការខាតបងដែលនៅសេសសល់ត្រូវយោងទៅឆ្នាំជាប់ពន្ធបន្ទបទ្ទាប់ រហូតដល់ឆ្នាំជាប់ពន្ធទី៥ ។ នៅពេលណាដែលការខាតបង់មានលើសពីមួយឆ្នាំ ត្រូវអនុវត្តចំពោះការខាតបង់ ទាំងឡាយតាមលំដាប់ដែលការខាតបង់បានកើតឡើង ដូចមានចែងក្នុងមាត្រា ១៧ នៃច្បាប់ស្តីពីសារពីពន្ធ និងប្រការ ៥៥ នៃប្រកាសស្តីពីពន្ធលើប្រាក់ចំណូល។



ចុចលើប៊្ងូតុង ត្រឡប់ ឬ បន្ទាប់ ដើម្បីរក្សាទុក និងទៅជំហានខាងមុខ ឬជំហានបន្ទាប់។

២.៣.១ (ຮອດ) ຮ້ອງເອຍັດ - ສາກອະເລສາຳແຜ່ສາຍອຽງຮໍ່ຜູ້ຕ້ອງເອີ້ອີ

	ទ្រព័ន្ធគ្រច់	ເສອກາະ	ວສ່ເຮືອີ	អទ្រគា	សពន្ធលើត្រា	ត់ចំណូលច្រចាំ	ອູງສາສ	អនន្យាញ	0			•	💼 កាសាខ្មែរ		🚺 ହାଛ	សំណាង
ទំព័រដើ	ម / ជំហានទី១០ - តារ	namania	ស់តាមច្បាប់	ស្ត័ពីសារពើ	ពន្ធ											
ហោនទី	9	U	៣	Ğ	g D	n	۵	8	90	99 9D	9 M	90	4 90	8	99	911
វិហានទី	១០ តារាងគណនារំព	បស់តាមច្បាប់៖	ម្តីពីសារពើព	67 67											១០ នៃ	១៧ ជំហ
រំលត	់ទ្រព្យអរុទិ៍ (នៃស	តាមទំនិសា	စ္ပန္းမ်ိဳ့ဆာ	9 3)												
ល៖	ុនខ តែមេខខែវាំមាមរ	ទំណៈសេស	ទៅខ្លះ មិនណិ ពេរក្រ (រ្យំ)	ಕ್ಷ ಕ್ರಾಟ್ಗ ಆಕ್ರಿಗ ಜ)	(រៀល) សារការត្រទំនង សំលាត់ខ្មើងដី លំខាតខ្មើងដី លំខិតផ្លី ពុទ្ធិរ	ថ្ងៃនេះ សាមបារុក្ខ ស្ត្រីនេះ ស្ត្រីនេះ ស្ត្រីនេះ ស្ត្រីនេះ ស្ត្រីនេះ ស្ត្រីនេះ ស្ត្រីនេះ ស្ត្រីនេះ ស្ត្រីនេះ ស្ត្រីនេះ ស្ត្រីនេះ ស្ត្រីនេះ ស្ត្រីនេះ ស្ត្រីនេះ ស្ត្រី ស្ត្រ ស្ត្រ ស្ត្រ ស្ត្រ ស្ត្រ ស្ត្រ ស្ត្រ ស្ត្រ ស្ត្រ ស្ត្រ ស្ត្រ ស្ត្រ ស្ត្រ ស្ត្រ ស្ត្រ ស្ត្រ ស្ត្រ ស្ត ស្ត្រ ស ស្ត្រ ស្ត្រ ស ស្ត្រ ស្ត្រ ស ស្ត្រ ស្ត្រ ស ស្ត្រ ស ស្ត្រ ស្ត្រ ស ស្ត្រ ស្ត្រ ស្ត្រ ស ស្ត្ ស ស្ត ស្ត្រ ស ស ស្ទ ស ស ស ស ស ស្ត្ ស ស ស ស ស ស ស ស ស ស ស ស	ឆន្លៃម្ ឈៃ ការិថា (I	លដ្ឋរចគិត សំ តុខ បទពិរទួត រៀល)	មម្នារ លេស (%)	លេស់សម្រាប់ ការិយបរិរដ្ឋព (វៀល)	ខ្លាំង អាមូសល់ ទីរសេ សាយៃ ល(រ)	1000 1000 1000	លេសំពុកលេ ស្រព្យ ខែល ៩កាចញ ខ្ល (រៀល)	មាច មាន លក់	ឆថ្ងៃឆែ ព សារិម រ	សំផុតាយ ៧ពុខ មើល)
			())	(2)	(3)	(4)=(1)+(2)-(3)	(5)	(6)=(4)*(5)	(7)	S.	(8)		(9)=(6	3)+(7)-(
i,								0	%	• 0						
ໂດເຮ	ง่ตะมีต <mark>น อี</mark> ดตอง	ກດແຜຕາສິ	8													
). s56	តែទ្វាយពេលខែទ															
£3.1	ទ្រមានព្រះស្រអារុ ខែទ	រ ខោះមាល	මේ ම්ෂත් කිස්ක (jj)	ខ្លីខ សាស្ត្រ ខេត្រា ល)	លទ្ធកម្ម មទ្វៃ ចុល ខេត្តីតម្ក ការិយបរៃចូត ការិយបរៃចូត (រៀល)	(រៀល) (រៀល) (រៀល) (រៀល)	នខ្លែទុរ លៃ ការីថ (I	លដ្ឋានគិត សំ ពុទ បទពិរដ្ឋធ រៀល)	ម្យេឆា លៃអង់ (%)	លៃស់សត្រប់ ការិយខាំខ្លេន (រៀល)	ពខ្លៃ សេសំខុករ ទៅខើ ការិយមរិ (រៀល	භාව ප ාදුය)	លៃស់ទុកល ស្រះរា ដែល ជកលេញ ម្ភ (រៀល)	មាទ មាន ឈក់	ឆាំម្លាំល ព ភារិខេ ()	ស់ខ្តុកាយ សង្ខទ បទខ្លែន រៀល)
			(1)	(2)	(3)	(4)=(1	.)+(2)-(3)	(5)	(6)=(4)*(5)	(7)	ç.	(8)		(9)=(6	3)+(7)-(
i.								0	9	. 0						0.0014/00/02
_				-												
១. មន	លោនធម្មសាត															
លរ	ប្រភេពព្រះព្យសករុ ខែទ	រ យោះពាល	ថ្ងៃ៖ ច្រងឆ្អិ សៅរដី (រៀ	ន) សម្រា ខ្លួត	(រៀល) សារាល់ស្តែល (រៀល) (រៀល) (រៀល) (រៀល)	ថ្ងៃដើមធ្រល្យ ជតខេញ ដលត់ តូច តរាយថាខ្លេច (រៀល)	អម្លៃម្នា សេ ការិថ (1	លដ្ឋរពតិត សំ តុច រៀល)	មត្រា លៃស់	លៃស់សង្រាប់ ការិយមវិទេព (រៀល)	ឆ្គងៃ លៃសំពុកា លៅដើ ការិយេទរី សព្វស	យោង ម ខ្លេង	លៃសំចុកលេ ទ្រព្យ ខែលេ ខ្លែកាចញ ច្ឆ (សៀល)	ತಾಡ ವಾಣ ಬಗೆ	អារិម្ភលៃ ព តារិ៖ ()	ស់មូករយ នៅដូច បទពិខ្នេត រៀល)
			(3)	(2)	(3)	(4)=(1)+(2)-(3)	(5)	(6)=(4)*(5)	(7)	č	(8)		(9)=(6	i)+(7)-(
1	-															
1 ព រំលេ	ສ່ງສດງເບີຊາສ່ອ(ໃ	ແນ່ລາຍອີ	ខីសាសូរ	ษัตกตา				-					_			
1 និលា	ស់រួនឲ្យរូបីដូវត់១(រំ ប្រអានព្រះរាសអរុ រំខទ	ໄດະຄູ່ສານສຸສິ ເພາະຄອ	ដិសាស្ត្ររ ខ្មែរ ប្រទត្តិ លៅដើ (រៀ	ស្មិ៍តាគ) ខ្លីខ សមត្រ (មត្រា ល)	(រៀន) សម្រាស់ទើនដំច សំហូ តំខ្លើមដី លទីមភី តុទ្រិ៖	(ន]រែង ស្ត្រា ស្ត្រាម ស្ត្រ ស្ត្រ សាម ស្ត្រាម ស្ត្រ ស្ត្រ សាម ស្ត្រ សាម សាម សាម សាម សាម សាម សាម សាម សាម សាម	ទេនូវ័ន ស ស រ រ រ រ	លដ្ឋានគឺត សំ ចុទ មមរិទ្ធព រៀល)	ເຊງກ ອ້ານສ່ອ (55)	លៃស់សម្រាប់ ភារីយទាំរដួល (រៀល)	ខ្ចាំង អង្គសំនារ ទោះនេះ ទោយកែ ខ្វាយក្រែ ខ្វាំស្វ) 1998 1998 1998	លៃសំខុករប ពួក្យ ដែល ៩កាមញូ ម្ភ (រៀល)	ene ene wit	niyia u mit	សំពុកាម ដងុច មមរិទ្រេល មហិរទ្ធល
1 នៃនេះ ល.1	ស់រួនឲ្យរូបីថ្លីដុះតំ១(រូចអានព្រះព្រសករ រំសន	លស់នាមទិ ៖ យេះពល	ឌីសាស្ត្ររ ខ្មែរ ទូទទិ សៅដើ (រៀ	ស្មីតាភ) ខ្លីខ សាស្ត្រ ខេត្តត ន)	(5) (5) (5) (5) (5) (5) (5) (5) (5) (5)	(3) (3) (3) (3) (3) (3) (3) (3) (3) (3)	ສໄຮູຮູ ໂດ ກາເັຍ (1 (4)=(1	លដ្ឋានគឺគ សំ ពុទ មមរិទ្ធង ទ្រិល) .)+(2)-(3)	ສຽກ ໂດຍສ່ (%) (5)	ໂຜສ່ອນຮູດຮູ່ ສາໃໝສາໃຫຼຂ (ເງີເນ) (6)=(4)*(5)	តថ្លៃ សេសំទូការ សៅខេ ការិយេទា (រៀល (7)	පාල ම ;)	លៃសំពុករថ អ្នក្សា ដែល ៩ អាចញ ម្ភ (រៀល) (8)	130 67.0 10 Å	ពថ្ងៃឈៃ មា ការិខ () (9)=(0	សំដុកាយ នៅចុច មហិរដ្ឋល រៀល) i)+(7)-(
1 1 1 1 1 1 1 1 1 1 1 1 1 1 1 1 1 1 1 1	សំរួនឲ្យរូបីដ្ឋាត់១ (វិ ទ្រះអនព្រះរ្យសកម្ រៃទទ លំណង់ អតារ របនាស នាង	លៃសំនាមទំ ៖យេៈពេល រម្ម័ន្ធ ផ្គូ!	ឌីសាស្ត្ររ ថ្លៃទ មេទដ្ មេរិសី (រ) 75.830.1	ຍິ່ງສາສ) ຮູ້ຮ ສາງ <u>ເຊ</u> ເອງຄາ ເຮ) () 958,336	លទ្ធកម្ម ទថ្ងៃ៖ មូល មន្ត្រីកម្ម នាក់ចន្តែចតុច តវិយមទិខ្មែត (រៀង) (2) 156.669.120	(3) ເດີຍ ເຊິ່ງເຊື້ອງ ເຊິ່ງ ເຊິ່ງ ເຊິ່ງ ເຊິ່ງ ເຊິ່ງ ເຊິ່ງ ເຊິ່ງ ເຊິ່ງ ເຊິ່ງ ເຊິ່ງ	ສໄຮູອູ ໂດຍ ກາງເບ (1 (4)=(1 75,90	ນຊຸວະສິສ ໜ້ອງ ນະເງັນອີ ມີຂອງ .)+(2)-(3) 87,627,456	មរុស សេឆាំ (%) (5)	ໂດຍ່ອນເວດ ກາເບລາຊາຍ (ເງິດ) (6)=(4)*(5) % 3,799.381,373	តាខ្លែ លេស់ទុក តៅខេ៍ ការិយទា (រៀល (វ) 15.753,61	ພາຍ ສ ຈະສຸສ () (9,469	លៃសំដុករប ពួកអ្ន ដែល (រៀន) (8)	ເກຍ ຊາຍ ເພສ	ពថ្ងៃនេះ មា មារីខ () (9)=(0 19,5	សំខូតាយ នៅខ្ ខ ២មរិទ្រួល រ)+(7)-(153,000,1
1 11 \$251 12.1	ស់ទ្រាព្យរូបីថ្កាត់១(រំ ទ្រះអានព្រព្យសមត្ រំទទ សំណង់ អការ របនាស នាង អការ មិនមែនហេង	លេសំតារមតិ ៖ យេះពល ម៉្មីខ្លូ ផ្តូ!	ឌីសារុស្តរ ខ្វៃទ ទេទឆ្ សៅដី (រៀ (1	ស្មីສາສ) ຊັຮ ຄາງທ ຍາງ ແ) 958,336 0	លទ្ធកម្ម ទៅថ្ងះ មូល.ខេត្តិកម្ម ជាត់ចន្លែនតុច សាមបន្តែនតុច (រៀល) (2) 156.669.120	(3) (3) (3) (3) (3) (3) (3)	នខ្លែទូរ សេ ការីម (1 (4)=(1 75,90	ຍະຮູລະສັສ ໜ້ອີຍູອ ມະອີໂຊຍ ຍັງອີຍ) -)-(2)-(3) 87,627,456 0	ษษุณ โกระวั (ระ) (5) 5 *	ເລະອັລາງຄະບໍ ສາສັດນະຄືສຸດ ເຊິງສາ (ເຊິງສາ) (6)=(4)*(5) \$3,799,381,373 \$\$ 0	ាខ្លែ សេសចុក ទៅរេទី (ខ្លើល (7) 15,753,61	ເພາະ ສ ສອ ອີສຸສ () (9,469	នេះដែល ទេះដី ព្រះទ្រ ខ្លាញ ទេះ ទេ (ទៀរ) (8)	<mark>ສາຍ</mark> ສາຄ ເພ ກ ໍ	ពថ្ងៃឈែ មា ការិខ () (9)=(0 19,5	សំខុករយ ដង្ ខ មមរិរដ្ឋល រៀល))+(7)-(53.000,1
1 83.1 1 2	សំរួនព្យូរូមីថ្លាត់១ (រំ ម្រះអនព្រះរ្យសមុ សំណង់ អតារ រចនាស នាង អតារ មិនមែនបេតុង	លស់ឆាមទី ៖ យេះពល រម្ម័ន្ ផ្តូវ	ថិសាស្ត្រ ទ្វៃទទ្ មេទនៃ (រៀ (1 75.830.1 75.830.1	ຄູ່ສາສ) ຮູ້ຮ ຄາງທູ ຍາກ ແ) 958,336 0 958,336	លទ្ធកម្ម «ថ្ងៃ៖ ទូល មន្តែកម្ម នាក់ចង្កែខត្ត តារិយទាំទ្រនា (រៀល) (2) 156,669,120 0 156,669,120	រទ្ធរខ័មគ្រព្យ ៩អាចញូម្ភលអំ អ៊ុច អារិយប់ឆ្កែន (រៀន) (3) 0 0	ตรัฐชุ ริณ ครับ (1 (4)=(1 75,96 75,96	ນຮູວຂສິສ ໜ້ອງ ເອັງຊູຄ ເອັງແນ ເງິນ ເງິນ ເງິນ ເງິນ ເງິນ ເງິນ ເງິນ ເງິ	មម្មស សេទ័ (%) (5) 5 1 10 1	ໂເວລ່ອນເງລະບໍ່ ສາງເປັນຂາງສາດ (ເງິງເທ) (6)=(4)*(5) % 3,799,381,373 % 0 3,799,381,373	ាខ្លែ សេសម្ភាគ នេះខែ ការិយេខា (រៀល (7) 15.753.61	2 22 22 23 23 23 23 23 23 24 24 20 20 20 20 20 20 20 20 20 20 20 20 20	ໂຜຍ່ອຸການ ເອລາງ ເຊຍ ແຫຼງ ແມ່ນ (ເມືອງ (8)	<mark>ຍດຍ</mark> ອາດ ອາດ ອາດ ອາດ ອາດ ອາດ ອາດ ອາດ ອາດ ອາດ	តថ្លៃនេះ () (9)=(0 19,5	ຄໍ່ຮຸກາເພ າາ່ສຸດ ມ⊎າີາສູດ ຢູ່]ດະ) 3)+(7)-(53,000,1
1 11 \$655 105.1 2	ស់ត្រាព្យរូមីថ្លារត់១(រំ ទ្រាអានត្រព្យសកម្ រំខេត សំណង់ អការ របនាស នារា អការ មិនមែនហេរុង សំមេ (+==+==)	លេស់តាមទី ៖ យេះពល)ម៉ឺន ផ្លូវ	ឌី គះការក្មស្គន ទ្រូមខត្ត ទៅដើ (រៀ) (1 75,830,1	ស្មីສາສ) ສູ້ສ ຄດງຢູ ອງດີ8,336 0 958,336	លទ្ធកម្ម សថ្ងៃ៖ មូល មង្កើកម្ម ខាត់ចង់ខ្លួនតុច តារិយមអំពេ (រៀល) (2) 156.669.120 0 156,669.120	ទំនេះខ្លាំខ្លែះខ្លឹងគេហ្វ ដូច នារិយប់រំដ្ឋនា (រៀង) (3) 0 0	នខ្មែទុទ្ សេ ការីម (1) (4)=(1 75,90 75,90	ນຊຸງລະສິສ ກໍ ຕູອ ມະຄັງຊຸຄ ມະຄັງຊຸຄ ເງິນ) ()+(2)-(3) 87,627,456 0 87,627,456	<mark>ເຊຍູດ</mark> ໂດຍອັ (%) (5) 5 (ໂເນລ໌ລະບູເກບໍ ກາໂຮນຮາໂຊຍຂ (ເຢຼົາຜ) (6)=(4)*(5) % 3,799,381,373 % 0 3,799,381,373	ាទំនួ នេះខេះ ការិយេខា (រៀល (7) 15,753,61	ອະເລດ ສະ (ສູງສາ (9,469 0 0 (9,469)	ម្ដាន់ព្រះទាំង ខ្លាំង ព្រះទាំ (ខ្លាំង) (8)	<mark>ຍາຍຍຸ</mark> ສາສ ເພສ 0 0	ពថ្ងៃលៃ អា ការិខ (9)=(0 19,5	ຄ່ະອຸກາແມ ກະສຸດ ມອຈີເຊລ ຢູ່ງແນ 3)+(7)-(1 53,000,8 53,000,8
1 1 105 105 1 2 V, 105	ស់ទ្រូត្យរូមីថ្លាត់២ (ទ្រះអានចូនរាសអន្ រំទទ សំណង់ អតារ របនាស នាឯ អតារ មិនមែនហេតុង សម្តេច ((+॥+៣) សំទ្រូតព្យរូមីថ្លាត់២ :	លៃសំតាមទី ៖ យេះពល រម្ម័ន្ ផ្លូវ) ឧល់ខ្វាត់៤ (ឌីសាក្រសួរ ខ្វៃទេ ទេទទិ មេវាដី (រៀ (1 75.830,1 75.830,1 75.830,1	ស្មីສາສ) ຊັະ ຄາງທ ຍາງຄ ສາງ ຍາງ ອ58,336 0 958,336 0 958,336	លទ្ធកម្ម ទទ្ធែរ មូល ខេត្តិកម្ម នាក់ទទ្ធែតពុច ការិយទទ្ធែត (រៀល) (2) (56,669,120 0 156,669,120))))))))))))))	នវិទូទុក សេ ការីម (1 (4)=(1 75,90 75,90	លដ្ឋានគឺគ •• មុទ មទីវិទូព មទីវិទូព (2)+(2)-(3) 87,627,456 0 87,627,456	ເຊຍູລາ ໂດສອັ (55) (5) 5 °	ເພີ່ມ ເພີ່ມ ເຊິ່ງເທ ເຊິ່ງເຫ ເຊີ່ງເຫ ເຊີ່ງເຫ ເຊີ່ມເຫຼີງເຫ ເຊີ່ງເຫ ເຊີ່ງເຫ ເຊີ່ງເຫ ເຊີ່ງເຫ ເຊີ່ງເຫ ເຊີ່ງເຫ ເຊີ່ງເຫ ເຫ ເຊີ່ງເຫ ເຊີ່ງເຫ ເຊີ່ງເຫ ເຊີ່ງເຫ ເຊີ່ງເຫ ເຊີ່ງເຫ ເຫ ເຊີ່ງເຫ ເຫ ເຫ ເຫ ເຫ ເຫ ເຫ ເຫ ເຫ ເຫ ເຫ ເນີງເຫ ເນີງເຫ ເນີງເຫ ເນີງເຫ ເນີງເຫ ເນີງເຫ ເນີງເຫ ເນີງເຫ ເນີງເຫ ເນີງເຫ ເນີງເຫ ເນີງເຫ ເນີງເຫ ເນີງເຫ ເນີງເຫ ເນີງເຫ ເນີງເຫ ເນີງເຫ ເນີງເຫ ເຫ ເຫ ເຫ ເນີງ ເນີງເຫ ເນີງ ເນີງເຫ ເນີງ ເນີງ ເນີງ ເນີງ ເນີງ ເນີງ ເນີງ ເນີງ	ាខ្លែសំពួក ទេសខ្មែរ ទៅខេម (រៀល (7) 15,753,61 15,753,61	පි. ම ම ම ම ම ම ම ම ම ම ම ම ම ම ම ම ම ම ම	ເສຍີ່ມີ ເອີ້າເປັນ ເຫຼືອງ (ເຊື່ອງ) (8)	<mark>ຊາຍອ</mark> ຊາຍ ເຊຍ ເຊຍ ເຊຍ ເຊຍ ເຊຍ ເຊຍ ເຊຍ ເຊຍ ເຊຍ ເຊ	ឆាថ្ងៃវ៉ាន មា () (9)=(0 19,5 19,5	ស់ខ្លុករយ កាំខុe សមករដ្ឋព រំ)+(7)-(53,000,t
1 11 \$255 12 2 2 2 2 2 2 2 2 2 2 2 2 2	ស់ត្រូព្យរូមីថ្លាភ់ទ (ទ្រះអានព្រលូសអត្ រំបល់ងំ អាការ របនាស នារ៉ា អាការ មិនមែនបេកុង សម្តេ (+==+==) សំព្រួតព្យរូមីថ្លាត់ដែា : ប្រះអានព្រួតព្យ សម្តេ យោពល រំរេង	លេស់នាមទី ៖ មេះពល ទំនំ នេះពល ទំនំ ន ទំនំ ទំនំ	រីមការក្រុង ទ្រេចឆ្ល ទៅដើ (រៀ (1 75,830,1 75,950,1 75,95	ຄູ້ສາສ) ຮູ້ສ ຄາງຄູ ອງເຄ.336 0 958.336 0 958.336 0 958.336 0 958.336 0 958.336 0 0 958.336 0 0 958.336 0 0 958.336 0 0 958.336 0 0 958.336 0 0 958.336 0 0 958.336 0 0 958.336 0 0 958.336 0 0 958.336 0 0 958.336 0 0 958.336 0 0 958.336 0 0 958.336 0 0 958.336 0 0 958.336 0 0 958.336 0 0 958.336 0 958.350 0 958.350 0 958.350 0 958.350 0 958.350 0 958.350 0 958.350 0 958.350 0 958.3500 0 958.350000 958.3500000000000000000000000000000000000	ເດຊູສສູ ອເອົ້າ ອຸດເຊັ້ອງ ອາກ່ອນຮູ້ອສຸດ ອາກ່ອນຮູ້ອສຸດ ສາໃໝສາຊິເຊັ້ອງ ເຊິ່ງເຮົາ (2) 156.669.120 0 156.669.120 0 156.669.120 0 156.669.120 0 156.669.120 0 156.669.120 0 156.669.120 0 156.669.120 0 156.669.120 0 156.669.120 0 156.669.120 0 156.669.120 0 156.669.120 0 156.669.120 0 156.669.120 0 156.669.120 0 156.669.120 0 156.669.120 0 156.669.120 0 156.669.120 156.6	វិទូរដីមត្រព្យ ជាមចាំទ្រន ពាយថាទ្រន (រៀន) (3) (3) 0 0 0 0 0 0 0 0	នខ្មែទ្ រំល (1 (4)=(1 75,90 75,90 75,90	ນຊູງເຄສິສ ສຳ ສູອ ມະເຈົ້າຍູອ ເງືອງ) -)+(2)-(3) 87,627,456 0 87,627,456 0 87,627,456	មម្រោ ចែទទំ (%) (5) 5 ⁴ 10 ⁴ 10 ⁴ មារេទ្រុ ទ)	ເດຍຄາງເຮົາເຊັດ ເດຍຄາງເຮົາເຊັດ ເທີງເຮົາ (ເຊິງເຮ) (6)=(4)*(5) (6)=(4)*(5) (6)=(4)*(5) (6)=(4)*(5) (6)=(4)*(5) (6)=(4)*(5) (6)=(4)*(5) (6)=(4)*(5) (6)=(4)*(5) (6)=(4)*(5) (6)=(4)*(5) (6)=(4)*(5) (7) (8) (7) (7) (7) (8) (7) (8) (7) (8) (9) (10)	ាំខ្ល ខេះខេះ ការិយេខា (រៀល (7) 15,753,61 15,753,61 15,753,61 15,753,61	ຍແດຍ ອີອີອີອີ)) (9,469 0 (9,469 0 0 (9,469 0 0 0 0 0 0 0 0 0 0 0 0 0 0 0 0 0 0 0	សម្ពាំសេស សម្ពាស់ (ស្រា (ទ) (ទ) (ទ) (ទ) (ទ) (ទ) (ទ) (ទ)	ชาต ชาต เณ ห้ 0 0 ส.้	ສະຊະໂລ ທີ່ (9)=(0 19,5 19,5 19,5 19,5 19,5 19,5 19,5 19,5	ស់ຮູກເຜ ກາງອ ແຮຍໂອຊ ມີ)+(7)-(53,000, 53,000, ອີຣສາຂໍ ຊືອ ຊືອ ຊືອ ຊືອ ຊືອ ຊືອ ຊືອ ຊືອ ຊືອ ຊືອ
1 83.8 1 2 83.8 0 7 8 8 8 8 8 8 8 8 8 8 8 8 8 8 8 8 8	ស់ទ្រូតពូរូមីថ្លាត់១ (វិ ទ្រះអានទ្រន្យសូសអង្ សំណង់ អតារ របនាស នាឯ អពារ មិនមែនហេតុង សម្តេច (HilHill) សំទ្រូតពូរូទ្រីថ្លាត់២ រ សម្តេច (MilHill) សំទ្រូតពូរូទ្រីថ្លាត់២ រ សម្តេច (MilHill)	លេស់តាមទី (លេស់តាមទី (លេសូត្រ (រដ្ឋន្ត ផ្លូវ (រដ្ឋនេត្ត (រដ្ឋនេត្ត (រដ្ឋនេត្ត (រដ្ឋនេត្ត (រដ្ឋនេត្ត (រដ្ឋនេត្ត (រដ្ឋនេត្ត) (រដង) (រង)) (រដង) (រង)) (រង)) (រង)) (រង)) (រង)) (រង)) (រង)) () () () ()) () () ())) () () () ())) () (ឌីសារុស្តរ ទ្វៃនទ្ ទ្វេនទុ មេរិជ (រៀ (1 75,830,1 75,830,1 75,830,1 75,830,1 75,830,1 75,830,1	ស្មីສາສ) ຮັສ ຄາງຢູ ສຫຼາດ ສ) () 958,336 0 958,336 0 958,336 0 958,336 0 958,336 0 958,336 0 958,336 0 958,336 0 958,336 0 958,350 0 958,350 0 958,350 0 958,350 0 958,350 0 958,350 0 958,350 0 958,350 0 958,350 0 958,350 0 958,500 0 958,500 0 958,500 0 958,500000000000000000000000000000000000	ເທດອາສຸ ແຍ່ອະ ບຸດ. ບະຊັກມູ ແກ້ແຮ່ຊະສຸດ ຄາງເພງ (ຊີງ ເຊິງ ເຊິງ ເຊິງ ເຊິງ ເຊິງ ເຊິງ ເຊິງ ເຊິ	(13)	หรัฐยุ ไห (1 (4)=(1 75,96 75,96	ນຊູວະສິສ ສຳ ອູອ ມະອຳຮູສ ເງັສ) (ງ-(3) 87,627,456 0 87,627,456 ຄາເຂກາຍ ອຸດກາໂພ (ເງັສ (ເງັສ (4)	មម្មណ សៃទទំ (%) (5) 5 ^c 10 ^c 10 ^c មមខេត្ត ទ)	ເເດຍຄາງ ເເດຍຄາງ ເດຍຄາງ ເດຍຄາງ	ាខ្លែ សេសម្ភាគ នេះខេ ការិយេខាំ (រៀល (រៀល (រៀល (រៀល (រៀល (រៀល (រៀល (រៀល	ແມນຄ ສະ ສະ ສະ ສະ 19,469 0 19,469 0 19,469 0 (19,469 ((1)) (7)=	នៃសម្តែកលេ ទូតក្ស ដែល (រៀល) (រៀល) (8) (8) (8) (8) (8) (8) (8) (8) (9) (5)*(6)	1100 สาร (มห์ 0 0 0 1	ສໄຊູໂຜ (1) (9)=(0 19,5 19,5 19,5 ເຜຍ່ອງ ເທີນເຮົາ ເຫັນເຮົາ (ເງັນ (8)=(5):	ស់ខ្ពុតរម សម័រមូល សមរិរម្ពល i)+(7)-(i53,000,000,000,000,000,000,000,000,0
1 1 1 1 2 1 2 1 2 1 1	ស់ត្រូត្យរូមីថ្លាត់១ (រំ ទ្រាអានព្រល្យសអត្ រំទទ សំណង់ អាភារ របនាស អាភារ មិនមែនហេកុង សម្តេ (+======= សម្តេ (+============ សម្តេ (+======================= សម្តេ (====================================	លេស់តាមទី ៖ មេះពេល មន្ទ័ន្ ផ្ត! នល់ខ្លាត់៤ (ទ្វែមត្ថិស (រៀល (1) 107.51	រីមការទ្រុវដ រូមទទ្ ទេវដើ (រៀ (1 75,830,1 75,930,1 75,95	ຄູ້ສາສ) ຮູ້ສ ຄາງຄູ ພາງຄ ສ) 958,336 0 958,350 0 958,350 0 958,350 0 958,350 0 958,350 0 958,550 0 958,550 0 958,550 0 958,550 0 958,550 0 958,550000000000000000000000000000000000	ເດຊູສາສູ ະເຊິ່ງ: ເດຊູສາສູ ະເຊິ່ງ: ເກີຍເຊິ່ງຂອງ ເຊິ່ງເຮັດ (ຊີ) (ຊີ) (ຊີ) 156.669.120 0 156.669.120 0 156.669.120 0 156.669.120 0 156.669.120 0 156.669.120 0 156.669.120 0 156.669.120 0 156.669.120 0 156.669.120 0 156.669.120 0 11.796.572	(រៀល) (3) (3) (3) (3) (3) (3) (3) (3) (3) (3	នវិទូទុ តែខ ការីម (1 (4)=(1 75,96 75,96 75,96 75,96	ນຊູເລະສິສ ໜ່າຊອ ນອ້າຍອ ເງັສ) -)-(2)-(3) 87,627,456 0 87,627,456 0 87,627,456 (1) ຊາອາກີເຜ ຊາອາກີເຜ (1) ຊາອາກີເຜ (1)	 เมษต์ โกษต์ (ระ) (5) 5 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 - 10 -<!--</td--><td>ເອງ ເຊິ່ງ td><td>តាំទ្ច ខែងសំម្តាត ខេងខ្លែះ ការិយទៅ (រៀល (15,753,61 15,753,61 សត្រា សេស (%) (6) 50 %</td><td>ເພາະ ສ ເຫຼີສ () (9,469 0 (9,469 0 () () () () (7)=</td><td>ិសសំដុករប អ្នក្ស ដែល ៩ អាចញូ ម្ភ (រៀល) (8) (8) (8) (8) (9) (9) (5)*(6) 6,745,714</td><td>ະລອຍ ຄຸດຄ ເພ 0 0 ສ 1</td><td>ສະຊຸເລ ອາຊິດ (9)=(0 (9)=(0 (9)=(0 (9)=(0) (9)=(0) (9)=(0) (9)=(0) (9)=(0) (9)=(0) (9)=(0) (9)=(0)</td><td>សំដុកាយ អមរីរមូន មមរីរមូន ទៀល))+(7)-(53,000, 54,00,00,00,00,00,000,000,000,000,000,00</td>	ເອງ ເຊິ່ງ តាំទ្ច ខែងសំម្តាត ខេងខ្លែះ ការិយទៅ (រៀល (15,753,61 15,753,61 សត្រា សេស (%) (6) 50 %	ເພາະ ສ ເຫຼີສ () (9,469 0 (9,469 0 () () () () (7)=	ិសសំដុករប អ្នក្ស ដែល ៩ អាចញូ ម្ភ (រៀល) (8) (8) (8) (8) (9) (9) (5)*(6) 6,745,714	ະລອຍ ຄຸດຄ ເພ 0 0 ສ 1	ສະຊຸເລ ອາຊິດ (9)=(0 (9)=(0 (9)=(0 (9)=(0) (9)=(0) (9)=(0) (9)=(0) (9)=(0) (9)=(0) (9)=(0) (9)=(0)	សំដុកាយ អមរីរមូន មមរីរមូន ទៀល))+(7)-(53,000, 54,00,00,00,00,00,000,000,000,000,000,00	
1 83.1 1 2 83.1 1 2 83.1 1 2	ស់ត្រូព្យូរូមីថ្កាត់១ (រំ រូមអានពួតព្យូសាទ សំណង់ អាការ របនាស នាង អាការ មិនមែនបេតុង សំច្រ ព្យូរូទីថ្កាត់២ រ សំច្រ ព្យូរូទីថ្កាត់២ រ តែន ត្រូតប្បូរីមីថ្កាត់២ ត្រូតប្បូរីមីថ្កាត់៣	លេស់តាមទី ៖ មេះពល រម្ម័ន ផ្លូវ ឧល់ខ្លាត់៤ (រទ្ធរម្លី (រៀ (1) 107.51 2,087.7/	រីមការក្រុង ទ្រមគំរ ទ្រមគំរ (1 75,830,1 75,830,1 75,830,1 75,830,1 75,830,1 10,953 10,953	ຄູ້ສາສ) ຮູ້ສ ເຄງຍະ ເຫຼັງ ເງ 958,336 0 958,336 0 958,336 0 958,336 0 958,336 0 958,336 0 958,336 0 958,336 0 958,350 0 958,350 0 958,350 0 958,350 0 950 0 958,050000000000000000000000000000000000	ເດຊາສູ ອໄຊ: ເຊັສສູ ເກັສປຊິຊສຸດ ເຊັສຊຸດ ເຊັງເຊ ເຊິງເຊ (2) 156,669,120 0 156,669,120 0 156,669,120 0 156,669,120 0 156,669,120 0 156,669,120 0 156,669,120 0 156,669,120 0 156,669,120 0 156,669,120 0 156,669,120 0 156,669,120 0 156,669,120 0 156,669,120 0 156,669,120 11,796,572 677,050,939	igiដីមនេតរូ ដោមញូម្ភលក់ ឆ្លាំយទាំទ្រួត (រៀន) (3) (3) លក្ខភម្មនៃមនុសារិយ (រៀន) (3) (3) (3) 1.(នខ្មែរទូរ សេ មកមែ (1 (4)=(1 75,98 75,98 75,98 មមិរទួង 594,855 921,890	ນຊູວະສິສ ສໍ ສູອ ມະຄົງເອ ເງິນ) ()+(2)-(3) 87,627,456 0 87,627,456 ຄາະຍາຍ ສູດກາໂພ (ເງິນ (4)	ເຊຍູຄາ ໂດຍອີ (5) 5 1 10 1 ເຊິ່ງ-ເຂົ້າ ເຊິ່ງ-ເຂົ້າ ເຊິ່ງ ເຊິ່ງ 0 0	ເອງ ເອງ ເອງ ເອງ ເອງ ເອງ ເອງ ເອງ ເອງ ເອງ	អន្ត្រា ទៅឆ្នេះ ទៅឆេះ (រៀន (វ] (7) 15,753,61 15,753,61 នៅឆ្នា ឆេខស់ (%) (5) 50 % 25 %	ະພາຍ ສະ ເຊິ່ງ (19,469 0 0 0 0 0 0 0 0 0 0 0 0 0 0 0 0 0 0 0	ໂຜຍັຊກະເ ອູດເງ ໂຣຜ ເກເຫຼ ຊ (ເງີໝ) (8) (8) (8) (8) (8) (8) (8) (8) (8) (8	2000 60.6 20 0 0 8 1 8	ສະຊູໂຜ ທາເຮັດ () (9)=(0 19,5 19,5 19,5 19,5 (9,5) (19,6 (19,6) (ekerned stare seriga gits)))+(7)-(53,000, 53,000, 53,000, 8 8 8 8 8 8 9 9 9 (7) 6,745,71 9 (7) 6,745,71
1 83.8 1 2 83.8 83.8 83.8 83.8 1 2 3	ស់ត្រូត្យូរូមីថ្កាត់១ (រំ ទោកស្រុង សារ របនាស សំណង់ អតារ របនាស អការ មិនមែនហេតុង សម្តេច (HilHill) សំព្រួតព្យូទីថ្នាត់២ ប ប្រអាតឲ្យត្បូ សមត្ថ ឈេះពល ខែត ព្រួតប្បូមីថ្កាត់ជ ព្រួតប្បូមីថ្កាត់ជ	in හ්තාපති (සා:හාන) දී සා:හාන) දී දී දී) දී දී දී දී දී දී දී දී දී දී දී දී දී දී දී දී දී දී ද	ຍັກກາງການ ເພື່ອເຫຼົາ ເພື່ອຍີ່ ເພື່ອຍີ່ ເພື່ອ (1) 75,830,1 75,830,1 75,830,1 75,830,1 10,953 10,953 40,331	ស្មីສາສ) ຮັສ ຄາງຢູ ສຫຼາດ ສະ ງ ອ58,336 0 958,336 0 958,336 0 958,336 0 958,336 0 958,336 0 958,336 0 0 958,336 0 0 958,336 0 0 958,336 0 0 958,336 0 0 958,336 0 0 958,336 0 0 958,336 0 1 1 1 1 1 1 1 1 1 1 1 1 1 1 1 1 1 1	សន្ធកម្ម នៅខ្វះ បុល ខេត្តីកម្ម ដាត់ចន្តែនត្ថត ដាចៃតុំតទី១.120 0 156,669.120 0 156,669.120 0 156,669.120 0 156,669.120 0 156,669.120 0 156,669.120 0 156,669.120 0 156,669.120 0 156,669.120 0 156,669.120 0 156,669.120 0 11,796,572 677,050,939 0,444,164,594	ໄຊ້ເຂັ້ສະເລດາ ເດັດເອກງ ແດກ ເຊີຍ ເກີເພຍາເຊລ ເຖິງສາ) (3) (3) (3) ເດັດ (1) (3) (3) (3) (3) (3) (3) (3) (3)	หรัฐชุ รัณ (1 (4)=(1 75,96 75,96 75,96 เริร์สฐ ยริเชล 694,855 921,890 954,985	ນຊູງເຊສິສ ສຳ ສູອ ມະເງິນ ເງິນ ເງິນ ຍາ,627,456 0 87,627,456 0 87,627,456 ແຕ່ຊາຍ ຊາດກາຍ ເຊີຍ ເຊີຍ ເຊີຍ ເຊີຍ ເຊີຍ ເຊີຍ ເຊີຍ ເຊີ	เหลด ไประชั (%) (5) 5 * 10 *	ເເເເເເເເເເເເເເເເເເເເເເເເເເເເເເເເເເເເ	ครัฐ เอะห่อยู่เอะ ครัณอยู่ ครัณอยู่ (1) 15.753.61 15.753.61 ระทุศตร เอะห่อยู่ (%) 50 % 25 % 20 %	ແລະ ສູ ສູ ສູ ສູ ສູ ສູ ສູ ສູ ສູ ສູ ສູ ສູ ສູ	ໂຜຍິຍຸກາດ ອູດຖູໂຣຍະ ເກຍາະຫຼູຍູ (ເປຼືອs) (8) (8) (8) (8) (8) (8) (8) (9) (9) (6) (6) (6) (7,743,205) (7,743,205) (7,223,916)	1962 67.6 20 0 0 8 1 8	ສະຊາດ (ອ)-(C (ອ)-(C (ອ)-(C (ອ)-(C) (ອ)-(ອ)- (ອ)-(ອ)- (ອ)-(ອ)- (ອ)-(ອ)- (ອ)-(ອ)- (ອ)-(ອ)- (ອ)-(ອ)- (ອ)-(ອ)- (ອ)-(ອ)- (ອ)-(ອ)-(ອ)- (ອ)-(ອ)-(ອ)- (ອ)-(ອ)-(ອ)-(ອ)- (ອ)-(ອ)-(ອ)-(ອ)-(ອ)-(ອ)-(ອ)-(ອ)-(ອ)-(ອ)-	ຍ່ຮຸກເບ ສະຊັງສູງ ສະຊັງສູງ (1)+(7)-(53,000, 53,000, 53,000, 53,000, 53,000, (53,000, (7) (7) (7) (7) (7) 2,229,61 2,229,61 8,895,66
1 1 1 1 1 2 1 2 1 2 1 2 1 2 3 1 2 3 1 2 3 1 2 3 1 2 3 1 2 3 1 1 1 1 1 1 1 1 1 1 1 1 1	ស់ត្រូព្យរូមីថ្កាត់១(ទ្រះអានព្រព្យសមត្ រៃ១១ សំណង់ អាការ របនាស នាវា អាការ មិនមែនបេរាុង សម្តេ (+==+==) សំព្រួព្យរូមីថ្កាត់យ ត្រូព្យរូមីថ្កាត់យ ត្រូព្យរូមីថ្កាត់ជ ត្រូព្យរូមីថ្កាត់ជ ត្រូព្យរូមីថ្កាត់ជ	លេស់នាមទី (ឈេះពល) ៥លំខ្លះទ័៤ (រទ្ធរទ្ធី (រៀល (11) 107.51 2,087,7/ 29,023,77 31,219,02	ຍັກກາງການ ເຊິ່ງ ເຊີ່ງ ເຊີງ ເຊີງ ເຊີ່ງ ເຊີງ ເຊີ່ ເຊີ່ງ ເຊີ ເຊີ່ງ ເຊີ່ງ ເຊີ່ງ ເຊີ່ງ ເຊີ່ງ ເຊີ່ງ ເຊີ່ງ ເຊີ່ງ ເຊີ່ງ ເຊີ່ງ ເຊີ່ງ ເຊີ່ງ ເຊີ່ງ ເຊີ່ ເຊີ່ ເຊີ ເຊີ ເຊີ ເຊີ ເ ເຊີ ເ ເ ເ ເ ເ ເ ເ ເ ເ	ຕູ້ສາສ) ຮູ້ສະຄາງ ຄາງຄູ່ສາສ) () 958,336 0 958,336 0 958,336 0 958,336 () 1 1000 11 1000 11	ເດຊູອາສູສເອ້ວ; ເດຊູອາສູສເອ້ວ; ເດກີອງເຊືອງ ເດີງເຮງ ເຊືອງເຮງ ເຊືອງເຊິງເຊິງເຊິງເຊິງເຊິງເຊິງເຊິງເຊິງເຊິງເຊິ	រំទូរដីមន្ត្រល្អ ដូច នាយប់ឆ្លេន ព្រៃនា) (រៀន) (3) លព្វអន្ត មន្ត្រប្បាស ទេ	หรัฐชุง รัณ ครัยชุง (1 75,96 75,96 รัฐสชุง รัฐสชุง 594,855 921,880 854,985 571,720	ນຊູເລະສິສ ໜ່າຍ ເງັດເງ ເງິດເງ ເງິດເງ ເງິດເງ ເງິດ ເງິດ ເງິດ	មម្រោះ (%) (%) (%) (%) (%) (%) (%) (%) (%) (%)	ເເເເເເເເເເເເເເເເເເເເເເເເເເເເເເເເເເເເ	ាំទ្ ខេងខ្មែរ ទៅលេខា (រៀល (7) 15,753,61 15,753,61 15,753,61 15,753,61 15,753,61 (6) 50 % (6) 50 % 25 % 20 %	ເພາະ ສະ ເຊິສ) (19,469 0 0 (9,469 0 0 (9,469 0 () (7)= 1 1 2,1 2,2	ໄໝຍໍ່ຊຸກແປ ເອກງ ໂຄສ ຢາມເຫຼັງ ຊ (ເຊິ່ງແຫຼ່) (8) (8) (8) (9) (9) (9) (9) (9) (9) (9) (9) (9) (9	2000 60.00 0 0 8 1 8	ສະຊະນ ທີ່ (9)=(0 (9)=(0 (9)=(0 (9)=(0 (9)=(0 (9)=(0 (9)=(0 (9)=(0)) (9)=(0) (សំខុកាយ អង់ខុ មទីរមួន ទៀល)))+(7)-(53,000,4 53,000,4 53,000,4 53,000,4 9 6 8 8 9 6 7 6 7 9 6 7 4 5 8 8 9 6 7 8 8 8 9 5 6 6 7 8 8 8 9 5 8 9 8 9 8 9 8 9 8 9 8 9 8 9 8

២.៣.១ (ຮອດ) ຮ້ອງລະອົດດາ - ສາມວະໝາຍເບັ້ນສາຍ ແລະ ເປັນ ແລະ ເປັນ ເປັນ ເປັນ ແລະ ເປັນ ເປັນ ເປັນ ເປັນ ເປັນ ເປັນ ເປັນ ເ

ចំពោះសហគ្រាសដែលមានរំលស់ពិសេសតាមច្បាប់ស្តីពីសារពើពន្ធស្ងមបំពេញច្ងូល ប៉ុន្តែចំពោះសហគ្រាសដែលមិន មាន អាចរំលងជំហាននេះបាន។

					t. J	.578	and i			121		55	
ពនទី១១ - តារាងគណនា	លស់ពិសេសតាមច្បាប់	រស្តីពីសារពើពន្ធ										93	១ នៃ ១៧ ជំរ
ពេលខែច ពេលខេច ពេលខេច	ករ តែអេចរួចវិន ព	នឲ្យទ្រីឈេះពេល ខែe	មត្រលួមទីរម្នា <mark>ម</mark> ទ្រា រៀ]ល) ពិទទ ពិទទ	ໂໝທີ່ຄືເໜ	រ ពួលការិយថ រៃ អរត្រា 40% (រៀល)	ខ្មែត តាម	nigiei	សល់មិតលស់ រដ្ឋអនៅ (<mark>លសំនៅដុច</mark> ((TOI 01/IX) រៀន:)	កោះតារាម		សតម្មតាព
			(1)		(2)			(3)	(1)-(2)		1	
ទេសប្រើថ្នាក់ទ											٥	8	Ouigu
្រព្យលីថ្នាក់២											0	8	⊖បន្ថែម
្រទស្សបើថ្នាក់ពា											D	ŝ	
្រុស្សបីថ្នាក់d											0	Û	Oulg
		seiaia		0			0				0	Y.	
					យោងទេ	E27 (TOI 01/	(VII)		លោងទៅ	(TOI 01/IX)			

២.៣.១ (មន្ត) ອໍຍາາລຂຶ້ອ២ - ລາກອສໄຮູເຜີ້សຍູອູ: ດີກາເນສ່ຍູການສາຍດາູລຸອາຊູດາງພສຮູາພ:ເດນເຮືອ ລາຍອງາຍ່ຜຼີດີພາແດ໊ດລູ

ចំពោះសហគ្រាសដែលមានប្រតិបត្តិការទាក់ទងនិងជំហាននេះអាចបំពេញច្ងូល ប៉ុន្តែចំពោះសហគ្រាសដែលមិនមាន អាចរំលងជំហាននេះបាន។

៣នទី	9	U	Π	G	đ	5	ព	C	8 90	99 9		94 94	25	911
៣នទី១២	- តារាងតម្លៃ	លើសឬខ្វះពីការលក់	ម្លៃ ការដរ	កចេញនូវទ្រព្យស	រកម្មរយ	ាពលវែងតាមច	អ្នាប់ស្ពីពី	សារពើពន្ធ					១២ នៃ ១	ជា ជំរ
ព្រ	កនានទោល	មកម្មបោះពេលខែ	8	ថ្ងៃ ខេ ឆ្នាំ	8m	jà le bị	លអំ	ខេត្តទាំះសូល សារមួយនេះ ខេត្ត	ខ្មែរខ្ម័ម អ្នកសម្តេទឲ្យ (ទៀល)	(រៀល) (រៀល)	មិនៃទោះសារនំ (ខ្លើល)	៨លដីការ ៩ការបញ្ញ មូលក់ (ខ្វៀល)	តំលៃលើសម្ភទ្វះ (រៀល)	
									(1)	(2)	(3)=(1)-(2)	(4)	(5)=(4)-(3)	
- đã				ថ្ងៃនេះឆ្នាំ	Ċ	ថ្ងៃ-ខែ-ឆ្នាំ	Ē				0		٥	ŝ
อ-โอ ยใหร	นี			lę-le-gi	Ċ	ថ្មៃ-ខែ-ឆ្នាំ	Ē				0		٥	Û
ា.កសិកម្ម	ជនបានជម្ពុជ	hā		ថ្ងៃ នៃ ឆ្នាំ		ថ្ងៃ ខែ ឆ្នាំ	Ē				0		0	8
1-12 d110	ក្នាត់ទវិលសំត	តមវិធីសាស្ត្រលៃស់ស៊	ក្រាត	tự le gi	۲	lg la gi	۲				0		Ū	8
៥-ទ្រព្យរប័រ	ព្នក់២រិលសំគ	ពមវិធីសាស្ត្រថយជាវ	ůthů	ថ្ងៃ ខែ ឆ្នាំ	ē	ij) is gi	Ē							Ŧ
ອ-ເຈດງເບິ່ງ	ថ្នាក់ពារែលស់ខ	កមវិជីសាស្ត្រថយជាវ	បំជាប់	ថ្ងៃ-នៃ-ឆ្នាំ	Ť	ថ្ងៃ វីន ឆ្នាំ	ē							Ŧ
ម ព្រះព្អូមី	ថ្នាក់៤វិលស់ព	កមវិធីសាស្ត្រថយជាព	បំដាប់	tg-le-gi	Ċ	ថ្ងៃ-ខែ-ឆ្នាំ	۲							Û
							11	ទៅនាំង	0	0	0	0	0	

២.៣.១ (ອອລ) ຊໍຣານອອອດ - ສານອະໝອນອຸຊິຍາອອອ

ចំពោះសហគ្រាសដែលមានប្រតិបត្តិការទាក់ទងនិងជំហាននេះអាចបំពេញច្ចូល ប៉ុន្តែចំពោះសហគ្រាសដែលមិនមាន អាចរំលងជំហាននេះបាន។

វិហានទី១ព	n - តារាងគណនាស់វិជានជន						១៣ នៃ ១៧ ជំហា
(U.I	ษเพลพ์ชิอาลขล ขภาพ ชิตาลขอชิ	เษเหล <i>ม</i> ์	សិទិលាកមកកេះដើម អាវិយបរៃទូត (រៀល)	ការអើតរណីចនុទសំទិនភេទចក្តុទ ការិយថរៃខ្លួត (រៀល)	កានតាត់ខេត្តសុទ្ធនាមនុស្ស ការតាតព្រំទ័ង (រៀន)	(រៀល) សារិយបរបួន (រៀល)	พศฐลาก
			(1)	(2)	(3)	(4)=(1)+(2)-(3)	
1 U	ង្ខារ ចំពោះការខាតបង់លើ <mark>ភា</mark> ព	ហ្វេស <mark>សម័</mark> ជ	80,450,500	80,499,500	0	160,950,000	🗑 🔂 បន្ថែមថ្មី
		សម្រ	80,450,500	80,499,500	0	160,950,000	

២.៣.១ (ຍຊູ) ອີ້ຫາລຂຶ້ວ໔ - ສາກອານິສິຍຊື່ສາເວົາສູໝບຸ່ສຸນຊາສ່ຊື່ລ

ចំពោះសហគ្រាសដែលមានប្រតិបត្តិការទាក់ទងនិងជំហាននេះអាចបំពេញច្ចូល អាចរំលងជំហាននេះបាន។

ប៉ុន្តែចំពោះសហគ្រាសដែលមិនមាន

	9 0	III & G & III	0 9 90 99	an an an an	20 20
ជំហានទីទ	១៤ - តារាងប្រតិបត្តិការជាមួយ	បុគ្គលទាក់ទិន			១៤ នៃ ១៧ ជំហា
ត ប្រតិ	ចម្អិការចំណូល/លក់ (នេ	វមុគ្គលនាក់និត)			
85 1	ឈ្មោះមុទ្ធលលាក់ពិត	ទ្រពេសដែលបុគ្គលលក់ពិតបានចុះចញ្ជ័	មាំយាយពីលត្វណៈ តិឲ្យមាតននៃប្រតិប	ព្រះារ ចំនួនពីកញ្ញាក់ (រៀល)	សតម្មតាព
E.				0	🔋 💽 បន្ថែមថ្មី
ខ រូមតិ ន រូមតិ	ເບິດເມີຍແບ່ງເກີນເມືອງ ບໍລິສາາເບັດການປະລິດາງ (ຄື ເໝາະນອນທາສໍດີຄ	ະບະທຸດບະທູນວ່າຢູກແລະອອູບປາຣະເປັນເອກ ອີຍຸສຸກເລະກໍລິຂ) ອາດສະໄຂເນຍສາລາດກໍລິດດກາດສະຫກັ	ອະດີ ເ	ຄືສາເ <mark>ອັດດວິສະຫາສໍ (</mark> ໄໄຊ)	
in the second		2		anni - 4 million (1914) 0	F Outera
85.1	ឈ្មោះបុគ្គលនាក់និត	ទ្រានសង្កែលដុម្មលនាក់ចិតបានដុះប	ទញ្ជាំ ខំទួនធីក្រឡាក់ (រៀល)	អត្រាតរន្ទរាត់ (%)	សតម្មសាព
1	ວວວເວັນຫວເວາທີ່ລ້ວ		D	0%	📱 🕒 ពរុទ័តជ្
8 I	នងណាត់សម្តេចលេខ្លាលខេត្ត លើកំពេលខ្លប់ឈោ	ງຍະຄຸມໂຂລະອຸລຸລາກໍ່ລັດດາດອະນ	រណី ចំនួនពីអរុលាអំ (រៀល)	สระการเอาต์ (%)	พลสมอ
1			0	0%	🗐 🕒 បន្ថែមជ្ជី
ទ. ៦គន តើសហទ្រ () ()	ទាះផ្លេះវិជ្ជ ពសបានរៀបបំ និងរក្សាទុកឯក រាន O មិនបាន	សារផ្ទេវថ្លៃនៃប្រតិបត្តិការក្នុងចំណោមបុគ្គលទាក់ទិ: កាមឈេខ ៩៤៦ សហរ.រូបក ចុះថ្ងៃទី១០ ខែគុលា ឆ្នាំ២	នតាមគោលការណ៍ជ័ហាងវ៉ាវផ្តួចដែលបានចែង ១០១៧ ស្តីតិវិធាន និងនីតិវិធី សម្រាប់ខែងចែកចំណូ	ក្នុងប្រកាសលេខ ៩៥៦ សហវ.ប្រក ដែរឬ ល និងចំណាយក្នុងចំណោមបុគ្គលទាក់ទិនក្នុ	ទេ ? ឯករណ៍ខកមានមិន

ចុចលើប៊្ងំតុងបញ្ចូលជាកញ្ចប់

សូមអនុវត្តដូចខាងក្រោម÷

នៅក្នុងជំហាននេះ លោក លោកស្រី ក៍អាចបញ្ចូលជាកញ្ចប់បានផងដែរ។ ដើម្បីបញ្ចូលទិន្នន័យជាកញ្ចប់បាន

ອ. ສາເຍຕູານວາສຕູາອໍດີ excel template

ក្រោយពេលបំពេញរួច លោក លោកស្រី អាចចុចលើប៊្លតុង**រក្សាទុក** ឬ **ត្រឡប់** ឬ **បន្ទាប់** ដើម្បីរក្សាទុកទិន្នន័យ។

ជំហានទី 🧕	0	m d	d b	п	ď	8	90	99	গুর	9M	96	94	95 9	128
ជំហានទី១៥ - បញ្ជីឈ្មោ	ះនៃទ្រព្យសកម្មរ	យោពលវែង											จฮ ใย จต	ជំហាន
បញ្ចូលជាកញ្ចប់												ſ	🖬 ក្សាទុក	
តាលទាំខ្លែងទិញ	មញ្ជ័រឈ្ន សកម្មយេ	ះតែត្រព្យ នពល់ខែទ	វិទ្តាខើងច្រងឆ្អីសាស្ត្រ សៅដើមត្រា (រៀល)	ងថ្ងៃ ខាទិមនិ	(សម្តែ) សម្តាចទាំង សម្តែចទាំង សម្តេច សម្តេចទាំង សម្តេច សម្តេ ស ស សម្តា សម្ន សម្តេ សម្តេ សម្ន ស សម្តេច សម្តេ សម្តេ សម្ន ស សម្ន ស ស សម្ន សម្ន ស ស ស សម្ន ស ស ស ស ស ស ស ស ស ស ស ស ស ស ស ស ស ស ស	ចថ្មើត ឬខាត់ ចម្បីរខួន	Įğı	ខ័ងត្រព្យដ <mark>មុខការិម</mark> (រៀ	ល) លើខែឆ្លាន លក់ ល	នារិទ្	ទូនសភីរខ មរណា (ទៀ	គិនាំលស់ តួខ អំរីមួន ល)	សពម្ភតា	n
			(1)		(2)			(3)		(4)=(1)+	(2)-(3)		
12-02-2020	Sample Asse	ets 1	1,540,000			800,000	1		1,400.00	2		940,000	Û Carde	3
12-11-2020	Sample Asse	n 2	650,000			140,000			600,00	D.		190,000	€ Ouig	яñ

ສ. ສາເບຕູານສຳນ່ເສາສຸອງບູຕໍ່ສູ ដើម្បីបញ្ចូលដោយផ្ទាល់នៅក្នុងប្រព័ន្ធ លោក លោស្រី គ្រាន់តែបំពេញទៅតាមប្រអប់នីមួយដូចរូបភាពខាង ក្រោម ក្នុងករណីដែលមានព័ត៌ិមានច្រើន លោក លោកស្រី គ្រាន់តែចុចលើប៊្ងូតុង បន្ថែមថ្មី នោះប្រព័ន្ធនឹងបន្ថែមជួរដេក (row) បន្ថែមទៀតដើម្បីឱ្យបញ្ចូលជាបន្តបន្ទាប់។

នៅក្នុងជំហាននេះ គឺតម្រូវឱ្យបញ្ចូលទ្រព្យសកម្មរយៈពេលវែងច្ចូលទៅក្នុងប្រព័ន្ធ ដែលលោក លោកស្រី មានជម្រើស ២ គឺអាចបញ្ចូលផ្ទាល់នៅក្នុងប្រព័ន្ធតែម្តងក៏បាន ឬបំពេញក្នុងតារាងexcel template ដែលមានភ្ជាប់នៅក្នុងប្រព័ន្ធស្រាប់ ដោយអាចទាញយកត្រង់ប៊្ងិតុង បញ្ចូលជាកញ្ចប់ បន្ទាប់មក ចម្លង (copy)ពី excel template ដែលបានបំពេញនោះ មកបញ្ចូល (paste) ច្ចូលប្រព័ន្ធក៏បាន។

ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ តាមអនឡាញ

២.៣.១ (មន្ត) ខំឆានន៍១៥ - មញ្ជីឈ្មោះនៃរុទ្ធព្យសតម្ភរយៈពេលទែទ

r ទំព័រដើម / ដំហាខ	8994 -	បញ្ជីឈ្មោះ	ខែទ្រព្យសក	ម្មរយៈពេរ	បមិង												
ជំហានទី 🦻	9	ю	n	Ġ	đ	Ð	п	ď	Ê	90	99	919	9M	96	96	90	911
																o el Te	and dam
ជំហានទី១៥ - ចញ្ច័	ព្រ័ឈ្មោះពៃ	នទ្រព្យសក	ម្មរយៈពេលវែ	ia												୭୪ ଜ	៖ ១៧ ជំហារ
ជំហានទី១៥ - មញ្ចី មញ្ចូលជាកញ្ចប់	ັງເໝາະໃນ	នទ្រព្យសក	ម្មរយៈពេលរែ	¹ 2												១៥ នៃ	៖ ១៧ ជំហារ

ក្រោយពេលចុចលើប៊្លូតុងបញ្ចូលជាកញ្ចប់រួច នោះប្រព័ន្ធនឹងបង្ហាញផ្ទាំង ដែលមាន កំណត់ចំណាំ, ប៊្លូតុង
 Paste From Clipboard និង ទាញយក Excel Template ដូចរូបខាងក្រោម

• សម្រា Google (ប់កម្មវិធីរុកកេប្រភេទ Moz Chrome, Opera ជាជើម	illa Firefox គឺមិនអាចប្រើតាមរ ។	W: Paste From Clipboar	៤ បានទេ ។ សូមប្រើប្រាស់កម្មវិធីកេរ។	ាដែលអាចគាំទ្រ Paste From C	lipboæd ដែលមានដូចជា M	icrosoft Edge,
🗋 P	aste From Clipboard	📤 ទាញយក Excel Ten	ıplate.				
ល.រ	កាលបរិច្ឆេទទិញ	ប្រភេទទ្រព្យសកម្មយេះ ពេលជំង	ថ្លៃដើមប្រវត្តិសាស្ត្រ នៅដើមត្រា	លទ្ធកម្ម បង្វែចេ្ចល បង្កើត ឬ ដាក់បន្ថែម ក្នុងការិយបរៃចួទ	ថ្លៃដើមទ្រព្យដកចេញឬ លក់ក្នុងការិយបរិច្ឆេទ	តម្លៃមូលដ្ឋានគិតរំលស់ ក្នុងការិយបរិច្ឆេទ	សកម្មភាព
លរ	កាលបរិទ្ធេទទិញ	ប្រភេទទ្រព្យសកម្មរយៈ ពេលវែង	ថ្លៃដើមប្រវត្តិសាស្ត្រ នៅដើមគ្រា	លទ្ធកម្ម បង្វៃចេ្ចល បង្កើត ឬ ដាក់បន្ថែម ក្នុងការិយបរិច្ឆេទ	ថ្លៃដើមទ្រព្យដកចេញឬ លក់ក្នុងការិយបរិច្ឆេទ	តម្លៃមូលដ្ឋានគិតរំលស់ ក្នុងការិយបរិច្ឆេទ	សកម្ម

- កំណត់ចំណាំ: ដើម្បីសម្គាល់កម្មវិធីរុករកដែលអាចប្រើប្រាស់ជម្រើស (option) paste from clipboard ។
- Paste From Clipboard: ដើម្បីបញ្ចូល(paste)ទិន្នន័យដែលបានចម្លង (copy) ចូលក្នុងប្រព័ន្ធ។
- ទាញយក Excel Template: ដើម្បីទាញយក excel template ដែលប្រព័ន្ធអនុញ្ញាតឱ្យបញ្ចូល paste ចូលក្នុងប្រព័ន្ធបាន។

ដើម្បីបញ្ចូលទិន្នន័យចូលប្រព័ន្ធជាកញ្ចប់បាន គឺត្រូវទាញយក excel template ដែលមានភ្ជាប់ក្នុងប្រព័ន្ធ ដោយចុច លើប៊្វូតុង ទាញយក Excel Template នោះលោកលោកស្រីនឹងទទួលបាន file excel គំរូ។

- លុយរៀល និងមិនយកលេខក្រោយសញ្ញាក្បៀស – ថ្លៃដើមទ្រព្យដកចេញឬ លក់ក្នុងការិយបរិច្ឆេទ គីចាំបាច់ត្រូវតែបំពេញ ដោយតម្លៃដែលបំពេញ គិតជាលុយរៀល និង មិនយកលេខក្រោយសញ្ញាក្បៀស
- ក្រោយសញ្ញាក្បៀស លទ្ធកម្ម បង្វែរចូល បង្កើត ឬដាក់បន្ថែម ក្នុងការិយបរិច្ឆេទ គីចាំបាច់ត្រូវតែបំពេញ ដោយតម្លៃដែលបំពេញ គិតជា
- ថ្លៃដើមប្រវត្តិសាស្ត្រ នៅដើមគ្រា គីចាំបាច់ត្រូវតែបំពេញ ដោយតម្លៃដែលបំពេញ គិតជាលុយរៀល និងមិនយកលេខ
- ប្រភេទទ្រព្យសកម្មរយៈពេលវែង គីចាំបាច់ត្រូវតែបំពេញ

លើ

ចំពោះកាលបរិច្ឆេទទិញគីចាំបាច់ត្រូវតែបំពេញ ដោយយកទម្រង់ format ជាdd/mm/yyyy ដូចក្នុងឧទាហរណ៍ខាង

Pa	ter Cut Copy →	Times New Roma \star 12 \star A [*] B I U \star \boxplus \star \bigtriangleup \star A	A [×] = = → ≫ · · = = = ← = = Alignment	tt General • Center • \$ • % • 50 00 00 00 00 00 00 00 00 00 00 00 00	Conditional Format as Cell Formatting * Table * Styles	Insert Delete Format	utoSum * A II * Sort 8 Jear * Filter	k Find & • Select •	
61	16 v :	X X fr	- Fogunere		Styles	e en e	catting		~
			ć	5	F	F	C		L D
	A	в		ប លទុកម ឃុំងចេល ឃុងឹក ឃុងក់	ដ	។	6	л і	
1	កាលឃើតេទទិ៣	យភេទទេលសកមរយៈលេលវែង	ថៃដើមហេតិសាស នៅដើមគោ(បៀល)	បន្ថែម ក្នុងការិយារើចេទ(រៀល)	ក្នុងការិយាវិភេទ(រៀល)	ការិកហើតទេ(ហៀល)			
	Date of Purchases	Fixed Assets	Historical Cost at the Beginning of	Acquisition. Transfer in.	Cost of Disposal During	Depreciation Based Value			
2	dd/mm/yyyy		the Period (Riel)	Production or Contribution (Riel)	the Period (Riel)	During the Period (Riel)			
3	22/09/2020	Sample Assets 01	2,000,000	2,450,000	200,000	4,250,000			
4	23/09/2020	Sample Assets 02	1,000,000	2,450,000	47,000	3,403,000			
5	24/09/2020	Sample Assets 03	1,000,000	2,450,000	47,000	3,403,000			
6	25/09/2020	Sample Assets 04	1,000,000	2,450,000	47,000	3,403,000			
7	26/09/2020	Sample Assets 05	1,000,000	2,450,000	47,000	3,403,000			
8	27/09/2020	Sample Assets 06	1,000,000	2,450,000	47,000	3,403,000			
9	28/09/2020	Sample Assets 07	1,000,000	2,450,000	47,000	3,403,000			_
10	29/09/2020	Sample Assets 08	1,000,000	2,450,000	47,000	3,403,000			
11	30/09/2020	Sample Assets 09	1,000,000	2,450,000	47,000	3,403,000			_
12	01/10/2020	Sample Assets 10	1,000,000	2,450,000	47,000	3,403,000			
13	02/10/2020	Sample Assets 11	1,000,000	2,450,000	47,000	3,403,000			
14	03/10/2020	Sample Assets 12	1,000,000	2,450,000	47,000	3,403,000			
15							84		
16									_
17									
	< → Sheet	:1 (+)			: •				Þ

ស្ងូមបើក file excel ដែលទទួលបាន រួចបំពេញទិន្នន័យចូលក្នុងនោះ ស្ងូមមើលឧទាហរណ៍ខាងក្រោម÷

Paste From Clipboard ប្រភេទទ្រព្យយក Excel Template បរ កាលបរិភ្លេទទិញ ប្រភេទទ្រព្យសកម្មរយៈ ថ្លៃដើមប្រវត្តិសាស្ត្រ លទូកម្ម បង្វៃចូល បង្កើត ឬ ថ្លៃដើមទ្រព្យដកចេញឬ តម្លៃមូលដ្ឋានគិតរំលស់ សកម្ម បរ កាលបរិភ្លេទទិញ ប្រភេទទ្រព្យសកម្មរយៈ ថ្លៃដើមប្រវត្តិសាស្ត្រ លទូកម្ម បង្វៃចូល បង្កើត ឬ ថ្លៃដើមទេព្យដកចេញឬ តម្លៃមូលដ្ឋានគិតរំលស់ សកម្ម	ំ សម្រាប់ក Google Chr	ម្មវិធីក្រាកប្រភេទ Mozi rome, Opera ជាដើម	illa Firefox គឺមិនអាចប្រើតាមរ ។	ய: Paste From Clipboard	៤បានទេ។ សូមប្រើប្រាស់កម្មវិធីរុករក	ាដែលអាចគាំទ្រ Paste From C	lipboard ដែលមានដូចជា ស	ficrosoft Edg
លរ កាលបរិច្ឆេទទិញ ប្រភេទទ្រព្យសកម្មយេះ ថ្លៃដើមប្រវត្តិសាស្ត្រ លទ្ធកម្ម បង្វៃចូល បង្កើត ឬ ថ្លៃដើមទ្រព្យងកចេញឬ តម្លៃមូលដ្ឋានគិតាំលស់ ពេលវែង នៅដើមគ្រា ដាក់បន្ថែម ក្នុងការិយបរិច្ឆេទ លក់ក្នុងការិយបរិច្ឆេទ ក្នុងការិយបរិច្ឆេទ	🗂 Pasto	e From Clipboard	🛆 ទាញយក Excel Terr	nplate				
	ເທ	កាលបរិក្ខេទទិញ	ប្រភេទទ្រព្យសកម្មរយៈ ពេលវែង	ថ្លៃដើមប្រវត្តិសាស្ត្រ នៅដើមព្រា	លទ្ធកម្ម បង្វៃច្នេល បង្កើត ឬ ដាក់បន្ថែម ក្នុងការិយបរិច្ឆាទ	ថ្លៃដើមទ្រព្យដកចេញឬ លក់ក្នុងការិយបរិច្ឆេទ	តម្លៃមូលដ្ឋានគិតលៃស់ ក្នុងការិយបរិច្ឆេទ	សកម្មភាព
គ្មានទិន្នន័យ					គ្មានទិន្នន័យ			

– តម្លៃមូលដ្ឋានតិតរំលស់ ក្នុងការិយបរិច្ឆេទ គីបានពីការគណនាដោយប្រើរូបមន្ត =C3+D3-E3 និងមិនយកលេខ ក្រោយសញ្ញាក្បៀស

ស្ងូមជ្រើសរើស ទិន្នន័យដែលបានបំពេញនោះ និងចម្លង (copy) ដើម្បីយកមកបញ្ចូល (paste) ចូលក្នុង ប្រព័ន្ធ។ ស្ងូមមើលឧទាហរណ៍ខាងក្រោម

1	5.0.	÷						Fixed	_Assets_Template x1	sæ - Exce	a ¹					60	-	.	×
	File Home I	nsert	Page Layout	Formulas	Data	Review	View S										Sign ir	, As	hare
Pa	te de Cut Be Copy → Ste ≪ Format Painte Clipboard	B Time	s New Roma * X 및 - │ ⊞ Font	12 • A /	; = = • = = •	- ** = = = = = = = = = = = = = = = = = =	B Wrap Merge gnment	Text B& Center +	Number \$ - % > Number	*) *8 59	Conditional Format as Formatting - Table - Styles	Insert Del	ete Format	∑ Aut ↓ Fill <i>e</i> Cle	toSum * - ar= Edit	Sort & Filter=	P Find & Select =		~
F	14 - * 1	×	/ fx =	C14+D14-E14															*
1	А		В	1		С			D		E		F		G	н	1	1	
1	កាលបរិច្ឆេទទិញ Date of Purchases dd/mm/yyyy	ប្រភេ	Times Ne + 1 B I = c	2 • A* A*	\$ - % • % - \$	়া ≣া ৺ the the Period (1	ដើមគ្រា(រៀល Beginning (Riel)	លទ្ធកម្ម) បន្ថែម I Acqu Producti	ប្រវៃង្វវចូល បង្កើត ។ ក្នុងការិយបរិទ្ធេទ(អ Jisition, Transfer on or Contribution	ឬដាក់ រ៉ុល) ៣, n(Riel)	ថ្ងៃដើមទ្រឲ្យជាចេញឬ លក់ ក្នុងការីយបរិទ្ធេទ(រៀល) Cost of Disposal During the Period(Riel)	ពម្លៃមូលអ្ន ការិយប Depreciatio During th	នេធិតរិលស់ រូ រឺឡេទ(រៀល) n Based Va e Period(Ri	ja Iue el.)					
3	22/09/2020	Sample	🔏 Cut				2.000.00	00	2.4	150,000	200,000		4.25	0.000					
4	23/09/2020	Sample	Copy	Sector Sec			1,000,00	00	2,4	150,000	47,000		3,40	3.000					
5	24/09/2020	Sample	The Paste O	ptions:	- 1		1,000,00	00	2,4	150,000	47,000		3,40	3,000					
6	25/09/2020	Sample	ID.				1,000,00	00	2,4	150,000	47,000		3,40	3,000					
7	26/09/2020	Sample	Paste <u>Sp</u>	iecial			1,000,00	00	2,4	150,000	47,000		3,40	3,000					
8	27/09/2020	Sample	D Smart Lo	pokup			1,000,00	00	2.4	150,000	47,000		3,40	3,000					
9	28/09/2020	Sample	Insert				1,000,00	00	2,4	150,000	47,000		3,40	3,000					
10	29/09/2020	Sample	Delete		1		1,000,00	00	2,4	150,000	47,000		3,40	3,000					
11	30/09/2020	Sample	Clear Co	intents			1,000,00	00	2.4	150,000	47.000		3,40	3.000					
12	01/10/2020	Sample	📳 Quick Ai	nalysis			1,000,00	00	2,4	150,000	47,000		3,40	3,000			_		
13	02/10/2020	Sample	Filter		- K		1,000,00	00	2,4	150,000	47,000		3,40	3,000					
14	03/10/2020	Sample	Sgrt		<u></u>		1,000,00	00	2,4	50,000	47,000		3,40	3,000					
15			🗘 Insert Co	omment															
16			E Eormst (Cells							2								
17			Pick From	m Drop-down l	ist														
	Shee	t1	Define N	lame				- the			1.14			SIL					1
Rei	a dy	_	🖶 Hyperijn	1k							Average: 1,422,154 Count	72 Sum: 85,	329,218		a m	-	- 1	+	100%

បន្ទាប់មកស្ងមចុចលើប៊្ងូតុង Paste From Clipboard ដើម្បីបញ្ចូលក្នុងប្រព័ន្ធ ស្ងមមើលឧទាហរណ៍ខាងក្រោម

and the second second							
Google Chrome.	កកើប្រភាទ Mozill Opera ជាជើម ។	a Firefox គមនអាចប្រើតាមរ	W: Paste From Clipboard	៤បានទេ។ សូមប្រើប្រាស់កម្មវិធីក្រវេ	ដែលអាចគាំទ្រ Paste From C	lipboard ដែលមានដូចជា M	icrosoft Edge.
Paste From	n Clipboard	🚯 ទានាយក Excel Ten	aplate				
ល.រ កាព	លរារពួទទិញ	ប្រភេទទ្រព្យសកម្មយេះ ពេលវែង	ថ្លៃដើមប្រវត្តិសាស្ត្រ នៅដើមគ្រា	លទ្ធកម្ម បង្វែរចូល បង្កើត ឬ ដាក់បន្ថែម ក្នុងការិយបរិច្ឆទ	ថ្លៃដើមទ្រព្យដកចេញឬ លក់ក្នុងការិយហរិច្ឆេទ	តម្លៃមូលដ្ឋានគិតរំលស់ ក្នុងការិយបរិច្ឆេទ	សកម្មភាព

ក្រោយពេលចុចលើប៊្ងូតុង Paste From Clipboard នោះកម្មវិធីរុករក (browser) និងផ្តល់សញ្ញា alert សួរដូចរូប ខាងភាពលើ សូមចុចលើប៊្ងូតុង Allow ដើម្បីឱ្យកម្មវិធីរុករក (browser) អនុញ្ញាតការប្រើប្រាស់លើ option paste from clipboard។ នោះលោកលោកស្រីនឹងទទួលបានទិន្នន័យដូចរូបខាងក្រោម÷

• សម្រា Google (រកម្មវិធីក្រវកប្រភេទ Mozil Throme, Opera ជាដើម ។	la Firetox គឺមិនអាចប្រើតាមរ 1	版: Paste From Clipboard	បានទេ។ សូមប្រើប្រាស់កម្មវិធីក្ររក	ដែលអាចគាំទ្រ Paste From C	lipboard ដែលមានជួចជា M	icrosoft Ed
<u>Ť</u> e	nie From Chyboard	盲 ដកចេញទាំងអស់	🛆 ዓາጠመሽ Excel	Template		B	វក្សាទុក
ល.រ	កាលហិច្ឆេទទិញ	ប្រភេទទ្រព្យសកម្មរយៈ ពេលវែង	ថ្លៃដើមប្រវត្តិសាស្ត្រ នៅដើមគ្រា	លទ្ធកម្ម បង្វែចេូល បង្កើត ឬ ដាក់បន្ថែម ក្នុងការិយបរិចេ្ចទ	ថ្លៃដើមទ្រព្យជកចេញឬ លក់ក្នុងការិយបរិច្ឆេទ	តម្លៃមូលដ្ឋានគិតរំលស់ ក្នុងការិយបរិច្ឆេទ	សកម្មភាព
			(1)	(2)	(3)	(4)=(1)+(2)-(3)	
1	22-09-2020	Sample Assets 01	2,000,000	2,450,000	200,000	4,250,000	Ū
2	23-09-2020	Sample Assets 02	1,000,000	2,450,000	47,000	3,403,000	î
з	24-09-2020	Sample Assets 03	1,000,000	2,450,000	47,000	3,403,000	î
4	25-09-2020	Sample Assets 04	1,000,000	2,450,000	47,000	3,403,000	Û
5	26-09-2020	Sample Assets 05	1,000,000	2,450,000	47,000	3,403,000	Û
6	27-09-2020	Sample Assets 06	1,000,000	2,450.000	47,000	3,403,000	8
7	28-09-2020	Sample Assets 07	1,000,000	2,450,000	47,000	3,403,000	Ũ
8	29-09-2020	Sample Assets 08	1,000,000	2,450,000	47,000	3,403,000	ĩ
9	30-09-2020	Sample Assets 09	1,000,000	2,450,000	47,000	3,403,000	Û
10	01-10-2020	Sample Assets 10	1,000,000	2,450,000	47,000	3,403,000	Î
11	02-10-2020	Sample Assets 11	1,000,000	2,450,000	47,000	3,403,000	Û
12	03-10-2020	Sample Assets 12	1,000,000	2,450,000	47,000	3,403,000	ĩ
		51115	13,000,000	29.400.000	717.000	41,683,000	

នៅត្រង់ចំណុចនេះផងដែលលោក លោកស្រី អាចលុប (remove) ទិន្នន័យចេញវិញទាំងអស់បាន ឬអាចលុប (remove) ម្តងមួយៗបានផងដែរ ដោយឡែកទិន្នន័យទាំងអស់នេះ គីនៅមិនទាន់បានបញ្ចូលទៅក្នុងប្រព័ន្ធនៅឡើយទេ រហូតដល់ លោក លោកស្រី ចុចលើ ប៊្លូតុងរក្សាទុក ទើបទិន្នន័យចូលក្នុងប្រព័ន្ធបានជោគជ័យ។ក្រោយពេលចុចលើបប៊្ហ តុងរក្សាទុកនោះប្រព័ន្ធនឹងបង្ហាញសារថាបានជោគជ័យបញ្ជាក់ថាទិន្នន័យបានរក្សាទុករួចរាល់។

1211-2020 Sample Asset 2 650,000 140,000 500,000 1 23-09-2020 Sample Assets 02 1,000,000 2,450,000 47,000 3,4 24-09-2020 Sample Assets 03 1,000,000 2,450,000 47,000 3,4	0.000 jij 3.000 jij	
23-09-2020 Sample Assets 02 1,000,000 2,450,000 47,000 3.4 24-09-2020 Sample Assets 03 1,000,000 2,450,000 47,000 3.4	9.000 jj	
24-09-2020 🗈 Sample Assets 0.3 1,000,000 2,450,000 47,000 34		
	3.000 🧊	Autout
25-09-2020 Sample Assets 04 47,000 3.4	8,000 🏢	Oorgai
26-09-2020 🗊 Sample Assets 05 47,000 3.4	3.000 🗊	
27-09-2020 💼 Sample Assets 06 47,000 3.4	3.000 🗑	
28-09-2020 💼 Sample Assets 07 បានជោគជ័យ! 47,000 3.4	3.000 👔	
29-09-2020 💼 Sample Assets 08 [200] ប្រតិបត្តិការដោគជ័យ។ 47,000 3.4	3,000 🗑	
សនុខ យល់ព្រម	3,000	

Stephintering to all b			14	Y
-O-Quendraminona				×

ចំណាំ÷

ដោយចុចនៅលើផ្នែកដែលបានគូសពណិក្រហមខាងលើនេះ បន្ទាប់មកកម្មវិធីរុករក(browser) និងបង្ហាញដូចខាង

អគ្គនាយកដ្ឋានពន្លដារ https://toi.tax.gov.kh/gdttoiweb/declaration/large-meduim/2f685767 C

ប្រសិនបើ លោក លោកស្រី ចុចលើប៊្លតុង Block នោះ លោក លោកស្រី មិនអាចប្រើប្រាស់ optionនេះបាន ទេ។ ប្រសិនបើលោក លោកស្រី បានចុចលើប៊្លតុងBlock តែចង់បើកoption នេះវិញស្ងួមអនុវត្តដូចខាងក្រោម

ស្ងួមចុចលើប៊្ងតុង Allow ដើម្បីឱ្យកម្មវិធីរុករក(browser) អនុញ្ញាត។

Google (:hrome, Opera ជាដើម	۲.					
Ê P	sste From Clipboard	📣 ទាញយក Excel Ten	aplate				
£10	កាលបរិវច្ឆទទិញ	ប្រភេទទ្រព្យសកម្មយេះ ពេលវ៉ែង	ថ្ងៃដើមប្រវត្តិសាស្ត្រ នៅដើមគ្រា	លទ្ធកម្ម បង្វែច្នេល បង្កើត ឬ ដាក់បន្ថែម ក្នុងការិយបរៃពួទ	ថ្លៃដើមទ្រព្យដកចេញឬ លក់ក្នុងការិយបរិច្ឆេទ	តម្លៃមូលដ្ឋានគិតរំលស់ ក្នុងការិយបរិច្ឆេទ	សកម្មភាព
				តានទិនន័យ			

- ចំពោះអ្នកប្រើជម្រើស(option) Paste From Clipboard លើកដំបូងគឺកម្មវិធីរុករក(browser) តែងតែ ផ្តល់សញ្ញា alert សូរដោយមានសារដូចខាងក្រោមនេះ
- សម្រាប់កម្មវិធីរុករកប្រភេទ Mozilla Firefox គឺមិនអាចប្រើតាមរយៈ Paste From Clipboard បានទេ។ ស្ងម -ប្រើប្រាស់កម្មវិធីរុករកដែលអាចគាំទ្រ Paste From Clipboard ដែលមានដូចជា Microsoft Edge, Google Chrome, Opera... ជាដើម។

បន្ទាប់មកនៅត្រង់ពាក្យ Clipboard ស្ងមជ្រើសរើស (select) យកពាក្យ (Allow) ពេលនោះលោក លោកស្រី អាចប្រើ ប្រាស់ option paste from clipboard បានធម្មតាវិញហើយ។



២.៣.១ (មន្ត) ខិសាននី១៦ - ពន្ធលើច្រាក់ចំណូលលើសកម្រិតលើប្រតិបត្តិការជនជានរំរំ / ម្រេចកាត

នៅក្នុងជំហានទី១៦ គីទាក់ទងទៅនិងពន្ធលើប្រាក់ចំណូលលើសកម្រិតលើប្រតិបត្តិការធនធានរ៉ៃ /ប្រេងកាត នៅក្នុង ជំហាននេះដែរ គីមានតែសហគ្រាសដែលប្រកបអាជីវកម្មទាក់ទងនិងធនធានរ៉ែ/ប្រេងកាតទេ ដែលត្រូវបំពេញនៅក្នុង ជំហាននេះ ចំពោះសហគ្រាសដែលមិនមានប្រតិបត្តិការ មិនទាក់ទងនិងធនធានរ៉ៃ/ប្រេងកាតទេ គីអាចរំលងបាន។

						ALC: N	1151	sec.e.	5.53		201	5475	1.5.55		537
ជំហានទី១៦ - កន្ធលើ	ព្រក់ចំណូលលើសរ	កម្រិតលើប្រតិប	ត្តិការជនជា	នជ័ / ប្រេងក	ากส									១៦ នៃ ១	១៧ ជំហា
តារគណនាពន្ធលើ	ច្រាក់ចំណូលល់	ទីសពង្រិព													
		ខមែ	នយ					ŧ	ങ്ങള			ធីអូច្រ	រត់(វៀល)		
ប្រាក់ចំណូលដាប់ពន្ធ	(E42)								X1						
ចំណូលចង្ករ (ចំណុណ	បូកបន្ត)								X2						
ចំណាយបង្គរ (ចំណា	ម៉ោលភូមិ(ឲ្យឃាញកំរកនី) រប៉ាលភូមិ(ឲ្យឃាញអំរកនី)								x3						
សមាមាត្រនៃប្រាក់ចំព	ពលលើសកម្រិត (3	X4=X2/X3)							X4						
ពទូលើច្រាត់ទំណូ	លលើ <mark>សពម្រ</mark> ិត	•							X5						
* ពន្ធលើប្រាក់ចំណូ - បើ X4 នៅចន្លោះ - បើ X4 លើសតី ១ - បើ X4 លើសតី ១ - បើ X4 លើសតី ២	លលើសកម្រិត ៖ តី ០ ដល់ ១.៣, អ្យ .៣ ដល់ ១.៦, អព្រ .៦ ដល់ ២. អត្រាវ . អតោតនគឺ ៣០។	គ្រាពន្ធគឺ ០%, 3 គ្រាពន្ធគឺ ១០%, ពន្ធគឺ ២០%, Xt %, X5=(X1*()	K5=0 X5=X1*(5=(X1*(((1.6-1.3)/	(X4-1.3)/ 1.6-1.3)/1. .6))*10%	X4))*10° 6))*10% ⇔(X1*(% +{XI*() (2-1.5)/2	(X4-1.6)/))*20%-	X4))*20 -(X1*((X	% (4-2)/X4))*30%					

ស្ងូមចុចលើប៊្ងតុងបន្ទាប់ដើម្បីចូលទៅជំហានទី១**៧**

អត្តនាយកដ្ឋានពន្ធដារ ©2021

ଅ.୩.୨ (ଏହ୍ଲ) ଟିଭୀରଛିଁତମା - ମନ୍ତୁର୍ଦ୍ଧୈନ୍ତ୍ରୀନ୍ଟଟିର୍ଦ୍ଧେଷ୍ଟ୍ର ଅଟେର୍ ପୁର୍ଶରେକ୍ଷରରେନ୍ତ୍ରୁ ଅେଚରେଥିବୁଡ

នៅក្នុងជំហានទី១៧ គីបង្ហាញអំពីពន្ធលើប្រាក់ចំណូលត្រូវបង់ ឬត្រូវឥណទានយោងទៅមុខ ដោយមានបង្ហាញអំពីទំហំ សាច់ប្រាក់ដែលត្រូវបង់ ឬត្រូវយោង។ ហើយនៅក្នុងជំហាននេះគឺជាជំហានចុងក្រោយនៃការប្រកាសពន្ធសម្រាប់ទីស្នាក់ ការកណ្តាល ដើម្បីបញ្ចប់បញ្ចប់ការប្រកាសសម្រាប់ទីស្នាក់ការកណ្តាល ស្ងូមជ្រើសរើសយកយល់ព្រម រួចចុចលើប្ងិតុង ផ្ទៀងផ្ទាត់។

ជំហានទី	9	0	៣	G	ď	อ	п	ď	8	90	99	90	۶m	96	96	95	อ๗
ជំហានទី១	៧ - សេចក្តីប្រ	រកាស														១៧ នៃ	១៧ ជំហាន
ពន្ធលើប្រា	ក់ចំណូលត្រូវ	uá i 1,15	0,622 រៀល			ផលាទាន	ពន្ធយោងហ	វាមុខ ៖ 0	វៀល								
ខ្ញុំបាទ/នារ	ទ្រុំសូមអះអា	រថាព័ត៌មាន	ដែលបានប្រ	៣សខាង	លើពិតជា(ក្លឹមត្រូវពិត	ប្រាកដមែន	។យើងខ្ញុំស្	មេទទួលខ្	សត្រូវចំពោ	ះមុខច្បាប់ប្រ	រសិនបើព័ត៌	មាន ណាមុ	យមានការ	ក្លែងបន្លំ។		
() t	រល់ព្រម	O ^ĝ si	យល់ព្រម														
សម្គាល់: រ	ហក/លោកវ្រ	បីត្រូវដាក់លិ	ខិតប្រកាស	នេះ និងប	រំប្រាក់ពន្ធ	ក្នុងរយៈវេល	ល ៣ខែ ហ្វេ	<mark>លយពីដំណ</mark>	ាច់ឆ្នាំជាប់	ពន្ធ ។							

នៅពេលចុចលើប៊្លូតុងផ្ទៀងផ្ទាត់ ប្រព័ន្ធនឹងចេញសារដើម្បីស្ទរបញ្ជាក់ដូចខាងក្រោម÷



ស្ងមចុចលើប៊្ងូតុងយល់ព្រមបន្ទាប់មកប្រព័ន្ធនិងបង្ហាញដូចខាងក្រោម

6	រូមព័ន្ធគ្រ	ម៉េត្រទការដាក់សិទិ៖	ម្រេតាសពទូលើរុ	ធ្លាក់ចំណូលទ្រចាំ	ອູ່ນຸສາຍສະຊາຫຼ			👜 កាសាខ្មែរ -	🛕 ឡន សំណាង -
🕈 ទំព័រជើ	ម7របញ្ជីប្រកាសពន្	1							
ស្វែរ	អកសាខាតាមឈេះ	បារក្ខដសាខា		ح ئەر	bin				កាលបរិច្ឆេទ (ឆ្នាំ) ៖ 2020
លេខអត្ថ ឈ្មោះស ឈ្មោះស អាសយា	សញ្ញាណកម្មសាល់ ហេត្រាស (ខ្មែរ) ហេត្រាស (ឡាតាំង វ្វាន	ពីពន្ធ)	៖ L001-901501251 ៖ ក្រុមហ៊ុន អេប៊ីស៊ី 55 ៖ ABC 559 Compan ៖ #6T ផ្លូវ 201R ភូមិ រាជធានីភ្នំពេញ	ទេ ខុអិលជីនី yr CoLម រីឯឈូក សង្កាត់ គីឡូម៉ែត្រ	លខទ ខណ្ឌ ឬស្ស៊ីកែវ	ស្ថិតក្រោមការគ្រប់គ្រង ឈ្មោះធនាគារ លេខកណនីធនាគារ ឈ្មោះគណនីធនាគារ	1 5 1 0 1 0 1 30	យកដ្ឋានគ្រប់គ្រងអ្នកជា នាគារ ស៊ីអាយអិមបី ភិអិ) • • • • • 98 kromchong121898	ប់ពន្ធធំ សស៊ី
រីស្នាត់ការរ ទម	ល្កោល	(nem all	Terminer	ອວດເຫຼືອວດເຫລືອ	10050				
1	5050 Amoně	OLOI5051030e00001	1,150,6221	កាលបកច្នទបផ្ទេត ០៦ មីនា ២០២១	ស្ថានភាព មិនបានបង់	បោះពុម្ពពាក្យស្នើ	លកម្មក ស៊ំ ព័ត៌៖	រានលម្អិត កែប្រែ	បង់ពន្ធតាមអនឡាញ
លខា									
	5.5.F	បារក្នុងសាខា			ឈ្មោះសាខា				សកម្មភាព
					គ្មានទិន្នន័យ				

ក្រោយពេលប្រកាសរួច ប្រព័ន្ធនឹងបង្ហាញលេខបារក្ខដ, ទឹកប្រាក់ពន្ធដែលត្រូវបង់, ស្ថានភាពបង់ពន្ធ ហើយ លោក លោកស្រីអាចបោះពុម្ពពាក្យស្នើសុំបង់ពន្ធនៅទីនេះបាន។

បញ្ចាក់ៈ ប្រសិនបើ លោក លោកស្រី មិនទាន់បង់ប្រាក់ពន្ធទេ នោះ លោក លោកស្រី នៅតែអាចកែទិន្នន័យដែលបាន បញ្ចូលនោះបាន ដោយចូលទៅតាមជំហាននីមួយៗដែល លោក លោកស្រី ចង់កែប្រែព័ត៌មាន ហើយត្រូវទៅជំហានទី ១៧ ដើម្បីចុចផ្ទៀងផ្ទាត់ឡើងវិញ។

សម្រាប់សហគ្រាសដែលមានសាខា នោះប្រព័ន្ធនឹងបង្ហាញដូចរូបភាពខាងក្រោម

ទតរដេម	បញ្ជីប្រកាសពន្ធ						
ស្វែងរក	សាខាតាមយេះបារកូដសាខា		વ તેનુક	In		កាលបរិច្ឆេទ ((ឆ្នាំ) ៖ 20
លខអត្តស	ញ្ញាណកម្មសារណ៍ឥន្ធ	\$ K002-1070036	335		ស្ថិតក្រោមការគ្រប់ត្រង	៖ សាខាពន្ធដារខណ្ឌចំការមន	
ណ្តៈសហ	គ្រាស (ខ្មែរ)	៖ ក្រុមហ៊ុន អេបីស៊ី	10331 ខូអិលធីនី		ឈ្មោះធនាគារ	៖ ធនាគារ កម្ពុជា សាធារណៈ	
ឃ ្មាះសហ	គ្រាស (ឡាតាំង)	4 ABC 10331 Co	mpany Co.,Ltd		លេខគណនីជនាគារ	* DD * * * * * 93	
ាសយដ្ឋាន		៖ #11 ផ្លូវ មៅសេទុ	ង សង្កាត បិងកេងកងទី ១ ខណ្ឌ	េចការមនៈរាជធានិត្តពេញ	ឈ្មោះគណន៍ធនាគារ	# sokromchong240593	
ត់ការកណ្ដ	mar						
Q.1	ឆ្នាំជាប់ពន្ធ	លេខថាក្មេដ	ទីកប្រាក់សរុប	កាលបរិច្ឆេទបង្កើត	ស្ថានភាព	សកម្មភាព	
1	2020	OTOI2021030600002	N/A	០៦ មីនា ២០២១	មិនបានបង់	បញ្ចូលព័ត៌មានប្រកាស	រពន្ធ
n							
1.07	បារកូដសាខា	п	ឃ្មោះសាខា				សកម្ម
1	K002-107003635B0005	ñ	កខាក្រុមហ៊ុន អេប៊ីស៊ី លេ331 ខូអិ	លៃធីនី ទី៥		បញ្ចូលព័ត៌មាន	ប្រកាសព
2	K002-107003635B0006	n	កខាក្រុមហ៊ុន អេប៊ីស៊ី លេ331 ខូអិ	លៃជីនី ទី៦		បញ្ចូលព័ត៌មាន	ប្រកាសព
з	K002-107003635B0007	ň	កខាក្រុមហ៊ុន អេប៊ីស៊ី 10331 ខូអិ	លៃធិនី ទី៧		បញ្ចូលព័ត៌មាន	ប្រកាសព
4	K002-107003635B0001	ň	វាខាក្រុមហ៊ិន អេប៊ីស៊ី 10331 ខូអិ	លៃឌីទី ទី១		បញ្ចូលព័ត៌មាន	ប្រកាសព
5	K002-107003635B0002	ň	វាខាក្រុមហ៊ុន អេប៊ីស៊ី 10331 ខូអិ	លៃជ័នី ទី២		បញ្ចូលព័ត៌មាន	រប្រកាសព
6	K002-107003635B0003	ñ	វាខាក្រុមហ៊ុន អេប៊ីស៊ី 10331 ខូអិ	លៃជំនី ទី៣		បញ្ចូលព័ត៌មាន	ប្រកាសព
-	K002-107003635B0004	ñ	ាខារកមហ៊ន អេប៊ីសី 10331 ខអំ	លៃពីនី ទី៤		បញ្ចូលព័ត៌មាន	ប្រកាសព

ដើម្បីប្រកាសពន្ធសម្រាប់សាខា ស្ងមចុចលើប៊្ងូតុង បញ្ចូលព័ត៌មានប្រកាសពន្ធ ដែលស្ថិតនៅក្នុងតារាងសាខា ដូចក្នុងរូប ខាងលើ (ចំពោះសហគ្រាសដែលគ្មានសាខាអាចរំលងទៅចំណុច៣បាន)។ សម្រាប់ការបញ្ចូលព័ត៌មានប្រកាសពន្ធ សម្រាប់សាខា គឺមាន ៤ជំហាន សម្រាប់ ១សាខា។

២.៣.២ (មន្ត) ಶಿභាននឹ១ - 3្ធមសន្ធ័ន្ធត្លាច់ទាមួយសិខិតប្រកាសពន្ធសើត្រាក់ចំណូលប្រចាំឆ្នាំ (សាខាសចា គ្រាសភូទស្រុក)

នៅក្នុងជំហាននេះ គីបង្ហាញព័ត៌មានសង្ខេប សម្រាប់សាខា និងព័ត៌មានអំពីនិយោជិតរបស់សាខាសហគ្រាសនៅក្នុងការិ យបរិច្ឆេទ។ ខាងក្រោមនេះ គីជាឧទាហរណ៍សម្រាប់ជំហានទី១ របស់សាខា

ក្រមនិធ្លែធធារប្រធាលត្វផ្សាសមនិះលយរធ្លោងពេះបំព	เลือหระเยเงิม	ញ	🏢 🥶 ភាសាខ្មែរ 🖌 ទ
🎓 ទំព័រជើម / ជំហានទី២ - បញ្ជីឈ្មោះនៃគណនីចំណូលចំណាយ			
ມີນກຣ9ິ ໑ ២ ຓ ໔			
ជំហានទី២ - បញ្ជីឈ្មោះនៃគណនីចំណូលចំណាយ			ខ ដែ ជ ជំហាន
មវិយាយ	1450	តារិយថរៃខ្លួននេះ (N) (រៀល)	(នាម្រំ) (۱-۸) នមុនចូរមិយោកៃ
ចំណូលច្រតិចត្តិការ	но	850,090,000	739,000,000
ការលក់ផលិតផល	HI	850,090,000	739,000,000
ការលក់ទំនិញ	н2	0	o
ការផ្គត់ផ្គត់លោ	Н3	0	0
ចំណូលដទៃទៀត	H4	0	0
ចំណាយប្រតិបត្តិការ	н5	296,029,300	303,780,000
ចំណាយបៀរត្យ	HS	234,300,800	198,000,000
ចំណាយប្រេង ឧស្ម័ន អគ្គីសនី និងទឹក	H7	4,500,000	5,680,000
ចំណាយធ្វើដំណើរ និងចំណាយស្នាក់នៅ	HS	0	0
ចំណាយដឹកជញ្ជូន	H9	2,160,000	4,086,000
ចំណាយលើការផ្ទូល	HIO	3,200,000	5,300,500
ចំណាយលើការថែទាំ និងផ្តសដុល	HIL	960,000	0
ចំណាយលើការកំសាន្តសប្បាយ	H12	1,800,000	2,500,500
ចំណាយកំពៃជីងសារ ផ្សាយពាណីដូកម្ម និងចំណាយការលក់	HI3	3,400,000	6,700,000
ចំណាយសេងគ្រប់គ្រង កិគ្រោះយោមលំ បច្ចេកទេស និងសេងប្រហាក់ប្រហែល	H14	0	3,208,000
ចំណាយលើស្ទូយសារ	H15	0	0
ធំណាយដោង។	H16	45,708,500	78,305,000

ម្រព័ន្ធគ្រប់គ្រចការដាក់លិខិតច្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអនន្យាញ

🏚 ទំព័រដើម / ដំហានទី១ - ឧបសម្ព័ន្ធគ្នាប់ជាមួយលិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ (សាខាសហគ្រាសក្នុងស្រុក)

æ

012987647700058666666666666666666666666666666666			10(20)(30)A0(2) # 2002.107003	1635B0005	
លាកក្មៅសម្រាតពារអ្នក សាខារកម្មលិន អេម៉ឺតរី ហេខា	។ ។ ១ដែលកើទី ចីស		កាលឃើលមក។ហើរទាំដោយសេសមភ័ពទ	ຕ້າຍລາວ ຄຸດສາຍ ອີກ	
ល្ងា នាមានសមត្ថកាល មិនសមត្ថទីសមត្ថ ភាពស្ថាល	t durone ar		កទេមភាពអាជីវិតមកម្មសេលត់សាខា៖ N/A	anoren 30 (18. 0036	
ពសយដ្ឋានសាខាបច្ចុប្បន្ន ៖ #18/20 ផ្លូវ 592 សង្កា ត់ ប៉ែ គោលថ្នានឃ្លាំងចក្រប្បន្តបស់សាគ	រឹងកក់ទី ២ ខណ្ឌ <mark>ទ</mark> ួលគេ	កក រាជធានីភ្នំពេត	1		
ត្ថាន 🗩 បន្ថែមថ្មី លកត់ត្រាបញ្ចិកាគណនេយ្យ វិធីមានអំពីតិះយាខិតរបស់សាខាសចារួទាស	🔘 ប្រើប្រាស់កម្មវិធីគ នៅ តុចការិយមរិទ្ ខ	ណនេយក្រុំព្យូទ័រ ន	(ឈ្មោះកម្មវិធី) 💿 មិនប្រើប្រាស់កម្មវិធីគណ	ແຮບມູກໍ່ຄູງອີ.	¥
ត្ថាន 🕞 បន្ថែមប្តី ការកត់ត្រាបញ្ចិកាគណនេយ្យ ជំងឺមានអំពីតិរយាខិតាមសំសាខាសលាគ្រាស ខាំយាយ	្ ប្រើប្រាស់កម្មវិធីគ នេះតុច្ចតារិយមរិះឆ្ន តូនេះន័	ណនេយ្យកុំព្យូទ័រ ឆ ទំនួន	(ឈ្មោះកម្មវិធី)	(ទៀល) អង់គេរសខម្មតទ្រ័ត មាន៣ប្រុំព័ត្ត:	พหมูกก
ត្ថាន D បន្ថែមថ្មី ពីតំមានធំតីតិចេនខិតាចសំសាខាសមារុតាស ខរិយាយ ១-ឈ្មោះឆ្លូកទ្រង់ដឹតនាំសាខា	🔘 ប្រើប្រាស់កម្មវិធីគ នេះវិតុចភាវិយមរិះឆ្ន តូនះន័	ណនេយក្រុំព្យូទីរ ន មិច្ចនួន 1	(ឈ្មោះកម្មវិធី)	ានេយ្យកុំព្យូទ័រ អ ស្តម្ភមនេ ភ្ន ៩ត៍មន្តែម (រៀល) 35,400,000	សកម្មភាព
ក្នាន O បន្ថែមថ្មី លក់ត្រាបញ្ចិកាគណនេយ្យ វិធីមានធំពីតិរយាខិតាមសំសាខាសហរុទាស មរិយាយ ១-វឈ្មោះអ្នករួមន់គ្រេច គ្នាត់ដឹកនាំសាខា Mr. E	 ប្រើប្រាស់កម្មវិធីគ ចុះតុទុតភាដៃមេទីរដ្ឋា តុនេះតិ តាយកសាខា 	ណនេយក្រុំព្យូទ័រ ឆ្ មិចុច្តន 1 1	(ឈ្មោះកម្មវិធី)	ានេយ្យកុំព្យូទ័រ អ រុម្ភទ្ រមនេះខត៍មន្ថែម (រៀល) 35,400,000 35,400,000	មកម្មភាព ទី 🕒 បន្ថែមថ្មី
ក្នាន O បន្ថែមថ្មី លាក់កំត្រាបញ្ចំកាគណនេយ្យ វិធីមានអំពីនិរយាខិតារចស់សាខាសទារុតាស ខាំអោយ ១-ឈ្មោះអ្នកគ្រប់គ្រន / ខ្លាត់ដឹកនាំសាខា Mr. E ២-សរុមធម្មន្តរទិក - កម្មករ	្ត ប្រើប្រាស់កម្មវិធីត នេះវត្ថុខភារិយមរិះខ្ល ពូនះនី នាយកសាខា	ណនេយ្យកុំព្យូទ័រ ត មិចុទ្តន 1 1 3	(ឈ្មោះកម្មវិធី)	រនេយ្យកុំព្យូទីរ អត្ថប្រទេសខត៍២វិត្ថម (រៀន) 35,400,000 35,400,000 5,300,000	សកម្មភាព សកម្មភាព

💼 ភាសាខ្មែរ -

🛕 ឡន សំណាង -

២.៣.២ (ຍຊູ) ຮ້ອນຂອຶດ - ອຄົງເໝຼາະຂອງອອກສູງເພາະອາຍາເຄຍເຮອ

នៅក្នុងបញ្ចីឈ្មោះទ្រព្យសកម្មរយៈពេលវែងនេះ ចំពោះការបញ្ចូល គីមានលក្ខណៈដូចទៅនិងការបញ្ចូលបញ្ចីឈ្មោះ ទ្រព្យសកម្មរយៈពេលវែង សម្រាប់ទីស្នាក់ការកណ្តាលដែរ ដោយអាចបញ្ចូលផ្ទាល់ក្នុងប្រព័ន្ធ ឬបញ្ចូលជាកញ្ចប់ (ប្រើ excel template ទម្រង់ដូចទៅនិងទីស្នាក់ការកណ្តាលដែរ)។ សម្រាបព័ត៌មានលម្អិត សូមមើលនៅក្នុងជំហានទី ១៥ របស់ទីស្នាក់ការកណ្តាល ស្តីអំពីការបញ្ចូលដោយផ្ទាល់ និងបញ្ចូលជាកញ្ចប់នេះ។ ខាងក្រោមនេះគឺជាឧទាហរណ៍ ដោយប្រើប្រាស់វិធីសាស្ត្របញ្ចូលជាកញ្ចប់។ សូមចុចលើប៊្ងតុងបញ្ចូលជាកញ្ចប់

ជំហានទី 🧕 🦻	10 m	ď				
ជំហានទី៣ - បញ្ជីឈ្មោះ	ះនៃទ្រព្យសកម្មរយៈពេលដែ	1				៣ នៃ ៤ ជំហា
បញ្ចូលជាកញ្ចប កាលបរិទ្រួតធិញ	សមតិកោះមេហត្រទ តែមេចថៃបើ	ថ្ងៃដើមច្រទន្តិសាស្ត្រ នៅដើមត្រា (រៀល)	ដំចុមរព្រកព្ សរដិថា (រៀល) លចិមតិ តទ្រៃសំល ឧះខ្នំម នីជាមុនខែត	ទៀតសូល អីយីណាម្នង()រ៉ាក) ស្រីកេត្តមេលាមួយ (របូក)	ទគ្គ សំលាំងគីនទេ្ឋលទ្ធផ្លាំ (សូម្រែ សូម្បីទេ (សូម្បី)	សអម្មនាព
		(1)	(2)	(3)	(4)=(1)+(2)-(3)	
ថ្ងៃ ខែ ឆ្នាំ 🛛 📩					0	÷.

បន្ទាប់មកជ្រើសរើស(select) លើទិន្នន័យដែលត្រូវបញ្ចូលនៅក្នុង excel template → ចម្លង(copy) → រួចចុច

លើប៊្វតុង Paste From Clipboard ។

-	b d		÷		Foced_Assets_Template.xlsx - Excel	16			æ	- 41	ð.	×
R	e Home	Inse	st Page Layout Formuk	ılas Data Review View 👰						Sign in	A si	hare
Past	E Copy + Format Pain Clipboard	ter 15	Times New Roma + 12 + A B I U + C + A Font	A [^] A [^] = = → → F [*] Wrap Te A [^] → = = E E E Merge Abgrment	at Number * 9: Center * 12 Ta Number 12 20	Conditional Format as Cell Formatting * Table * Styles Styles	insert Delete Format Cells	toSum * * :ar * Editir	Sort & F Filter = S	P ind & elect *		^
F14	1 (N)	2	(√ <i>f</i> e =C14+D14-E	-E14								*
- 24	A		В	C	D	E	F	G	н	1 3		
1	កាលបរិទ្ធេទទិញ Date of Purchas dd/mm/yyyy	Tim B	$ \begin{array}{c c} \operatorname{es} \operatorname{Ne} \star & 12 & \star \\ I & \equiv & & & \\ \end{array} \star & & & & \\ \end{array} \star & & & & \\ \end{array} \star & & & \\ \end{array} \star & & & \\ \end{array} \star & & \\ \begin{array}{c} \operatorname{es} & \operatorname{Ne} \star & \operatorname{S} \star & \operatorname{S} \star \\ \operatorname{es} & \operatorname{S} \star & \operatorname{S} \star & \operatorname{S} \star \\ \operatorname{S} & \operatorname{S} \star & \operatorname{S} \star & \operatorname{S} \star \\ \operatorname{S} & \operatorname{S} \star & \operatorname{S} \star & \operatorname{S} \star \\ \end{array} $	96 វ 🗐 អវត្តសាស្ត្រ នៅដើមគ្រា(រៀល) 👯 🗲 al Cost at the Beginning of the Period (Riet)	លទ្ធកម្ម បន្លែវចូល បង្កើត ឬដាក់ បន្ថែម ក្នុងការីយបរិទ្ធេទ(រៀល) Acquisition, Transfer in, Production or Contribution(Riel)	ថ្ងៃដើមទ្រឲ្យដកពេញឬ លក់ ក្នុងការិយបរិច្ឆទ(រៀល) Cost of Disposal During the Period(Riel)	តម្លៃមូលដ្ឋានតិភាវិលសំ ក្នុង ការិយបរិច្ចទ(រៀល) Depreciation Based Value During the Period(Riel)	-				
3	22/09/20:	X	Cut	2.000.000	2,450,000	200.000	4,250,000					
4	23/09/20	1	Δορλ	1,000,000	2,450,000	47,000	3,403,000					
5	24/09/20:	C	Paste Options:	1,000,000	2,450,000	47,000	3,403,000					
6	25/09/20:		D	1,000,000	2,450,000	47,000	3,403,000					
7	26/09/20:		Paste Special	1,000,000	2,450,000	47,000	3,403,000					
8	27/09/201	ø	Smart Lookup	1,000,000	2,450,000	47,000	3,403,000					
9	28/09/20:		Insert	1,000,000	2,450,000	47,000	3,403,000					
10	29/09/20:		Delete	1,000,000	2,450,000	47,000	3,403,000					
11	30/09/20.		Clear Contents	1,000,000	2,450,000	47,000	3,403,000					
12	01/10/20	價	Quick Analysis	1,000,000	2,450,000	47,000	3,403,000					
13	02/10/20		Filter +	1,000,000	2,450,000	47,000	3,403,000					
14	03/10/202		Sget 🕨	1,000,000	2,450,000	47,000	3,403,000					
15		\$]	Insert Comment									
16		12	Eormat Cells									
17			Pick From Drop-down List									
	She		Define Name			1 4				-		F
Read	ly	8	Hyperlink			Average: 1,422,154 Count	: 72 Sum: 85,329,218 🗮 [I [11]	-22	1	+	100%



ដកចេញទាំងអស់ ដើម្បីលុប (remove) ទិន្នន័យដែលបានបញ្ចូល(paste) តាមរយៈ clipboard ទាំងអស់ចេញ ដើម្បីរក្សាទុកទិន្នន័យដែលបានបញ្ចូល(paste) ចេញពី clipboard ចូលក្នុងប្រព័ន្ធ (ទិន្នន័យដែលបាន paste ពី clipboard ទាំងអស់មិនទាន់រក្សាទុកចូលក្នុងប្រព័ន្ធនៅឡើយ លុះត្រាតែ ចុចលើប៊្លុតុងរក្សាទុក។

🖡 ដើម្បី លុប (remove)ទិន្នន័យដែលបាន បញ្ចូល(paste) តាមរយៈ clipboard ចេញម្តងមួយៗ

ក្រោយពេលចុចលើប៊្វិតុងរក្សាទុកនោះលោក លោកស្រី និងទទួលបានសារថា បានជោគជ័យ ដែលបញ្ជាក់ថាទិន្នន័យ ត្រូវបានរក្សាទុកច្ចូលក្នុងប្រព័ន្ធរួចរាល់។

ទំន័រយើម / មជាវាត់ទំ	ា-ពណ្ឌីលើ[]ះខែត្រព្យសាម	ឈោតលរវាង				
ជំរោនទី 🤊	m 1	đ				
ដំហានទី៣ - បញ្ជីឈ្មោ មហានទី៣ - បញ្ជីឈ្មោ	ះខែទ្រព្យសកម្មរយៈពេលវែង	E)				៣ នៃ ៤ ជំហាន
econômo ôm	ត្រះអាចត្រាស់	ໄດ້ເຊັສເດີສເດີສ	បានដោតជ័យ!	រួម នាអំគុល	នខែទលដាននិនាំលស់ ទួច	
moongaanig	សតម្មរយៈពេលតែខ	භෝවේ සැලසා ((200) ប្រតិបត្តិការជោគជ័យ។	(Das)	តារិយចរិវឌួល (រៀល)	งหฐลาถ
moonEanity	សតម្មរយៈពេលខែខ	sක්මේ කැත ((1)	(200) ប្រតិបត្តិការជាគជ័យ។	(Dat)	ຄາໃໝອາເອລ (ເຢຼັດເ) (4)=(1)+(2)-(3)	ນ ສຮູສາກ
22-09-2020	សតម្មរយៈពេលតែខ Sample Assets 01	භෝසේෂානා ((1) වැ.	(200) ប្រតិបត្តិការជាគជ័យ។ យល់ព្រម	තර,000	ສາໃໝອາເຊລ (ເຢຼີສ) (4)+(1)+(2)-(3) 4,250,000	ពាមន៍មាល ឆ្នាំ
22-09-2020 C	Sample Assets 01 Sample Assets 02	දෝවීනැත ((1) 2, 1,000,000	[200] ប្រតិបត្តិការជាតជ័យ។ យល់ព្រម 2.450,000	(](第一) 200,000 47,000	តាវិយថវិទ្វេន (រៀល) ³ (4)=(1)+(2)-(3) 4,250,000 3,403,000	
22-09-2020 E 23-09-2020 E 24-09-2020 E	Sample Assets 02 Sample Assets 03 Sample Assets 02 Sample Assets 03	1,000,000	(200) ប្រតិបត្តិការជាតជ័យ។ យល់ព្រម 2.450,000 2.460,000	€] 1€) 200,000 47,000 47,000	តាវិយេទាំខ្មេន (រៀល) (4)+(1)+(2)-(3) 4.250.000 3,403.000 3.403.000	
22.09.2020 23.09.2020 24.09.2020 25.09.2020 25.09.2020 25.09.2020 25.09.2020 25.09.2020 25.09.2020 25.09.2020 25.09.2020 25.09.2020 24.09.2020 24.09.2020 25.0020 25.002000 25.0020 25.0020 25.00	Sample Assets 02 Sample Assets 03 Sample Assets 03 Sample Assets 03 Sample Assets 04	(1) 2; 1,000.000 1,000.000 1,000.000	(200) ប្រតិបត្តិការជាតជ័យ។ យល់ព្រម 2.450,000 2.450,000 2.450,000	ejjez) 200,000 47,000 47,000 47,000	តាវិយទាំខ្មោន (រៀល) (4)+(1)+(2)-(3) 4,250,000 3,403,000 3,403,000 3,403,000	10000000000000000000000000000000000000

ចុចលើប៊្ងូតុង**យល់ព្រម** រួចចុចលើប៊្ងូតុង**បន្ទាប់**ដើម្បីទៅជំហានទី៤

២.៣.២ (ຮອດ) ອີໝາສສິ໔ - ສາເຮຕຼາງສໍ່ສໍດີສາເຫຼຮາຍຄາລູຜາຫຼອນອາ

នៅក្នុងជំហានទី៤ គឺជាជំហានចុងក្រោយក្នុងការប្រកាសពន្ធ សម្រាប់សាខានីមួយៗ។ ស្ងួម លោក លោកស្រី ជ្រើស រើស ពាក្យយល់ព្រម រួចចុចលើប៊្ងូតុងផ្ទៀងផ្ទៀតដើម្បីបញ្ចប់ការប្រកាសសម្រាប់សាខានេះ។



បន្ទាប់មកប្រព័ន្ធនឹងបង្ហាញសារដើម្បីបញ្ជាក់ ស្ងមចុចលើប៊្ងូតុងយល់ព្រម ដើម្បីបញ្ចាក់ថាទិន្នន័យទាំងអស់ពិតជាត្រឹម

ត្រាវំ ភ្វ

សម្រាប់សាខានីមួយៗ គឺត្រូវបំពេញ៤ជំហាន ដូចក្នុងឧទាហរណ៍ខាងលើ នោះលោក លោកស្រី នឹងទទួលបាន÷

វាយ	ពលចុចលើប៊្ងូតុង	រ យល់ព្រម នោះផ	លាក លោកស្រី	រ៉នឹងទទ្ធលបាន	ះព័តិមានដូចខាង	ក្រោម
۲	ម្រព័ទ្ធគ្រប់គ្រទសារទ	ាត់សិខិតទ្រកាសពទូផ	ຮັງຊຸງກ່ະອໍ່ລູງສຽງອວ່າ	ຮູງສາຂະເຮສປາໜີ		🏢 🙆 ភាសាខ្មែរ 🔹 🎧 ឡន សំណា
ទំព័រដើម	បញ្ជីប្រកាសពន្ធ					
ស្វែងរក	សាខាតាមរយៈបារក្នុដសាខា		વ હેનુક	in		កាលបរិច្ឆេទ (ឆ្នាំ) ៖
លេខអត្តស ឈ្មោះសហ ឈ្មោះសហ អាសយដ្ឋារ	ញាណកម្មសារពើពន្ធ គ្រាស (ខ្មែរ) គ្រាស (ឡាតាំង)	៖ K002-107003 ៖ ក្រុមហ៊ុន អេប៊ីស្ ៖ ABC 10331 Ci ៖ #11 ផ្លូវ ម៉ៅសេទ	835 10331 ខូអ៊ិលធីនី mpany Co.,Ltd ឯ សង្កាត់ បឹងកេងកងទី ១ ខណ្ឌ	i ចំការមន រាជធានីភ្នំពេញ	ស្ថិតក្រោមការគ្រប់ត្រង ឈ្មោះធនាគារ លេខគណនីធនាគារ ឈ្មោះគណនីធនាគារ	៖ សាខាពន្ធដារខណ្ឌចំការមន ៖ ធនាគារ កម្ពុជា សាធារណៈ ៖ 0093 ៖ sokromchong240593
្នក់ការកណ្ដ លោ	លាល	10/200/68	ទីភាពកំសារ	กกแบ๊เตอเหลือ	502mm	8/84/80
1	2020	OTOI2021030600002	N/A	୧୯୦୯ ଅଧିକର	មិនបានបង់	បញ្ចូលព័ត៌មានប្រកាសពន្ធ
ខា						
ល.វ	បារក្ខដសាខា	10	ម្នាះសាខា			សា
1	K002-107003635B0006	ស	ខាក្រុមហ៊ុន អេប៊ីស៊ី 10331 ខ្តុងីវ	លជិនី ទី៦		បញ្ចូលព័ត៌មានប្រកាត
2	K002-107003635B0007	ស	ខាក្រមហ៊ុន អេប៊ីស៊ី 10331 ខ្មុ <mark>ំអំព</mark>	លធិនី ទី៧		បញ្ចូលព័ត៌មានប្រកាត
3	K002-107003635B0001	N	ខាក្រុមហ៊ុន អេប៊ីស៊ី 10331 ខូអិព	บนิลี 69		ព័ត៌មានលម្អិត ដែ
4	K002-107003635B0005	ស	ខាក្រុមហ៊ុន អេប៊ីស៊ី 10331 ខ្ញុអំ	លជីនី ទី៥		បញ្ចូលព័ត៌មានប្រកាត
5	K002-107003635B0002	ស	នាក្រុមហ៊ុន អេប៊ីស៊ី 10331 ខ្មុអិ	បដ៏នី ទី២		បញ្ចូលព័ត៌មានប្រកាត
6	K002-107003635B0003	ស	ខាក្រុមហ៊ុន អេប៊ីស៊ី 10331 ខ្ ^ដ ា	លពីនី ទី៣		បញ្ចូលព័ត៌មានប្រកាត
7	K002-107003635B0004	ស	ខាក្រមហ៊ន អេប៊ីសី 10331 ខគិរ	นถึง รี้๔		បញលព័ត៌មានប្រកាត

希 ទំព័រឃឹម / ជំហានទី៥ - សេចក្តីប្រកាស		
ພັນກະສົ ອ 1 9 m ໔	_	
ជំហានទី៤ - សេចក្តីប្រកាស ខ្ញុំបា9-នាងខ្ញុំសូមអះអាង២ណីតំមានដែលបានប្រកាសខាងពេ	()	៤ នៃ ៤ ដំហាន តែមាន ណាមួយមានការក្លែងបន្តំ ។
🖲 ատինո 🔘 ըջատինո	តើទិន្នន័យខាងលើពិតប្រាកដជាត្រឹមត្រូវឬទេ? បញ្ជាក់ ៖ លោក លោកស្រីមិនអាចកែប្រៃបានទៀតទេ បន្ទាប់ពីធ្វើការបោះពុម្ព កានស្រីសំបង់ទិងប្រធានសាចមហេដុជា ជាមហេដំទូមខេត្តកា	

គាតាវកែងមហាវិថី សហរពីអ្នស្បី (១១០) និង ម៉ៅសេខុង (២៤៥) សង្កត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រអម្ពុជា ខ្លុវស័ព្ទ (+855) 23 886 708 ម៉ូរសាវៈ (+855)23 886 700, Email: gdi@tax.gov.kh, Website: www.tax.gov.kh

កសយដ្ឋា សវនកម្មឯ ទង់ទ្រាយ លិកលែង កាលបរិច្ឆេ កានូលើប្រា លាកអ្នក[ន កាជីព្រំដែលតម្រូវដោយច្បាប់ គតិយុត្តិ/១ម្រង់នៃប្រតិបត្តិការអាជីវកម្ម ពន្ធលើប្រាក់ចំណូល ទំណេះពុម្ម កំចំណូលសរុបត្រូវបង់ តូវបង់ប្រាក់ពន្ធឱ្យគ្រប់ចំនួន និងក្រឹមត្រូវនេ	កទា ផ្ទូរ 2018 ភូមិ លេខទំ ខណ្ឌ ឬស្ស៊ី គ្មានការតម្រូវ ក្រុមហ៊ុនឯកជនទទ្ទ ឆ្នាំមានផលបេរដំបូរ ឆ្នាំមានចំណេញដំបូ យេ:ពេលអាទិភាព 2021-03-07 05-21 1.150,622 វៀល វៀតទី ថ្ងៃទី 31/03/20	បធរណូក សន្តាត សម្តាមស្ត្រ កែវ រាជបានីភ្នំពេញ រេះ គ្មាន ងេះ គ្មាន 3:04 21 បើពុំនោះទេលោកអ្នកនឹងត្រូវបង់ព	ក្នុងកាណីលោក លោកស្រីបង់ស្លៃភាត់ទទួតាម ប្រព័ន្ធអេឡិចត្រូនិក (In-Payment) សូម វាយលេខបាតុខានៅក្នុងប្រព័ន្ធបង់ប្រាក់ តន្ធអនឡាញ របស់អត្ថនាយកម្លានពត្វដារ ទទួបខ្មែម និងការប្រាក់តាមច្បាប់ស្តីពីសារពើពន្ធ ។
RS I No	ម្រះអានពន្លដែលគ្រួនប្រកាស Type of Tax to be Filed Return		ច្រាអ់ពន្ធអ្រុនបច់ Tax amount to be paid	ឥលានានយោខត្តាំមត្ថាមំ Credit Next Year
1	70012-ពន្ធលើប្រាក់ចំណុលប្រចាំឆ្នាំ 70012-Annual Income Tax Return		1,150,622 (01
		សរុបប្រាក់ពន្ធ Total Amount	1,150,622 f	01
			ធ្វើនៅ ទ្ធ្លាស់សម ប្រសិនបើជាគ្នាក់រ 	ថ្ងៃទីខ្មាំ ២០ឆ្នាំ ២០ ភទ្រោះសម្តតិនេះភាចស្រមចញ្ចាប់ កត្តលេខា ឈ្មោះ និងត្រា ជារសេវាកម្មពន្លដារ សុមផ្តល់លេខសម្គាល់

លោះសហគ្រាស	ក្រមហ៊ុន អេប៊ឹស៊ី 559 ខ្ពុអ៊ីលជីនី	E PER E
ກັ້ມການຈາກຳ່ຍ	ABC 559 Company Co.,Ltd	199-19
លេខអតសញាណកមសារតើពន	1.001-901501251	2000年
ការិយប់រំបេទសារតើតន	១២ខែ (ចាប់ពី ខែមករា ២០២០ ដល់ ជ ២០២០)	E14874
ឈោះអភិបាល/បណ្តាជិការ/កមសិទិករ	ចែង 448 សខ	
សភមភាពអាជីវតមចម្រង	សំណង់(សាងសង់ អគារ)	
កមើតអនុលោមភាពសារពើពន្	កាន	OTOI2021030600001
ការកត់ក្រាបញ្ចិកាគណនេយ្យ	ប្រើប្រាស់កម្មវិធីគណនេយក្រំឲ្យទ័រ (ឈោះកម្មវិធី)	ក្នុងករណ៍លោក លោកស្រីបង់ប្រាក់ពន្ធ
ឈ្មោះគណនេយក្ររ	DEF Consutting Firm Co., Ltd.	ថ្នាល់នៅធនាគារ សូមបង្ហាញលេខបាកូដ /
	#61 ផ្លូវ 201R ភូមិ បឹងឈូក សង្កាត់ គីឡូម៉ែត្រ	QRក្នុងទៅធនាគារ ជាដៃគូដើម្បីបង់ប្រាក់
កសយភ្នាន	លេខ៦ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ	ສຸລສາດກິເດດສ ເດດສາຍໃຫຍ່ແກສ່ດຈອນແ
សវនកម្មឯករាជ្យដែលតម្រូវដោយច្បាប់	គ្មានការតម្រូវ	ពល័នមេទាំបាននិត (E-Promove) សម
ទង់ទ្រាយគតិយុត្តិ/ទម្រង់នៃប្រតិបត្តិការអាជីវកម្ម	ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត	ងយលេខបាកដនៅក្នុងប្រើនបង់ហេកំ
លើកលែងតន្ធលើប្រាក់ចំណូល	ធ្លាំមានផលបេរដំបូង៖ គ្មាន	ពនអនឡាពា របស់អគ្គនាយកដ្ឋានពនដារ
	ឆ្នាំមានចំណេញដំបូង៖ គ្មាន	
	រយៈពេលអាទិភាព៖ គ្មាន	
កាលបរិច្ឆេទបោះពុម្ភ	2021-03-07 05:28:04	
ពនលើបោកចំណលសរបតេវបង់	1,150,622 ផ្លៀល	

ត្រសូចសេដ្ឋកិច្ចនិចហិរញ្ញទត្ត អគ្គនាយកដ្ឋានពន្លដារ



សុំដូចខាង ក្រោមៈ

ဗ.૯ အားအားရုမ္ၾကာနျွးနှို့နှိမစ်ရွှာအဲရစ္ဆ ដើម្បីបោះពុម្ពពាក្យស្នើសុំបង់ប្រាក់ពន្ធ ស្ងូម លោក លោកស្រី ច្ងូលទៅម៉ីនុយបញ្ជីប្រកាសពន្ធ សម្រាប់សហគ្រាសដែល ត្រូវការបោះពុម្ពនោះ បន្ទាប់មក ស្ងមចុចលើប៊្ងូតុង បោះពុម្ពពាក្យស្នើសុំ នោះ លោក លោកស្រី នឹងទទួលបានពាក្យស្នើ

> ព្រះពថាណាចក្រកម្ពុជា ខាតិ សាសនា ព្រះទទាាក្យត្រ

۲	ເບດ້ວງສູບ່ອງສອກກະນາກໍ່ເບື້ອສ	ម្រភាសពន្ធលើប្រាត់ចំណូលប្រចាំឆ្នាំតាមអនុន្យាញ	🏢 🧰 ភាសាខ្មែរ 🖌 🔬 ឡន សំណាង -
លនា			
RU.1	បាក្ខដសាខា	ឈ្មោះសាខា	សកម្មភាព
1	K002-107003635B0006	សានាក្រុមហ៊ុន អេប៊ីស៊ី 10331 ខ្វុរិលធិនី ទី៦	ព័ត៌មានឈម្ពិត កែប្រែ
2	K002-107003635B0005	សានាក្រុមហ៊ុន អេប៊ីស៊ី 10331 ខ្វុអិលធ័នី ទី៥	ព័ត៌មានលម្អិត កែប្រែ
3	K002-107003635B0001	សានាក្រុមហ៊ុន អប៊ីស៊ី 10331 ខូអិលធ័នី ទី១	ព័ត៌មានលម្អិត កែប្រែ
4	K002-107003635B0003	សាខាក្រុមហ៊ុន អេប៊ីស៊ី 10331 ខ្វអំលពិនី ទី៣	ព័ត៌មានលម្អិត កែប្រែ
5	K002-107003635B0002	សានាក្រុមហ៊ុន អេប៊ីស៊ី 10331 ខ្វុរវិលធិនី ទី២	ព័ត៌មានលម្អិត កែប្រែ
6	K002-107003635B0007	សានាក្រុមហ៊ុន អេប៊ីស៊ី 10331 ខ្វុរលៃធិនី ទីវា	ព័ត៌មានលម្អិត កែប្រែ
7	K002-107003635B0004	សាខាក្រុមហ៊ុន អេប៊ីស៊ី 10331 ខ្វុរ៉ាលធិនី ទី៥	ព័ត៌មានលម្អិត កែប្រែ
8 1 0	ន្ទាប់		10 🛩

ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ តាមអនឡាញ

២.៥ ສາແລະດຸຮູຼູ ເບື້ອສະຖຸງກໍສາເພາສ່ເບື້ອສາຍການຄອ

ក្រោយពេលដែល លោក លោកស្រី បានបង់ពន្ធរួចរាល់លោក លោកស្រី អាចបោះពុម្ពលិខិតបញ្ចាក់ ការដាក់លិខិត ប្រកាសពន្ធលើប្រាក់ចំណ្វលប្រចាំឆ្នាំបាន ប្រព័ន្ធក៍មិនអនុញ្ញាតឱ្យធ្វើការកែប្រែទិន្នន័យដែលបានបំពេញរួចរាល់នោះទេ ស្ទូមចុចលើប៊្លុតុងបោះពុម្ពលិខិតបញ្ចាក់លោក លោកស្រីនឹងទទួលបានលិខិតបញ្ចាក់ដូចខាងក្រោម





ເຮືອິສະດູກກໍ ກາະລາກເຮືອິສາຍການເດລູເໜີເອາກໍອໍ່ແລນເຮືອຳສູາ ພວຍວ

ឈ្មោះសហគ្រាស	ក្រុមហ៊ុន អេប៊ីស៊ី 559 ខូអិលធីឌី	
ជាអក្សរឡាតាំង	ABC 559 Company Co.,Ltd	200.00
លេខអត្តសញ្ញាណកម្មសារពើពន្ធ	L001-901501251	11000
ការិយមរិច្ឆេទសារពើពន្ធ	១២ខែ (ចាប់ពី ខែមករា ២០២០ ដល់ ធ្នូ ២០២០)	LE1439 '9
ឈ្មោះអភិបាល/បណ្ណាធិការ/កម្មសិទ្ធិករ	រំចង់ 448 សុខ	
សកម្មភាពអាជីវកម្មចម្បង	សំណង់(សាងសង់ អគារ)	
កម្រិតអនុលោមកាពសារពើពន្ធ	គ្មាន	OTOI2021030600001
ការកត់ត្រាបញ្ជីកាគណនេយ្យ	ប្រើប្រាស់កម្មវិធីគណនេយ្យកុំព្យូទ័រ (ឈ្មោះកម្មវិធី)	
ឈ្មោះគណនេយ្យករ	DEF Consutling Firm Co., Ltd.	
អាសយដ្ឋាន	#6T ផ្លូវ 201R ភូមិ បឹងឈូក សង្កាត់ គីឡូម៉ែត្រ លេខ៦ ខណ្ឌ ឫស្សីកែវ រាជជានីភ្នំពេញ	
សវនកម្មឯករាជ្យដែលតម្រូវដោយច្បាប់	គ្មានការតម្រូវ	
ទ្រង់ទ្រាយគតិយុត្តិ/ទម្រង់នៃប្រតិបត្តិការអាជីវកម្ម	ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត	
លើកលែងពន្ធលើប្រាក់ចំណូល	ឆ្នាំមានផលរបរដំបូង៖ គ្មាន	
	ឆ្នាំមានចំណេញដំបូង៖ គ្មាន	
	រយៈពេលអាទិភាព ៖ គ្មាន	
កាលបរិច្ឆេទបោះពុម្ភ	2021-03-07 05:46:56	
ពន្ធលើប្រាក់ចំណូលសរុបត្រូវបង់	1,150,622 រៀល	
SN	EACL2102231700015161	
លេខប្រតិបត្តិការ(TID)	202102231700009537	

អាគារកែងមហាវិថី សហព័ន្ធរុស្ស៊ី (១១០) និង ម៉ៅសេទុង (២៤៥) សង្កត់ទឹកល្អត់១ ខណ្ឌទួលគោត រាជជានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទូរស័ព្ទ (+855) 23 886 708 ទូរសាវៈ (+855)23 886 700, Email: gdt@tax.gov.kh, Website: www.tax.gov.kh



អគារកែងមហាវិថីសហព័ន្ធរុស្ស៊ី (១១០) និងម៉ៅសេទុង (២៤៥) សង្កាត់ទឹកល្អក់១, ខណ្ឌទួលគោក, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា ទូរស័ព្ទ៖ +855 23 886 708 / ទូរសារ៖ +855 23 886 700 សារអេទ្បិកត្រូនិក៖ gdt@tax.gov.kh / គេហទំព័រ៖ www.tax.gov.kh